


មាត់នៃហោរាដ៏ពិតរបស់ព្រះ

 ហេតុអ្វី អរណស្ថស្តី បងប្អូនអើយ។ វាជាពេលព្រឹកដ៏ល្អ ហើយជាពេលវេលា ដ៏ល្អបាននៅទីនេះ។ ខ្ញុំរីករាយដែលបានរស់នៅព្រឹកនេះ ហើយបាននៅ ទីនេះជាមួយក្រុមជំនុំម្តងទៀត។ មានរឿងជាច្រើនអាចកើតឡើងក្នុងរយៈពេល ដ៏ខ្លីនេះ។ ហើយយើងមិនដឹងថាតើយើងនឹងត្រូវបានកោះហៅឲ្យឆ្លើយនៅពេល ណា នៅតុលាការធំនោះទេ។ ហើយយើងចង់ត្រៀមខ្លួននៅពេលណាក៏បាន ដូច្នេះ យើងអាចមានភាពសុខសាន្ត។

2 ហើយខ្ញុំមានអំណរគុណណាស់ ដូចដែលខ្ញុំបាននិយាយ។ ពិតណាស់ ខ្ញុំ នៅទីនេះយប់ថ្ងៃអាទិត្យ ហើយកំពុងនិយាយទៅកាន់ប្រជាជន... ខ្ញុំបានអធិប្បាយ នៅយប់ថ្ងៃអាទិត្យ ហើយខ្ញុំចង់អរគុណបងប្រុស រ៉ូប៊ីសុន អ្នកទាំងអស់គ្នាបាន ហៅមក អំពីការរីករាយនឹងសារនៃយប់ថ្ងៃអាទិត្យនោះ: “យើងមានអ្វីៗទាំងអស់។” ដូច្នេះហើយខ្ញុំ... ពេលខ្លះខ្ញុំមិនគិតថាខ្ញុំនឹងអធិប្បាយទេ គ្រាន់តែចុះមកមើល បងប្រុសនេរីល។ បំពង់ក—របស់គាត់ដូចជាសត្វឃ្មុំនៅទីនោះ។ ខ្ញុំបានគិតថា “បងប្រុសដ៏កំសត់អើយ ប្រសិនបើគាត់ពិតជាហៅខ្ញុំនៅយប់នេះ ខ្ញុំនឹងជួយ ឬ ធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន។” ពីព្រោះ ខ្ញុំដឹងថានោះជាអ្វី នៅពេលដែលអ្នក នឿយហត់និងស្អក ហើយគាត់បានអធិប្បាយយ៉ាងខ្លាំងនៅព្រឹកនោះ។ ហើយ ដូច្នេះខ្ញុំ—ខ្ញុំបានអធិប្បាយជំនួសគាត់នៅយប់ថ្ងៃអាទិត្យ។ ហើយដូច្នេះយើង —យើង... ខ្ញុំសូមអរគុណអ្នកខ្លាំងណាស់។

3 ឥឡូវនេះមានសំណើជាច្រើន ពួកគេនិយាយថា សម្រាប់ការអធិស្ឋាន។ ដូច្នេះ ចូរយើងចងចាំពួកគេ ជាដំបូង សំណើទាំងអស់នេះ។ សូមអានក្បាលឥឡូវនេះ។

4 ព្រះវរបិតានៃស្ថានសួគ៌របស់យើង វាត្រូវបានចែងថាយើងគួរតែចូលទៅក្នុង ក្រុមជំនុំរបស់ទ្រង់ដោយអរព្រះគុណនៅលើដួងចិត្តរបស់យើង សុំសំណើរបស់ យើងបង្ហាញនៅក្នុងសន្និបាតនៃពួកបរិសុទ្ធ។ ហើយយើងមានពួកគេជាច្រើននៅ ព្រឹកនេះ ជាច្រើន ដែលយើងមិនដឹងពីរបៀបហៅការយកចិត្តទុកដាក់របស់ទ្រង់ ប៉ុន្តែទ្រង់ស្គាល់ពួកគេ។ មានច្រើនណាស់ដែលមិនបាននិយាយ។ ទ្រង់ក៏ជ្រាប វា ផងដែរ។ ដូច្នេះ យើងអធិស្ឋានដោយអស់ពីដួងចិត្តរបស់យើង ដូចដែលយើង

បានធ្វើកាលពីយប់ថ្ងៃអាទិត្យមុនសម្រាប់កូនរបស់ បងស្រីសេហ្វីត បងប្រុស សេហ្វីត។ នៅទីនោះនៅពេលដែល...ត្រឡប់មកវិញ ព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា “នាងមិនមានជំងឺស្លឹកដៃជើងទេ។ នាងនឹងមិនអីទេ។” តើយើងមានការពេញចិត្តយ៉ាងណាពេលយើងឮពីទ្រង់។

5 ឥឡូវនេះយើងកំពុងសុំនៅព្រឹកនេះថាទ្រង់នឹងផ្តល់សំណើទាំងនេះសម្រាប់ជំងឺ សម្រាប់ផ្ទះដែលបានស្លាប់ សម្រាប់មនុស្សជាទីស្រឡាញ់ និងអ្វីទាំងអស់ដែលបាននិយាយ ឱព្រះវរបិតា។ យើងអធិស្ឋានថាទ្រង់នឹងចងចាំគ្រប់ៗគ្នា។ ហើយទូលបង្គំសូមអធិស្ឋាន និងសេចក្តីអធិស្ឋានរបស់មនុស្សទាំងនេះ នៅចំពោះទ្រង់ បានប្រមូលផ្តុំគ្នា ហើយបានបញ្ជូនទៅទ្រង់ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ។ ឱព្រះវរបិតាអើយ សូមស្តាប់ទូលបង្គំយើងខ្ញុំអធិស្ឋាន។ អាម៉ែន។

6 ខ្ញុំចង់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការអធិស្ឋានរបស់អ្នកសម្រាប់ខ្ញុំ។ ខណៈពេលដែលខ្ញុំ...អ្នកដឹងថាខ្ញុំមានការផ្ទុះតិចតួចនៅលើជួរចុះនៅទីនោះ។ ហើយសាកាំងព្យាយាមសម្លាប់ខ្ញុំ។ ហើយ—ហើយ ពិតណាស់ វាមិនអាចធ្វើបានទេ។ ហ៊ីម។ អត់ទេ។ ព្រះមិនទាន់បានមកជាមួយខ្ញុំនៅឡើយទេ។ ដូច្នោះវាមិនអាចធ្វើវាបានទេរហូតដល់វាចប់។ នៅពេលដែលព្រះត្រូវបានបញ្ចប់ នោះខ្ញុំត្រៀមខ្លួនជាស្រេច។ ប៉ុន្តែខ្ញុំ...មិត្តល្អរបស់ខ្ញុំ បងប្រុស រ៉ូដ នៅទីនោះ វាគ្រាន់តែជាសេចក្តីមេត្តាករុណារបស់ព្រះ ឬគាត់ទើបតែរកឃើញពីទីនេះចុះ ហើយមិនមែនពីទីនេះឡើយទេ។ គឺជាការផ្ទុះប្រហែលប្រាំបួនមួយគោនដែលនៅជិតមុខខ្ញុំដូចនោះ។ មិនដែលធ្វើឲ្យខ្ញុំឈឺចាប់បន្តិចឡើយ។ ឃើញទេ? ដូចមុខខ្ញុំបន្តិច។ ដូច្នោះនោះ មែនហើយ វាបាត់អស់ហើយ នៅសល់តែកន្លែងតូចមួយនៅទីនោះ។

7 ដូច្នោះ ខ្ញុំចង់អរគុណបងប្រុសនិងបងស្រីខុចនៅទីនេះ។ បងប្រុសបាននិងពួកគេ ដែលបានយល់ដោយការសន្ទនាតាមទូរស័ព្ទ ថាពួកគេបានប្រមូលផ្តុំគ្នាជាក្រុមមនុស្ស ហើយអធិស្ឋានសម្រាប់ខ្ញុំ។ ហើយនោះគ្រាន់តែជាអ្វីមួយធ្វើអ្វីមួយដល់អ្នក។ អ្នកដឹងទេ អ្នកអធិស្ឋានសម្រាប់អ្នកដទៃ និងអ្វីៗគ្រប់យ៉ាងហើយបន្ទាប់មកនៅពេលដែលអ្នកដឹងថាមាននរណាម្នាក់កំពុងអធិស្ឋានសម្រាប់អ្នកនៅពេលដែលអ្នកត្រូវការវា នោះមានន័យថាមានច្រើន។ ហើយខ្ញុំដឹងថាអ្នករាល់គ្នាជាច្រើនមិនបានហៅចូល ឬអ្វីទាំងអស់ ប៉ុន្តែអ្នកបានធ្វើដូចគ្នា។ ហើយវាមានន័យច្រើនសម្រាប់យើង។ ហើយនោះជាហេតុផលដែលខ្ញុំ...វាមិន

ធ្វើឱ្យខ្ញុំឈឺចាប់ទេ។ ព្រះសូមឱ្យខ្ញុំសុខសប្បាយ។ ដូច្នោះហើយខ្ញុំមានអំណរគុណណាស់។

8 ឥឡូវនេះ ខ្ញុំមានសេចក្តីប្រកាសមួយចំនួនមុនពេលយើងថ្វាយមិត្តភូមិ ៗទាំងនេះ។ ឥឡូវនេះ យប់នេះមានកម្មវិធីនៅរោងឧបោសថ។ ហើយអ្នកទាំងអស់គ្នាដែលមកទីនេះនៅឯរោងឧបោសថ សូមមកចូលរួមកម្មវិធីនៅទីនេះ។ ដូច្នោះហើយ យើង... ខ្ញុំនឹងអធិប្បាយជំនួសបងប្រុស រូដវ៉ែល នៅយប់នេះ នៅលើផ្លូវហាយវេ បងប្រុសម្នាក់ដែលមកលេងរបស់យើង។ ហើយបន្ទាប់មក ពេលខ្ញុំត្រឡប់មកវិញ ប្រសិនបើខ្ញុំមានយប់មួយទៀត ខ្ញុំចង់ទៅជួបបងប្រុស ជូនៀ ជេកសុន។ បន្ទាប់មកបងប្រុសនោះនៅសេលឡឺប៊ីក យើងជំពាក់គាត់មួយយប់នៅទីនោះ ហើយដូច្នោះយើងចង់ឡើងទៅជួបគាត់។ ហើយបងប្រុសនៅយូទឹកា ទទួលបាននៅយប់ទាំងនេះតាមដែលយើងអាចធ្វើបាន។

9 សប្តាហ៍នេះខ្ញុំចាកចេញទៅហ្គ្រីនបែ រដ្ឋរីកខុនស៊ីន ដូចដែលអ្នកដឹងហើយ ទៅកាន់អនុសញ្ញាថ្នាក់តំបន់នៃអ្នកជំនួញដំណឹងល្អពេញលេញ។

10 ថ្ងៃអាទិត្យក្រោយ ខ្ញុំនៅវិទ្យាល័យនោះ នៅទីនោះ ដែលខ្ញុំជាលើកចុងក្រោយនៅទីនោះ។ ខ្ញុំភ្លេចឈ្មោះសាលប្រជុំវិទ្យាល័យនោះ។ ប្រងប្រុសម្នាក់និយាយថា “ម៉ាដី។”—អដ។ តើវាគឺជាអ្វី? [ម៉ាដី។] ម៉ាដី។ ស្នេដានម៉ាដី។ បាទ។ ត្រូវហើយ។ សាលប្រជុំវិទ្យាល័យ។

11 ហើយបន្ទាប់មក ថ្ងៃច័ន្ទ ខ្ញុំនៅក្នុងមហាសន្និបាតមួយកន្លែងដែលខ្ញុំបានធ្វើការពិភាក្សាជាមួយសមាគមខាងក្រសួងនោះ នៅទីក្រុងឈីកាហ្គោ ជាលើកចុងក្រោយនៅទីនោះ។ យើងនៅកន្លែងនោះសម្រាប់ការប្រជុំលាគ្នាជាមួយបងប្រុស យ៉ូសែប ប៊ូស ដែលនឹងទៅតាន់នីកា។ តាំងយ៉ានីកា ខ្ញុំជឿថាគាត់ហៅវាអញ្ចឹង។ ហើយកេនយ៉ា និងខូបាន និងតាមរយៈទីនោះ ធ្វើឱ្យមានការរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋស្តីកឈើជ្រុះដែលនឹងមកដល់របស់ខ្ញុំ និងនៅអាហ្ស៊ិក និងតាមរយៈអាហ្ស៊ិកខាងត្បូង។ ហើយបន្ទាប់មកយើងសុំឱ្យអ្នកចងចាំយើងនៅក្នុងការអធិស្ឋាននៅក្នុងកិច្ចប្រជុំទាំងនេះ។ បន្ទាប់មកយើងត្រឡប់មកវិញ។

12 ហើយខ្ញុំមិនដឹងថាខ្ញុំមានពេលទៅណាទេ ថ្ងៃមួយទៀតនៅរោងឧបោសថឬអត់ មុនពេលយើងបន្តទៅរដ្ឋកាលីហ្វ័រញ៉ាខាងជើង។ ហើយបន្ទាប់មក ពីទីនោះទៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង។ ហើយបន្ទាប់មកបន្តទៅវិមានខាងនៅឡូសអេនដឺ

ឡេស នៅច្រកទ្វារខាងត្បូង។ ហើយមានកន្លែងដែលខ្ញុំសង្ឃឹមថានឹងបានទៅ មើលលោក វ៉តធើប៊ី ដែលជាអ្នកបង្កើតកាំភ្លើងដែលគ្រាប់ផ្លោងផ្ទះ។

13 គាត់មិនមានចន្លោះក្បាលច្រើនទេ ហើយអនុញ្ញាតឱ្យសំបករុញ ត្រឡប់មកវិញជំនួសឱ្យការទៅមុខ។ វាជាកាំភ្លើងចាស់ដែលខ្ញុំទើបតែផ្ញើទៅ គាត់។ គាត់មានអារម្មណ៍ធូលីទ្រាន់ ហើយបង្កើតជាកាំភ្លើងប្រភេទផ្សេង។ ខ្ញុំដាក់ សំបកនៅក្នុងវា លើកឡើងដើម្បីបាញ់ ហើយវា មែនហើយ វាបានបាញ់កាំភ្លើង ចម្ងាយហាសិបយ៉ាតជុំវិញខ្ញុំ បែបនោះ រលាយនៅក្នុងដៃរបស់ខ្ញុំ។ ធុងបាន ចេញទៅតាមផ្លូវហាសិបយ៉ាត ប៊ូឡុងបានធ្លាក់នៅពីក្រោយទ្រុងសត្វក្តាន់ ចម្ងាយ សាមសិប សែសិបយ៉ាតពីក្រោយខ្ញុំ ហើយបំណែកនៃគ្រាប់ផ្លោងបានធ្លាក់ចេញពី ដើមឈើនិងអ្វីៗផ្សេងទៀត។ ដូច្នោះ នោះគឺនៅជិតភ្នែកខ្ញុំ ប្រហែលមួយអីញ កន្លែង ដែលវារលត់ទៅដូចនោះ។ ហើយបើវាផ្ទះ...

14 ហើយកាំភ្លើងនោះនឹងមានសម្ពាធបុកសិប-ប្រាំបួនរយជោន ដោយខ្លួនវា ផ្ទាល់ ដោយគ្មានការបាញ់។ ដូច្នោះអ្នកអាចស្រមៃមើលថាតើវាមានតម្លៃប៉ុន្មាន ដើម្បីធ្វើបែបនោះ។ ហើយសូមចាំថា ប្រសិនបើវាផ្ទះនោះ វាអាចផ្ទះប៉ះក្បាលនិង ស្មារបស់ខ្ញុំផងដែរ អ្នកឃើញទេ? ប៉ុន្តែមានព្រះអម្ចាស់ឈរនៅទីនោះ ដែលមិន អនុញ្ញាតឱ្យវាធ្វើឱ្យខ្ញុំឈឺចាប់ គ្រាន់តែខ្ញុំរលត់នៅលើមុខបន្តិច។ ហើយគ្រាប់ តូចមួយបានចូលពីក្រោមភ្នែកខ្ញុំ ធ្វើឱ្យមានស្នាមឆ្ងុតមួយនៅជុំវិញការមើលឃើញ ដូច្នោះវាមិនប៉ះការមើលឃើញ ជាកន្លែងដែលគ្រាប់បានចូលទេ។ បំណែកធំមួយ ដែលបានជាប់នៅក្នុងលលាជ័ក្បាលបាននៅជុំវិញភ្នែក មិនបានចូលភ្នែកទេ។ អូ ខ្ញុំអើយ!

15 មិនយូរប៉ុន្មាន អ្នកចាំទេ ខ្ញុំបានប្រាប់អ្នកថា ទ្រង់បានជួបខ្ញុំនៅក្នុងបន្ទប់ ហើយមានបន្ទូលថា “កុំខ្លាចឡើយ ដ្បិតវត្តមានរបស់ព្រះយេស៊ូវគ្រីស្ទនៅជាមួយ អ្នកជារៀងរហូត។” ឃើញទេ? ឃើញទេ? ដូច្នោះវាបញ្ជាក់ ថាទ្រង់គឺពិត។

16 វេជ្ជបណ្ឌិតម្នាក់ដែលមើលភ្នែកខ្ញុំនៅល្វីសរីល គាត់បាននិយាយថាពួកគេ សរសេរត្រឡប់ទៅលោកបណ្ឌិត សេម អាខៀ នៅទីនេះ មិត្តរបស់យើង ហើយ បាននិយាយថា “រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានថា ព្រះអម្ចាស់បាន គង់នៅទីនោះនៅព្រឹកនោះជាមួយអ្នកបម្រើរបស់ទ្រង់ដើម្បីការពារគាត់ ឬគាត់នឹង មិននៅសល់ក្បាលនិងស្មាឡើយ។” ដូច្នោះ ទ្រង់ពិតជាល្អសម្រាប់ខ្ញុំ ហើយខ្ញុំសូម

កោតសរសើរ។ វានាំខ្ញុំទៅជិតបន្តិច។ វាតែងតែធ្វើឱ្យខុសគ្នាបន្តិច។

17 ហើយបន្ទាប់មកពីរថ្ងៃបន្ទាប់ពីនោះ បីថ្ងៃបន្ទាប់ពីខ្ញុំបានទៅកិច្ចប្រជុំរបស់ខ្ញុំ ដែលខ្ញុំបានកំណត់ពេលនៅប្រទេសកាណាដា បុរសនោះ ដោយមិនដឹងអ្វីអំពី រឿងនេះ បានហៅខ្ញុំមក ហើយត្រូវពន្យារពេលកិច្ចប្រជុំ។ ឃើញទេ? ខ្ញុំបាននៅ លើផ្លូវនៅទីនោះ រឿងនេះមិនបានកើតឡើងដូចនោះទេ។ ឃើញទេ? ដូច្នេះហើយ បានហៅត្រឡប់មកវិញ ហើយខ្ញុំត្រូវយកការប្រជុំ កិច្ចប្រជុំកាណាដា។ ហើយវា នឹងមាននៅក្នុងខែកក្កដា សប្តាហ៍ចុងក្រោយនៅក្នុងខែកក្កដា។ បន្ទាប់មកខ្ញុំនឹង បន្តទៅជាសុនក្រេក បន្ទាប់មកទៅ អាន់ដឺរ រដ្ឋអាឡាស្កា ដែលព្រះអម្ចាស់សព្វ ព្រះហឫទ័យ។

18 ឥឡូវនេះ គ្មានការប្រជុំណាដែលខ្ញុំត្រូវទៅ ក្នុងពេលតែមួយទេ។ ប៉ុន្តែខ្ញុំ មិនអាចគិតពីការកំណត់នៅទីនេះពេញមួយរដូវក្តៅទេ អង្គុយនៅទីនេះ ហើយ មនុស្សស្លាប់គ្រប់ទីកន្លែង។ ខ្ញុំត្រូវសាបព្រួសគ្រាប់ពូជ ទោះនៅកន្លែងណាក៏ដោយ មិនថាមានអ្វីក៏ដោយ។ បើវាមិនឡើងមកទេ បើមានសត្វស្លាប់នៅលើអាកាសមក អ្វីក៏ដោយ ខ្ញុំចង់សាបព្រួសគ្រាប់ពូជ ព្រោះទ្រង់ប្រទានឲ្យខ្ញុំខ្លះដើម្បីព្រួស។ ដូច្នេះ ខ្ញុំ—ខ្ញុំនឹងសាបព្រួសគ្រាប់ពូជទោះយ៉ាងណាក៏ដោយ។ ឥឡូវនេះ យើងមានពេល នៅទីនេះដែលខ្ញុំ...

19 មនុស្សជាច្រើន អ្វីដែលពួកគេហៅថា “ធ្វើបុណ្យជ្រមុជទឹក” ទារកតូចៗនៅក្នុង ជំនឿគ្រីស្ទាន។ មែនហើយ មិនអីទេ បើអ្នកធ្វើបែបនោះ។ នោះស្រេចតែអ្នក។ ពិត ណាស់ ពួកគេពិតជាមិនធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេទេ។ ពួកគេគ្រាន់តែប្រោះ ទឹកពីលើពួកគេ។ ប៉ុន្តែចំពោះខ្ញុំ ខ្ញុំចូលចិត្តនៅជាមួយអ្វីដែលព្រះគម្ពីរបានចែង។ ដូច្នេះ គ្រាន់តែជាអ្វីដែលព្រះបន្ទូលបានចែង នោះជាអ្វីដែលខ្ញុំចង់ធ្វើ អ្វីក៏ដោយ ដែលវាបាននិយាយ។ ហើយឥឡូវនេះ ខ្ញុំ—ខ្ញុំមិនបានរកឃើញកន្លែងណាមួយ នៅក្នុងព្រះគម្ពីរទេ...

20 នៅក្នុងគម្ពីរសញ្ញាចាស់ ពួកគេបាននាំកុមារមកកាត់ស្បែកស្រស់ៗ ក្មេងប្រុស តូចៗ ហើយម្តាយបានថ្វាយដង្ហាយសម្រាប់ការសម្អាត ព្រាបពីរបូកូនចៀម។

21 ប៉ុន្តែនៅក្នុងគម្ពីរសញ្ញាថ្មី កន្លែងតែមួយគត់ដែលខ្ញុំអាចរកឃើញដើម្បីលើក ដល់កម្មវិធីដ៏អស្ចារ្យនេះ...វាជាការថ្វាយ។ ពួកគេបាននាំទារកមកឯព្រះយេស៊ូវ ហើយទ្រង់បានលើកពួកគេឡើងនៅក្នុងព្រះហស្តរបស់ទ្រង់ ហើយប្រទានពរដល់

ពួកគេ។ នោះហើយជាអ្វីដែលឪពុកម្តាយបានធ្វើនៅសម័យរបស់ទ្រង់។ ហើយ ជីវិតរបស់ទ្រង់គឺជាឧទាហរណ៍នៃអ្វីដែលយើងគួរធ្វើ។ ឃើញទេ? រឿងទាំងនេះ ទ្រង់បានធ្វើសម្រាប់ជាឧទាហរណ៍។

22 ឥឡូវនេះ យើងគ្រាន់តែយកកូនតូច ហើយពួកគេនាំពួកគេមករកយើង ហើយ យើងគ្រាន់តែកាន់ពួកគេនៅចំពោះព្រះ ហើយសុំព្រះពរលើពួកគេ ហើយអធិស្ឋាន សេចក្តីអធិស្ឋាននៃការថ្វាយពីម្តាយនិងឪពុកទៅព្រះ នៅពេលពួកគេបង្ហាញកូន របស់ពួកគេ។ ហើយ... ឬថ្វាយពួកគេនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ រហូតដល់ ពួកគេចាស់ល្មមនឹងទទួលបុណ្យជ្រមុជទឹកក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ។ ហើយឥឡូវនេះ ទ្រង់មានបន្ទូលថា “អ្វីក៏ដោយដែលយើងធ្វើដោយពាក្យសំដីឬ ទង្វើ ចូរធ្វើវាទាំងអស់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ។” ដូច្នោះ—នោះជាអ្វី ដែលយើងចង់ធ្វើ។

23 ហើយឥឡូវនេះ ខណៈពេលដែលបងស្រីនឹងលេងបទចម្រៀងដ៏ស្រទន់នេះ បងស្រី យើងមាននៅទីនេះ នាំពួកគេចូល។ ហើយម្តាយនិងឪពុកដែលមានកូន តូចទាំងនេះដែលមិនដែលត្រូវបានថ្វាយដល់ព្រះអម្ចាស់ ប្រសិនបើអ្នកនឹងនាំ ពួកគេមកឥឡូវនេះ ខណៈពេលដែលក្រុមជំនុំ យើងច្រៀងយ៉ាងស្រទន់ទៅកាន់ ពួកគេឥឡូវនេះ ជាទំនុកតម្កើង។ បាទ។

នាំពួកគេចូលមក នាំពួកគេចូល
នាំកូនតូចមកឯព្រះយេស៊ូវ។

24 ខ្ញុំស្រឡាញ់មិត្តតូចៗទាំងនេះ។ មានអ្វីមួយអំពីពួកគេដែលផ្តុំមន្ត្រីម ណាស់។

25 ខ្ញុំគិតថានេះជាជនជាតិអឺរ៉ុបយ៉ាងតឹងរ៉ឹង។ តើមែនទេ? ត្រូវហើយ។ គ្រួសារ អឺរ៉ុប មានមនុស្សតិចណាស់ដែលត្រូវថ្វាយ។ បងស្រីជនជាតិអឺរ៉ុបនៅទីនេះ អូ មកពីទីក្រុងឈីកាហ្គោ គឺនៅទីនេះ។ បាននិយាយថា “នេះគឺជាគ្រួសារអឺរ៉ុប ព្រឹកនេះ ប៉ុន្តែខ្ញុំនឹងមិនអធិប្បាយទេ។”

26 តើគាត់ឈ្មោះអ្វី? យ៉ូណាថានជាវីឌ ឈ្មោះពិរោះណាស់! ឥឡូវនេះ យ៉ូណាថាន។ គាត់បាននិយាយថាឪពុករបស់គាត់មាន—មានឈ្មោះជាភាសា អឺរ៉ុប ហើយគាត់មាន... គាត់ចង់ឱ្យកូនរបស់គាត់ដាក់ឈ្មោះតាមព្រះគម្ពីរ។

27 អ្នកដឹងទេ មានជនជាតិអ៊ីតាលីដ៏អស្ចារ្យម្នាក់នៅក្នុងព្រះគម្ពីរ ដោយឈ្មោះកូនេលាស ពេលមួយ អ្នកដឹងទេ។ គាត់មានក្រុមតន្ត្រី ហើយគាត់ល្អ ហើយគាត់បានចែកទានដល់ប្រជាជន នៅពេលដែលគាត់ជាសាសន៍ដទៃនៅឡើយ។ អ្នកដឹងរឿងហើយ។ ហើយថ្ងៃមួយទេវតាបានមកផ្ទះរបស់គាត់ បានប្រាប់គាត់ឱ្យបញ្ជូនបុរសម្នាក់ដែលស្គាល់កម្មវិធីរបស់ព្រះ។ ហើយគាត់...អ្នកដឹងពីរឿងនេះ។ ខណៈពេលដែលគាត់មានមនុស្សទាំងនោះនៅក្នុងការគោរពរបស់ព្រះ! “ខណៈពេលដែលពេត្រុសកំពុងនិយាយព្រះបន្ទូលទាំងនេះ ព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតលើពួកគេ។” ហ្នឹងហើយ។ ខ្ញុំអធិស្ឋានថាទារកនេះនឹងក្លាយជាមនុស្សប្រភេទដូចគ្នា ឈ្មោះដូចគ្នា។

28 យ៉ូណាថាន គឺពិរោះ! តើខ្ញុំអាចអោបគាត់បានទេ? មកទីនេះ យ៉ូណាថាន។ ខ្ញុំអើយ វាពិតជាគួរឱ្យស្រឡាញ់ណាស់សម្រាប់គ្រួសារនេះ!

ចូរយើងអានក្បាលចុះ។

29 ព្រះវរបិតានៃស្ថានសួគ៌របស់យើង ជាច្រើនឆ្នាំបានកន្លងផុតទៅ ដូចជារឿងដែលទូលបង្គំទើបតែបានដកស្រង់ អំពីបុរសដ៏អស្ចារ្យម្នាក់ឈ្មោះកូនេលាស ដែលជាមនុស្សល្អ សុចរិត ចែកទាន និងស្រឡាញ់ព្រះ។ ហើយទេវតារបស់ព្រះបានមកផ្ទះរបស់មនុស្សនោះ។ ឱព្រះជាម្ចាស់អើយ យើងខ្ញុំថ្វាយដល់ទ្រង់ នៅព្រឹកនេះ យ៉ូណាថានជាវីឌុកូច។ ទូលបង្គំអធិស្ឋានឱព្រះវរបិតានៃស្ថានសួគ៌ថា ដូចដែលទូលបង្គំបានយកគាត់ចេញពីដៃរបស់ម្តាយនិងឪពុករបស់គាត់ ដែលកំពុងបង្ហាញគាត់ដល់ទ្រង់...ទូលបង្គំសូមថ្វាយការអធិស្ឋាននៃការថ្វាយជីវិតរបស់កុមារនេះសម្រាប់ជីវិតនៃការបម្រើដល់ទ្រង់ ពរជ័យដល់គេហដ្ឋាន ដែលជាថ្មដំហានដ៏អស្ចារ្យដល់ក្រុមជំនុំ។ ផ្តល់វា ព្រះបិតា។ ទូលបង្គំថ្វាយដល់ទ្រង់ យ៉ូណាថានជាវីឌុកូច ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។

30 ព្រះប្រទានឱ្យអ្នកនូវព្រះគុណរបស់ទ្រង់និងជួយចិញ្ចឹមគាត់តាមការដាស់តឿនរបស់ព្រះ។

សូមថ្វាយព្រះពរ យ៉ូណាថានជាវីឌុកូច។

31 ឥឡូវនេះ ម្នាក់នេះ ខ្ញុំ គាត់នៅក្មេងណាស់ ឬជានាង? គាត់? ខ្ញុំសង្ឃឹមថាមានគ្រូអធិប្បាយម្នាក់ទៀតមកជាមួយ។ តើឈ្មោះអ្វី? មីកា។ មីកា។ ខ្ញុំកំពុងនិយាយ

អំពីគាត់នៅព្រឹកនេះ។ មីកាអេដវីដ។ អេដវីដ នោះជាឈ្មោះល្អ។ ឥឡូវនេះ ប្រពន្ធ ខ្ញុំអាចធ្វើបែបនេះបានប្រសើរជាងពេលនាងកាន់គាត់ ព្រោះខ្ញុំតែងតែខ្លាចថាខ្ញុំនឹង ជ្រុះពួកគេនៅពេលពួកគេនៅតូច។ ឃើញទេ? គួរឱ្យស្រឡាញ់ណាស់ហ្ន៎ ភ្នែក តូចរបស់ពួកគេគ្រាន់តែសម្លឹងមើលជុំវិញ។ គាត់តូចណាស់។ តើគាត់មានអាយុ ប៉ុន្មាន? អាយុមួយខែ។

ចូរយើងអានក្បាលចុះ។

32 ព្រះវរបិតានៃស្ថានសួគ៌ ប្តីប្រពន្ធរយៗក្មេងនេះដើរម្តងទៀតនៅទីនេះ ដើម្បីថ្វាយ ដល់ទ្រង់នូវលទ្ធផលនៃការរូបរួមនៃជីវិតរបស់ពួកគេ ទ្រង់បានប្រទានដល់ពួកគេ ដើម្បីចិញ្ចឹមបីបាច់តាមការដាស់តឿនរបស់ព្រះ។ ប្រទានពរដល់មីកាតូចនេះ។ ព្រះអង្គអើយ ទូលបង្គំអធិស្ឋានថាទ្រង់នឹងធ្វើឱ្យគាត់ក្លាយជាបុរសដូចមីកានៅក្នុង ព្រះគម្ពីរ។ ផ្តល់វា ព្រះបិតា។ ប្រទានពរដល់គាត់។ ប្រទានពរដល់ឪពុកនិងម្តាយ របស់គាត់ ហើយធ្វើឱ្យគាត់មានការបើកសម្តែងនៅលើផែនដី ដែលជាថ្មដំហានដ៏ អស្ចារ្យសម្រាប់បុព្វហេតុនៃព្រះគ្រីស្ទ។ ហើយឥឡូវនេះ សូមស្តាប់យើង ព្រះវរបិតា ទូលបង្គំបង្ហាញដល់ទ្រង់ ពីដែរបស់ឪពុកនិងម្តាយ ដល់ដែនព្រះ មីកាអេដវីដតូច នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។

33 សូមព្រះអម្ចាស់ប្រទានពរដល់គាត់ ប្រទានពរដល់អ្នកឪពុកនិងម្តាយដើម្បី ចិញ្ចឹមគាត់តាមការដាស់តឿនរបស់ព្រះ។

ខ្ញុំជឿថាហ្នឹងហើយ។ [កន្លែងទទេនៅលើកាសែត—អេដ។]

34 អូ ខ្ញុំគ្រាន់តែស្រឡាញ់ពួកគេ ទាំងអស់គ្នា។ នោះ ម្នាក់ៗគឺជាទារកដែល ស្អាតបំផុតនៅលើពិភពលោក។ មិនចាំបាច់...ពេលខ្ញុំនាំយូសែបតូចមកផ្ទះ នោះ ជាការពិត គឺជាមិត្តតូចអាក្រក់បំផុតដែលខ្ញុំមិនធ្លាប់ឃើញ ប៉ុន្តែម្តាយរបស់គាត់ និងខ្ញុំគិតថាគាត់ជាតុក្កតា។ ប៉ុន្តែនោះជារបៀបដែលវាកើតឡើង អ្នកដឹងទេ។ នោះ ហើយជា...យើងគ្រាន់តែគិតបែបនោះ។

35 ខ្ញុំឆ្ងល់ថា ព្រឹកនេះ សមាជិកខ្លះរបស់យើងនៅទីនេះ។ មាន—មួយ...ឥឡូវនេះ ភ្នែកនេះមានប៊ិច្ចាដូណានៅក្នុងនោះ ដែលព្រិលច្រើន។ ប៉ុន្តែបងស្រីណាស... បានសួរអំពីបងប្រុសណាស ខ្ញុំឆ្ងល់ថាតើគាត់មិនអីទេ? គឺ...តើពួកគេនៅទីនេះ ទេ? អូ មែនហើយ គាត់នៅទីនេះ។ សរសើរតម្កើងព្រះអម្ចាស់ បងប្រុសណាស។

នោះជាការល្អ។

36 ឥឡូវនេះ បងស្រីអេដវីដ តើនាងនៅទីនេះទេ? នេះ...ប្អូនស្រីសេហ្វីដ ដែលមានក្មេងស្រីតូចឈឺ នាងមិនអីទេឥឡូវនេះ? ល្អ។ ខ្ញុំបានទទួលព័ត៌មាន ហើយរឿងនេះមានរយៈពេលប្រហែលប្រាំនាទីរហូតដល់ខ្ញុំមានមនុស្សនៅក្រៅ ទីក្រុងដើម្បីសម្ភាសន៍។ ខ្ញុំរត់ក្នុងបន្ទប់ ហើយអធិស្ឋាន ហើយពួកគេនិយាយ ថា កុមារកំពុងមានជំងឺស្លឹកដៃជើង ដៃនិងជើងកំពុងរឹង។ ហើយខ្ញុំរត់ចូលទៅ អធិស្ឋាន ហើយនិយាយថា “ខ្ញុំនឹងមកបន្ទាប់ពីថ្ងៃយប់ដំបូង” ប្រាប់ឡូយ ឱ្យហៅត្រឡប់មកវិញហើយប្រាប់ស្រ្តីនោះថាខ្ញុំនឹងនៅទីនេះបន្ទាប់ពីថ្ងៃយប់ដំ បូង ប្រសិនបើនាងចង់បានខ្ញុំ ហៅខ្ញុំ។ ហើយនៅពេលដែលខ្ញុំចូលទៅអធិស្ឋាន ព្រះវិញ្ញាណមានបន្ទូល—បាននិយាយថា “គ្មានជំងឺស្លឹកដៃជើងទេ។ នាងនឹងមិន អីទេ។” ខ្ញុំចុះមក យើងទាំងអស់គ្នាបានអធិស្ឋាននៅទីនេះនៅព្រះវិហារ។ នោះទើប ដោះស្រាយ។

37 ប្រងស្រីម្នាក់និយាយថា “បងប្រុសប្រាណហាំ?”—អេដ។ បាទ លោកស្រី។ [យើងបានទៅជួបគ្រូពេទ្យកាលពីថ្ងៃច័ន្ទ បន្ទាប់ពីអ្នកបានអធិស្ឋានសម្រាប់គាត់ ជាលើកដំបូង ហើយដំបៅទាំងអស់នៅក្នុងទ្រូងរបស់គាត់ត្រូវបានសម្អាត ចេញពី បំពង់របស់គាត់។] សរសើរតម្កើងព្រះអម្ចាស់! ការអធិស្ឋានផ្លាស់ប្តូរអ្វីៗ។

និយាយថា គាត់មិននៅទីនេះទេ ព្រឹកនេះ តើគាត់ជាកូនប្រុសរបស់ប្តី បាទ។

38 ថ្ងៃអាទិត្យមុន ជាលើកចុងក្រោយដែលខ្ញុំបានអធិស្ឋាននៅទីនេះ ថ្ងៃអាទិត្យ ក្នុងមួយសប្តាហ៍ មានមិត្តរយក្មេងម្នាក់បានអង្គុយនៅទីនេះ ខ្ញុំបន្តសម្លឹងមើល គាត់។ ខ្ញុំគិតថា “ខ្ញុំគួរតែស្គាល់ជំពូកនោះ។” ហើយមករកគាត់គឺជាកូនប្រុស របស់មិត្តរមថ្នាក់របស់ខ្ញុំគឺ ដឹម ពូល។ ហេតុអ្វី យើងធំឡើងជាមួយគ្នា តាំងពី ក្មេងប្រុសតូច ឡើងមក។ គាត់គឺជាម្នាក់ដែលខ្ញុំជួបគ្រោះថ្នាក់ដោយគ្រាប់កាំភ្លើង នៅពេលនោះ ហើយបន្ទាប់មកមានមួយដោយខ្លួនឯង និងមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំ ជឿថាខ្ញុំអាចនាំក្មេងប្រុសនោះទៅរកព្រះគ្រីស្ទ។ ខ្ញុំបានសាកល្បងឱ្យគាត់យ៉ាង ខ្លាំង។ ខ្ញុំជឿថាខ្ញុំនឹងនាំគាត់ចូល។ ខ្ញុំសង្ឃឹមថាខ្ញុំអាចដឹកនាំយុវជននោះ។ គាត់ មាន...ខ្ញុំបានមើលជំងឺវិញគាត់។ គាត់ហាក់ដូចជាគាត់មិនអីទេ អ្វីដែលខ្ញុំហៅ វាឥឡូវនេះ (កុំធ្វើការរកតម្លៃសម្គាល់នេះទៅកាន់អ្នកផ្សេង) ប៉ុន្តែ រំញ័រនៃវិញ្ញាណ របស់គាត់ អារម្មណ៍ល្អ។ ខ្ញុំជឿថាវាមិនចំណាយពេលច្រើនពេកទេក្នុងការដឹកនាំ

ក្មេងប្រុសនោះទៅរកព្រះគ្រីស្ទ។ ដូច្នោះសូមអធិស្ឋានសម្រាប់គាត់។ ហ្នឹងហើយ។

39 ហើយ បងប្រុស ឃើញទេ នរណាម្នាក់ផ្សេងទៀតឈឺ ឬអ្វីមួយ ដែលខ្ញុំ ព្យាយាមគិត។

40 ទោះយ៉ាងណាក៏ដោយ យើងអធិស្ឋានសម្រាប់ទាំងអស់គ្នា។ ហើយ ពេលខ្លះ...នៅពេលដែលអ្នកផ្លើសំណើ សូមចាំថា ដរាបណាខ្ញុំទទួលបានវា... ប្រពន្ធខ្ញុំនៅក្នុងអគារនៅកន្លែងណាមួយ តាមខ្ញុំគិត ដូច្នោះនាងដឹង។ ដរាបណា ខ្ញុំទទួលបានការស្នើសុំ ត្រង់ទៅបន្ទប់រូងរបស់ខ្ញុំ ខ្ញុំទៅអធិស្ឋាន ហើយស្នាក់នៅ ទីនោះរហូតដល់ខ្ញុំមានអារម្មណ៍អ្វីមួយ។ ខ្ញុំគ្រាន់តែមិនបោះបង់វាចោល។

41 នៅថ្ងៃផ្សេងទៀត នៅពេលដែលសេម ត្រូពេឡ សេម បានរើសវត្ថុនោះចេញពី ភ្នែករបស់ខ្ញុំ គាត់កំពុងព្យាយាម ហើយវាធ្វើឱ្យគាត់ឈឺចាប់ខ្លាំងណាស់ គាត់ ត្រូវដាក់កន្សែងលើមុខខ្ញុំ។ បាននិយាយថា “ខ្ញុំមិនអាចមើលឃើញឈាមមិត្តភក្តិ របស់ខ្ញុំទេ។” បាននិយាយថា...ហើយខ្ញុំបានដូតទឹកនៅក្នុងនោះ អ្នកដឹងទេ។ គាត់ បាននិយាយថា—គាត់បាននិយាយថា “ខ្ញុំគ្រាន់តែមិនអាចធ្វើវា ហើយធ្វើការលើ វា។” ឃើញទេ? ហើយដូច្នោះគាត់បានទាញវាចេញ។ ហើយនៅថ្ងៃបន្ទាប់គាត់នៅ មន្ទីរពេទ្យ។ ដូច្នោះខ្ញុំបានអធិស្ឋានសម្រាប់គាត់ ហើយគាត់ចេញមកមិនអីទេ។

42 ហើយបន្ទាប់មកនៅថ្ងៃទីពីរ ប្រពន្ធរបស់គាត់ ពួកគេមិនដឹងថានាងមានបញ្ហា អ្វីទេ គិតថានាងកំពុងមានជំងឺស្វិតដៃជើង។ ឃើញទេ? បាននិយាយថា...ហើយ បានអធិស្ឋានសម្រាប់នាង ហើយឥឡូវនេះនាងនៅផ្ទះហើយ។ ដូច្នោះយើងចូល ទៅក្នុងបន្ទប់ ដុក...យើងបានចូលទៅក្នុងការិយាល័យ ហើយគាត់...យើងបាន ទាញទ្វារជាមួយគ្នានិយាយថា “ឥឡូវនេះ បងប្រុសប៊ីល ខ្ញុំនឹងសួរអ្នកពីអ្វីមួយ។” បាននិយាយថា “តើអ្នកនឹងអធិស្ឋានសម្រាប់ខ្ញុំនិងបេតធីបានទេ?”

ខ្ញុំបាននិយាយថា “តោះ។ ចូរយើងអធិស្ឋាន។”

43 ដូច្នោះ គាត់គឺជាម្នាក់ដែលព្រះអម្ចាស់បានបង្ហាញនិមិត្ត កន្លែងដែលត្រូវ សាងសង់គ្លីនិក។ អ្នក អ្នកចងចាំរឿងនោះ។ បើអ្នកធ្លាប់សង្ស័យ សូមទៅសួរ គាត់មើល។ បាទ គ្រាន់តែនិយាយថា “គ្រាន់តែអនុញ្ញាតឱ្យនរណាម្នាក់ចូលមក។” បាននិយាយថា “ខ្ញុំបានប្រាប់វាទៅមនុស្សមួយម៉ឺននាក់។”

44 [បងប្រុសម្នាក់និយាយថា “បងប្រុសប្រាណហាំ?”—អេដ។] បាទ បងប្រុស។

[សម្រាប់អ្នកនៅទីនេះនៅព្រឹកនេះ ហើយដាក់ជំនឿបន្ថែមទៀតនៅក្នុងចិត្តរបស់អ្នកដទៃ៖ នៅព្រឹកថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ អ្នកបានហៅព្រលឹងដ៏មានតម្លៃនៅទីនេះ ដែលជាមនុស្សទីបី។ អ្នកបាននិយាយថាគាត់មកពីស៊ីម៉ូ។ ហើយអ្នកបាននិយាយថា តាមរយៈការចាក់ប្រេងតាំងនៃព្រះវិញ្ញាណបរិសុទ្ធ ពួកគេហៅអ្នកថា “ប៊ីល។” ខ្ញុំស្គាល់បុរសនោះ។ ខ្ញុំស្គាល់គាត់ច្បាស់ណាស់។ ហើយបន្ទាប់ពីយើងចាកចេញពីទីនេះ ឈ្មោះរបស់គាត់គឺអ៊ីសាក។ ពួកគេហៅគាត់ថា ‘ប៊ីល។’ បាទ មែនហើយ។ ឃើញទេ?

45 ឈ្មោះពិតរបស់គាត់គឺអ៊ីសាក។ [បងប្រុសនិយាយថា “ត្រូវហើយ។”—អេដ។] ប៉ុន្តែពួកគេហៅគាត់ថាប៊ីល។ [ត្រូវហើយ។]

46 ព្រះវិញ្ញាណបរិសុទ្ធមិនអាចខុសទេ។ វាជាការមិនអាចកាត់ផ្តាច់បាន។ ឥឡូវនេះ មាននរណាម្នាក់កំពុងនិយាយ បាននិយាយថា...ខ្ញុំ—ខ្ញុំមានអាយុហាសិបបី ហើយ...ប្រហែលសាមសិបមួយឆ្នាំ ខ្ញុំបាននៅពីក្រោយវេទិកា ហើយខ្ញុំបានឃើញទ្រង់នៅក្នុងរឿងរាប់ម៉ឺន។

47 ម្សិលមិញ ខ្ញុំបានចុះក្រោម រដ្ឋកេនតាក់គីភាគខាងត្បូង ជាប់ព្រំដែនរដ្ឋចេនណេស៊ី ហើយខ្ញុំបានចុះទូកជាមួយបងប្រុសដុលតុន ដែលព្រះអម្ចាស់បានប្រទានកូនទាំងអស់របស់គាត់ទៅគាត់។ អ្នកចាំថាពេលព្រឹកនៅទីនេះ នៅពេលដែលគាត់ចាប់ផ្តើមចេញ។ ហើយគាត់បាននិយាយថា “បងប្រុសប្រាណាហាំ” បាននិយាយថា “ខ្ញុំគិតថាវាពិបាកសម្រាប់អ្នកក្នុងការប៉ាន់ស្មាន។”

48 ខ្ញុំបាននិយាយថា “អូ បងប្រុសដុលតុន រាប់ម៉ឺនដង រាប់ម៉ឺនរឿងបែបនោះ។” បាននិយាយថា “ហេតុអ្វីបានជាអ្នកមិនព្យាយាមសរសេរសៀវភៅ” (ខ្ញុំនិយាយ...) “ពីវា?”

49 ខ្ញុំបាននិយាយថា “អូ បងប្រុស ដុលតុន វាបាន—វាឆ្លងកាត់ទូកនេះនៅទីនេះ សព្វវេលាពិបាក គ្រាន់តែជាសៀវភៅមួយចំនួននៃអ្វីដែលខ្ញុំបានឃើញព្រះអម្ចាស់ធ្វើ។ ហើយទ្រង់មិនដែលបរាជ័យម្តងណាឡើយ ឃើញទេ មិនមែនម្តងទេ ប៉ុន្តែ ល្អឥតខ្ចោះរាល់ពេល។”

50 ខ្ញុំឃើញ ខ្ញុំជឿឥឡូវនេះ បើខ្ញុំមិនច្រឡំទេ កូនស្រីរបស់បងប្រុសសេហ្វីត ជាមួយនឹងប្រភេទនៃសម្លៀកបំពាក់ពណ៌ទឹកក្រូច។ តាមខ្ញុំគិត។ ខ្ញុំបានឈប់

ក្បែរនាង នៅព្រឹកផ្សេងទៀត។ នាងកំពុងដើរចុះ ហើយខ្ញុំគិតថាខ្ញុំប្រហែលជាដឹក ក្មេងស្រីខុស ដូច្នោះខ្ញុំក៏ចេញទៅ។ នោះគឺជាខ្ញុំដែលឈប់ បងស្រី។ ខ្ញុំ—ខ្ញុំគិតថា វាជាកូនស្រីរបស់បងប្រុសសេហ្វីដ ហើយខ្ញុំនឹងយកនាងឡើង ព្រោះខ្ញុំគិតថា ប្រហែលជាឡានរបស់គាត់ខូចឬអ្វីមួយ។ យើងបានទៅ យកបេកគី។ ហើយខ្ញុំ —ខ្ញុំគិតថាវាអាចមិនមែនក្មេងស្រីហ្នឹងទេ។ ប៉ុន្តែឥឡូវនេះខ្ញុំបានឃើញគាត់អង្គុយ ជាមួយពួកគេនៅទីនោះ ដូច្នោះខ្ញុំ—ខ្ញុំជឿថាវាជាក្មេងស្រីហ្នឹងហើយ។ ដូច្នោះនោះ គឺជាខ្ញុំដែលបានទាញឡើងនៅទីនោះហើយបន្ទាប់មកទាញចេញ។

51 ដូច្នោះ អ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់យេស៊ូវទេ? អូ អស្ចារ្យណាស់! នោះ ជាការល្អនិងក្លាហាន។ អាម៉ែន។

52 ប្រងប្រុសនៅវិលនិយាយថា “បងប្រុសវីលឡាដទើបតែចូលមក។”—អេដ។ មែនហើយ បងប្រុស វីលឡាដ យើងគ្រាន់តែរីករាយដែលមានអ្នកចូលមក។ ហើយអ្នកមើលទៅមាំមួនណាស់ ផងដែរ ល្អបំផុតដែលខ្ញុំអាចមើលឃើញអ្នក។ យើងទាំងពីរជាប់លាប់ឡើង នៅជុំវិញគ្នា។ ខ្ញុំហាក់ដូចជាត្រូវបានវាមួយក្តាប់ដៃ តូច។ ហើយខ្ញុំបានឃើញបងប្រុសវីលឡាដនៅយប់នោះ ពេលគាត់ដេកលក់ ហើយស្មោះត្រង់ចំពោះភាពល្អ គាត់មើលទៅគួរឱ្យខ្លាច។ ប៉ុន្តែអ្នកមើលទៅល្អ ណាស់នៅព្រឹកនេះ។ ហើយយើងសូមអរព្រះគុណនិងសរសើរដល់ព្រះសម្រាប់ការ នេះ បងប្រុស។ អាម៉ែន។ បាទ។ អ្នកដឹងទេ អារក្សមិនអាចសម្លាប់យើងបានទេ រហូតដល់ព្រះមានបន្ទូលថា “មក។” បន្ទាប់មកយើងចង់ទៅមែនទេ បងប្រុសវីល ឡាដ? ហ្នឹងហើយ។ រហូតដល់ពេលនោះវាគ្រាន់តែព្យាយាមជាឥតប្រយោជន៍។ ហ្នឹងហើយ។ ព្រះអម្ចាស់យេស៊ូវជាជំនួយនិងជាទីពឹងរបស់យើង។

53 ឥឡូវនេះខ្ញុំនិយាយនៅទីនេះ នៅពេលដែលខ្ញុំទើបតែមានពេលប្រហែល ប្រាំមួយម៉ោងដើម្បីអធិប្បាយនៅព្រឹកនេះ។ ឃើញទេ? គ្រាន់តែ...ឥឡូវនេះ យើង មិនដែលជូនដំណឹង មិនបានផ្ញើសំបុត្រ និងអ្វីៗទាំងអស់ ព្រោះខ្ញុំបានប្រកាស រួចហើយថាខ្ញុំនឹងមិននៅទីនេះទេ។ ប៉ុន្តែគ្រាន់តែចុះមកជួយបងប្រុសនៅវិល ហើយ ជួបអ្នកទាំងអស់គ្នាម្តងទៀត ហើយមានពេលតិចតួចនៃការប្រកប។

54 ហើយកាលពីយប់ថ្ងៃអាទិត្យមុន បងប្រុសវ៉ែយ រ៉ូប៊ីសុន ខ្ញុំមិនដឹងថាគាត់នៅ ទីនេះឬអត់ទេ។ ខ្ញុំមិនអាចមើលឃើញគ្រប់ជ្រុងថាគាត់នៅទីនេះទេ។ គាត់បាន ហៅខ្ញុំឡើងមក កំពុងប្រាប់ខ្ញុំអំពីសារ។

55 ហើយមាននរណាម្នាក់បានទូរស័ព្ទមកនិយាយថា “ខ្ញុំឆ្ងល់នៅពេលដែលអ្នក
និយាយអំពី ព្រះបានប្រទានអ្វីៗទាំងអស់ដល់យើង។” ឃើញទេ? ទ្រង់បាន
ធ្វើ។ ទ្រង់បានប្រទានជីវិតដល់យើង។ ព្យាយាមទិញវា។ ទ្រង់បានប្រទានសេចក្តី
ស្រឡាញ់ដល់យើង។ ព្យាយាមទិញវា។ ទ្រង់បានប្រទានអំណរដល់យើង។
ព្យាយាមទិញវា។ ទ្រង់បានប្រទានសន្តិភាពដល់យើង។ ព្យាយាមទិញវា។ គ្មានវិធី
ទិញវាទេ។ អ្នកមិនអាចទិញវាបានទេ។

បន្ទាប់មកខ្ញុំបាននិយាយថា “ទ្រង់បានឲ្យយើងស្លាប់។”

មាននរណាម្នាក់បានទូរស័ព្ទមក បាននិយាយថា “គ្រូអធិប្បាយ ខ្ញុំឆ្ងល់ថាតើ
អ្នកទៅណាជាមួយរឿងនោះ។” បាននិយាយថា “ខ្ញុំគិតថា ‘អូ នៅទីនេះបងប្រុស
ប្រាណហាំបានចងខ្លួនឯងនៅពេលនោះ។’” មិនមែននៅពេលដែលព្រះគម្ពីរ
និយាយដូច្នោះទេ។ ឃើញទេ? ព្រះគម្ពីរបានចែងថា ទ្រង់បានប្រទានសេចក្តីស្លាប់
ដល់យើង។

56 ឥឡូវនេះ តើយើងអាចធ្វើអ្វីជាមួយសេចក្តីស្លាប់? អ្នកដឹងទេ ប៉ុលនឹងស្លាប់
គាត់បាននិយាយថា “ឱសេចក្តីស្លាប់អើយ តើទ្រនិចឯងនៅឯណា?” សេចក្តីស្លាប់
មិនគ្រប់គ្រងយើងទេ។ យើងគ្រប់គ្រងវា។ ត្រូវហើយ។ អ្វីៗទាំងអស់ត្រូវបានផ្តល់
ឱ្យយើង។

57 ហើយបន្ទាប់មកខ្ញុំបានផ្តល់ឧទាហរណ៍អំពីរបៀបដែលអ៊ីស្រាអែលនោះ
ដើរកូនទៅកាន់ទឹកដីសន្យា ពួកគេមិនដែលឃើញទឹកដីនោះទេ។ ពួកគេមិនដឹង
អ្វីអំពីវាទេ។ ពួកគេគ្រាន់តែមានការសន្យារបស់ព្រះ មានទឹកដីមួយ ហើយវា
ពោរពេញដោយទឹកដោះគោ និងទឹកឃ្មុំ ហើយល្អ និង—និងជាកន្លែងដ៏អស្ចារ្យ។
ហើយវាគឺ...ពួកគេមិនដែលឃើញវាទេ។ គ្មាននរណាម្នាក់ធ្លាប់នៅទីនោះ ដឹង
អ្វីអំពីវា។ ប៉ុន្តែពួកគេបានសន្យា។ ដោយសេចក្តីជំនឿ ពួកគេបានស្នាក់នៅទី
រហោស្ថាន។

58 ហើយនៅពេលដែលពួកគេទៅដល់បន្ទាត់ព្រំដែន ពួកគេមានអ្នកចម្បាំងម្នាក់
នៅទីនោះដោយឈ្មោះ *យ៉ូសូ* ដែលមានន័យថា “ព្រះយេហូវ៉ាជាព្រះអង្គសង្គ្រោះ។”
ដូច្នោះ គាត់បានឆ្លងទន្លេយ៉ែរដាន់ ចូលទៅក្នុងទឹកដីសន្យា ហើយយកភស្តុតាង
ដែលថាទឹកដីនៅទីនោះ។ ខ្ញុំចូលចិត្តវា។ ហើយវាជាទឹកដីល្អ។ បុរសពីរនាក់សែង

ទំពាំងបាយជូរមួយចង្កោម។ វាជាដីល្អ ដូច្នេះគាត់បានយកកសុតាងដែលថាដី ដែលពួកគេនឹងត្រូវកាន់កាប់នៅទីនោះ។

59 ឥឡូវនេះ ទៅក្រុមជំនុំ យើងកំពុងធ្វើដំណើរទៅកាន់ទឹកដីនៃអមតភាព ទឹកដី ដែលគ្មានសេចក្តីស្លាប់ ជាទឹកដីដែលមនុស្សស្លាប់បានរស់ឡើងវិញ។ ហើយ យើងមានព្រះអង្គសង្គ្រោះដ៏អស្ចារ្យនៅក្នុងជំរុំរបស់យើង។ ព្រះយេស៊ូវមានន័យថា “ព្រះអម្ចាស់ជាព្រះអង្គសង្គ្រោះ” ជាទីស្រឡាញ់។ ហើយទ្រង់បានឆ្លងកាត់ទន្លេ យ៉ាដាន់នៃសេចក្តីស្លាប់ ទៅកាន់ទឹកដីផ្សេងទៀត ហើយត្រឡប់មកវិញ ហើយនាំ យកកសុតាងដែលយើងរស់នៅបន្ទាប់ពីការស្លាប់។ អាម៉ែន។ ដូច្នេះតើការស្លាប់ នៅឯណា?

60 ហើយបន្ទាប់មកទ្រង់បានប្រទានអ្វីៗទាំងអស់ដល់យើង។ “ឥឡូវនេះយើង មានមរតកដ៏ស្មោះត្រង់របស់យើង។ ជាច្រើន...” ឥឡូវនេះស្តាប់ដោយយកចិត្ត ទុកដាក់។ ហើយខ្ញុំមិនអធិប្បាយលើប្រធានបទនោះទេ ប៉ុន្តែវាមានអារម្មណ៍ល្អ សម្រាប់ខ្ញុំឥឡូវនេះ។ ឃើញទេ? ថា យើងមានភាពស្មោះត្រង់។ ដ្បិត ថ្ងៃមួយយើង បានដើរក្នុងអំពើបាប ហើយបន្ទាប់ពីបានទទួលបុណ្យជ្រមុជទឹកក្នុងព្រះនាមទ្រង់ ហើយបានរស់ឡើងវិញជាមួយទ្រង់ យើងត្រូវបាននាំចេញពីអំពើបាប លែងចង់ ត្រឡប់ទៅម្តងទៀត។ ឃើញទេ? យើងបានរស់ឡើងវិញពីអំពើបាប ជាមួយនឹង ភស្តុតាងដែលយើងមាន។ យើងមានសក្តានុពលក្នុងការរស់ឡើងវិញពីសេចក្តី ស្លាប់ទាំងអស់។ ឃើញទេ? ប្រសិនបើយើងអាចរស់ឡើងវិញពីអំពើបាប ដោយ ជំនឿលើទ្រង់ ហើយមានអំពើបាប តើអ្នកណាចង់ត្រលប់ទៅផងសម្រាមនៃ អំពើបាបម្តងទៀត? ឃើញទេ? យើងបានឆ្លងផុតពីសេចក្តីស្លាប់ទៅកាន់ជីវិត។ ឃើញទេ? ហើយនោះជាការស្មោះត្រង់បំផុត។ អាម៉ែន។ នោះគឺជាការដ៏ស្មោះត្រង់ នៃការរស់ឡើងវិញពេញលេញ។ រាល់សេចក្តីស្លាប់ទាំងផ្លូវកាយ និងខាងវិញ្ញាណ យើងបានយកឈ្នះលើសេចក្តីស្លាប់ខាងវិញ្ញាណ ពីព្រោះយើងបានឆ្លងផុតពី សេចក្តីស្លាប់ទៅកាន់ជីវិត។

61 ហើយនៅពេលដែលអេលីយ៉ាចុះទៅទន្លេយ៉ាដាន់នៅថ្ងៃមួយ ហើយបាន វាយវាជាមួយអេលីសេ ហើយវាបានញែកចេញ ហើយគាត់បានឆ្លងកាត់។ គាត់ ត្រឡប់មកវិញជាមួយនឹងចំណែកពីរដង។

62 ហើយនៅពេលដែលយើងវាយទន្លេយ៉ាដាន់ ជាមួយព្រះគ្រីស្ទ យើងទទួល

បានចំណែកមួយ ប៉ុន្តែពេលយើងត្រឡប់មកវិញ យើងនឹងមកជាមួយចំណែក ពីរ។ យើងទទួលបានជីវិតអស់កល្ប ការរស់ឡើងវិញពីអំពើបាប ឥឡូវនេះ នៅក្នុងសេចក្តីសុចរិតជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ។ ហើយបន្ទាប់មកនៅពេល ត្រឡប់មកវិញ ជាមួយព្រះគ្រីស្ទ យើងត្រឡប់មកវិញទាំងការរស់ឡើងវិញខាង រូបកាយ ហើយយើងបានទទួលការរស់ឡើងវិញខាងវិញ្ញាណរួចហើយ។ យើង មានចំណែកទេដងរបស់វា។ តែងតែជាប្រភេទនៃព្រះគ្រីស្ទនិងក្រុមជំនុំ: អេលីសេ និងអេលីយ៉ា។

63 អូ ខ្ញុំមិនចង់ចាប់ផ្តើមវាទេ។ ខ្ញុំអើយ ខ្ញុំអើយ ខ្ញុំអើយ យើងមិនដែលទទួលបាន សាររយៈពេលប្រាំមួយម៉ោងនេះនៅទីនេះទេ។ [បងប្រុសនៅវិលនិយាយថា “សាច់ នៅលើឆ្អឹង។”—អេដ។] បាទ។ ខ្ញុំអើយ! “សាច់នៅលើឆ្អឹង” បងប្រុសនៅវិល។ នៅតែទំពារវា។ អូ តើអ្នកមិនសប្បាយចិត្តទេឬ? ឃើញទេ? យើងមិនមាន...

64 គ្មានការរំខានទៀតទេ។ ការស្លាប់គឺគ្មានអ្វីសោះ។ យើងបានទទួលវា។ វាជាបស់យើង។ វាមិនអាចគ្រប់គ្រងខ្ញុំបានទេ។ ខ្ញុំគ្រប់គ្រងវា។ យ៉ាងម៉េច? តាមរយៈទ្រង់ដែលបានធ្វើឲ្យខ្ញុំក្លាយជាអ្នកឈ្នះ ពីព្រោះខ្ញុំបានឈ្នះសេចក្តីស្លាប់ រួចហើយ។ តើខ្ញុំធ្វើវាដោយរបៀបណា? ដោយជឿលើទ្រង់។ ឃើញទេ? ការស្លាប់ គឺនៅក្នុងអំពើបាប ការមិនជឿ។ ខ្ញុំមិនមែនជាអ្នកមិនជឿទេ។ ខ្ញុំជាអ្នកជឿ។ ខ្ញុំ បានក្រោកចេញពីរឿងនោះ រស់ឡើងវិញ។ វាជាការស្មោះត្រង់បំផុតនៃការរស់ ឡើងវិញខាងវិញ្ញាណពេញលេញរបស់ខ្ញុំ អ្វីគ្រប់យ៉ាង។ បាទ មែនហើយ។ អ្នក យល់ទេ? ដូច្នេះយើងមានការស្លាប់នៅក្រោមការគ្រប់គ្រងរបស់យើង តាមរយៈ ព្រះយេស៊ូគ្រីស្ទ ដែលបានយកឈ្នះលើសេចក្តីស្លាប់ នរក ផ្លូវ ជំងឺ ទុក្ខព្រួយ អ្វីៗ ផ្សេងទៀត ជ័យជំនះលើទាំងអស់។

65 ហើយឥឡូវនេះយើងបានរស់ឡើងវិញជាមួយទ្រង់ ដោយគង់នៅស្ថានសួគ៌ ខាងវិញ្ញាណ និងយាយក្នុងព្រះគ្រីស្ទយេស៊ូ ជាមួយនឹងអ្វីៗទាំងអស់នៅក្រោមជើង របស់យើង។ សូម្បីតែការរស់ឡើងវិញខាងសាច់ឈាមក៏ស្ថិតនៅក្រោមជើងរបស់ យើងដែរ ព្រោះយើងនៅក្នុងព្រះគ្រីស្ទ។ តើ—តើអ្នកយល់ទេ? ប្រសិនបើអ្នកយល់ ដូច្នេះ សូមលើកដៃឡើង។ អាម៉ែន។ នោះជាការល្អ។ ដរាបណាអ្នកទទួលបាន វា នោះមិនអីទេ។ ឃើញទេ? កុំឲ្យ...ឥឡូវនេះគ្រាន់តែរក្សាវានៅក្នុងគំនិតរបស់ អ្នក។ ឃើញទេ? “យើងបានឆ្លងផុតពីសេចក្តីស្លាប់ទៅកាន់ជីវិត” សាច់ឈាម

ខាងវិញ្ញាណ គ្រប់វិធី។

66 ហើយអ្វីៗទាំងអស់ និងអ្វីៗទាំងអស់ ជាប់រស់យើងឥឡូវនេះ។ ហេតុអ្វី ពិភពលោកនៅទីនេះនិយាយថាយើងឆ្គួត ហើយផែនដីទាំងមូលជាកម្មសិទ្ធិរបស់ យើង។ តើអ្នកនឹងទទួលមរតកដោយរបៀបណា?

67 នៅពេលដែលខ្ញុំបាននិយាយថា អំប្រាហាំ ឃើញទេ គាត់នៅក្នុងទឹកដីសន្យា ព្រះបានប្រទានវាទៅគាត់។ ឡូតត្រូវបានចាប់ខ្លួនដោយជនក្បត់ជាតិមួយចំនួន យកទៅឆ្ងាយ។ នោះគឺជាក្នុងប្រុសរបស់គាត់។ ត្រូវហើយ។ អ្វីៗទាំងអស់នៅក្នុង ទឹកដីនោះជាកម្មសិទ្ធិរបស់អំប្រាហាំ។ ដូច្នេះ គាត់មិនមែនជាអ្នកចម្បាំងទេ។ គាត់ មិនដែលប្រយុទ្ធទេ។ គាត់មិនមានអ្នកចម្បាំងជាមួយគាត់ទេ។ គាត់មានអ្នកបម្រើ ខ្លះ។ ប៉ុន្តែនៅពេលដែលគាត់បានឃើញអ្វីមួយ អារក្សបានមកប្លន់គាត់នូវអ្វីមួយ ដែលជាការសន្យាដល់គាត់ ទ្រង់បានបំពាក់អាវុធដល់ពួកអ្នកបម្រើរបស់ទ្រង់ ហើយចាប់ដៃខ្លួនឯង។ គាត់មិនដឹងថាគាត់នឹងយកឈ្នះលើក្រុមស្តេចទាំងមូល នេះដោយរបៀបណាទេ។ អ្នកបម្រើមួយចំនួនតូច ប៉ុន្តែព្រះបានប្រាប់គាត់ពីរបៀប ធ្វើវា។ គាត់បានបំបែកខ្លួន ហើយសម្លាប់ស្តេច ហើយត្រឡប់មកវិញ។ ហេតុអ្វី? គាត់បានដាក់ជំនឿលើការសន្យារបស់ព្រះថាអ្វីៗទាំងអស់នៅក្នុងទឹកដីនោះជា របស់គាត់ ហើយឡូតគឺជាផ្នែកមួយនៃវា ត្រូវហើយ គឺជាផ្នែកមួយនៃទឹកដី។ អូ ខ្ញុំអើយ!

68 ហើយនៅទីនោះគាត់បានជួបមិលគីស្យាដែក បន្ទាប់ពីសមរក្ខមិបាន បញ្ចប់។ តើអ្នកអាចឃើញអំប្រាហាំមកតាមផ្លូវទេ? គាត់មិនដឹងថាគាត់ជាអ្នក ចម្បាំងទេ ប៉ុន្តែគាត់បានដឹងថាគាត់គឺជាអ្នកនោះ។ បាទ មែនហើយ។ ហើយគាត់ បានជួបអ្នកដែលបានសន្យា គឺមិលគីស្យាដែក។

69 ឥឡូវសូមអានគម្ពីរអេម៉ុស។ ខ្ញុំនឹងនិយាយនៅព្រឹកនេះ មិនមែនប្រាំម៉ោងទេ។ ខ្ញុំសង្ឃឹមថាមិនមែនទេ។ ឃើញទេ? នៅលើ—លើប្រធានបទ គឺ មាគ៌ារបស់ហោរា ពិត។ ហើយនៅយប់នេះ បើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងនិយាយ បញ្ឈប់ សម្ភាធ ហើយដូច្នោះ—គឺតាមព្រះហឫទ័យរបស់ព្រះអម្ចាស់។

70 ឥឡូវនេះ ខ្ញុំត្រូវបានគេស្គាល់ថាជាអ្នករិះគន់ ប៉ុន្តែខ្ញុំ—ខ្ញុំ—ខ្ញុំមិនរិះគន់អ្វី ទាំងអស់ដែលខុស។ ប៉ុន្តែខ្ញុំ យើងគួរតែរិះគន់កំហុស។

71 ឥឡូវនេះ ប្រសិនបើអ្នកនឹងបើកម៉ាស៊ីនថតសំឡេងរបស់អ្នកឥឡូវនេះ នៅក្នុងបន្ទប់ ហេតុអ្វី ហ្នឹងហើយ។ ខ្ញុំចង់អានឥឡូវនេះពីអម៉ុស ជំពូកទី៣។ ឬ... បាទ។ ជំពូកទី ៣ នៃអម៉ុស គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ អម៉ុស ៣:

ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែល ព្រះយេហូវ៉ាបានមានព្រះបន្ទូលទាស់នឹងឯងរាល់គ្នា គឺទាស់នឹងគ្រូ ទាំងមូល ដែលអញបាននាំឡើងចេញពីស្រុកអេស៊ីរ៉ូមក គឺថា

ក្នុងអស់ទាំងគ្រូនៅផែនដី អញបានស្គាល់តែឯងរាល់គ្នាទេ ដូច្នោះ អញនឹងធ្វើទោសដល់ឯងរាល់គ្នា...ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មាន របស់ឯង។

បើមនុស្ស២នាក់មិនព្រមចិត្តគ្នា នោះតើនឹងដើរជា១គ្នាបានឬ?

ឯសិង្គ នឹងស្រែកគ្រហឹមនៅក្នុងព្រៃ ក្នុងកាលដែលមិនទាន់ចាប់ពេប្យ បើសិង្គស្ទាវមិនបានចាប់អ្វីសោះ តើនឹងស្រែកនៅក្នុងរូងវាដែរឬ?

នៅកន្លែងដែលឥតមានដាក់ខ្សែរត នោះសត្វហ៊ីរអាចនឹងធ្លាក់ទៅ ជាប់ក្នុងអន្ទាក់បានឬ? តើអន្ទាក់នឹងវាត់ឡើងពីដី ឥតមានជាប់អ្វីឬទេ?

តើនឹងផ្គុំត្រែនៅក្នុងក្រុង ឥតធ្វើឲ្យបណ្តាជនក្អកចិត្តបានឬ? តើនឹង មានអន្តរាយកើតដល់ទីក្រុងណា ឥតព្រះយេហូវ៉ាធ្វើដែរឬទេ?

ពិតប្រាកដជាព្រះយេហូវ៉ា...ទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើក ទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ ទ្រង់ផង។

រីឯសិង្គបានស្រែកគ្រហឹមហើយ តើមានអ្នកណាដែលមិនព្រមខ្លាច ព្រះអម្ចាស់ព្រះយេហូវ៉ា ទ្រង់បានចេញវាចាហើយ តើមានអ្នកណានឹង ទប់មិនទាយបានឬ?

72 ភ្នែករបស់គាត់ច្បាស់ជាមួមតូច ដូចជាគាត់បានឈរនៅព្រឹកនោះនៅលើ ភ្នំដែលហួសពីទីក្រុងសាម៉ារី។ ខ្ញុំអាចមើលឃើញដៃចេររបស់គាត់នៅពេល ដែលវាធ្លាស់ទីកាត់ពុកចង្ការពណ៌ប្រផេះរបស់គាត់។ ព្រះអាទិត្យក្តៅបានរះចុះ មក។ គាត់មិនអស្ចារ្យពេកក្នុងការមើលទេ។ តើខុសពីអ្នកផ្សាយដំណឹងល្អ សម័យនេះយ៉ាងណា! សម្លៀកបំពាក់របស់គាត់គឺរឹងមាំ ពុកចង្ការដែលមើលទៅ

មានធាម។ ហើយក្រឡេកមើលទីក្រុងសាម៉ារីនោះ ភ្នែករបស់គាត់កាន់តែព្រិលពេលគាត់មើល។ គាត់មិនមានអ្វីត្រូវមើលច្រើនទេ ប៉ុន្តែគាត់មានព្រះបន្ទូលរបស់ព្រះអម្ចាស់សម្រាប់ប្រជាជាតិនោះ។

73 ប្រហែលជា ខុសគ្នាច្រើនសម្រាប់យុទ្ធនាការខាងមុខនេះ ដែលព្រះអម្ចាស់បានបញ្ជូនគាត់ទៅសាម៉ារី ជាអ្វីដែលអ្នកផ្សាយដំណឹងល្អសម័យទំនើបរបស់យើង។ គាត់មិនត្រូវបានបំពាក់សម្រាប់ការរីកដុះដាលបែបនេះទេ ដូចដែលយើងគិតថាគាត់គួរតែនៅថ្ងៃនេះ។ ប៉ុន្តែសូមចាំថា គាត់មិនមែនជាអ្នកផ្សាយដំណឹងល្អទំនើបទេ។ គាត់គឺជាហោរា។ គាត់មិនខ្វល់ពីឧបករណ៍ទំនើបទេ។ គាត់មានព្រះបន្ទូលរបស់ព្រះអម្ចាស់។

74 គាត់មិនខ្វល់ថាគាត់មើលទៅយ៉ាងម៉េចទេ ហើយគាត់ស្លៀកពាក់របៀបណាថា តើសក់របស់គាត់ត្រូវបានសិកត្រឹមត្រូវ ឬមាននរណាម្នាក់មើលគាត់ឬអត់។ គាត់មានព្រះបន្ទូលរបស់ព្រះអម្ចាស់។ នោះគឺជាគោលបំណងពេញលេញរបស់គាត់៖ នាំយកព្រះបន្ទូលរបស់ព្រះអម្ចាស់។ តើបុរសនេះជានរណា? បាទ។ វាគឺជាអេម៉ិស ជាហោរា ជាមនុស្សរឹងមាំ ប៉ុន្តែគាត់ដឹងថាគាត់កំពុងឈរនៅទីណា។ គាត់ដឹងពីអ្វីដែលគាត់កំពុងធ្វើ។ គាត់គឺជាហោរាដ៏ពិតនៃព្រះបន្ទូល។ ហើយមូលហេតុដែលគាត់បានមកទីក្រុងនេះគឺដោយសារតែព្រះបន្ទូលបានមកដល់គាត់។

75 ហើយនៅពេលដែលព្រះបន្ទូលរបស់ព្រះអម្ចាស់មកដល់អ្នកបម្រើដ៏ពិត គាត់ត្រូវតែទៅ ដោយមិនគិតពីកាលៈទេសៈឬដោយមិនគិតពីការលំបាក។ យ៉ាងណាក៏ដោយ គាត់ត្រូវតែទៅ។ មិនថាគាត់បានរៀបចំទេ ថាតើគាត់មានអារម្មណ៍យ៉ាងណា ថាតើគាត់ចង់ឬអ្វីផ្សេងទៀត គាត់ត្រូវតែទៅ។ វាជាព្រះមានបន្ទូល ហើយគាត់ត្រូវតែអនុវត្តសារនេះ។ ដោយសារតែ វាជា...គាត់មិនដែលទៅរកភាពល្ងង់ខ្លៅឡើយ។ គាត់មិនដែលទៅរកលុយទេ។ គាត់មិនដែលទៅរកប្រជាប្រិយភាពទេ។ គាត់ទៅតែក្នុងព្រះនាមព្រះអម្ចាស់សម្រាប់រឿងមួយ។ គាត់មាន—បេសកកម្ម ហើយគាត់ត្រូវបានចាត់មកពីព្រះអម្ចាស់។ ហើយគាត់គឺជាព្រះបន្ទូលរបស់ព្រះ ពីព្រោះគាត់អនុវត្តព្រះបន្ទូលរបស់ព្រះអម្ចាស់។ នោះគឺជាហោរាដ៏ពិតរបស់ព្រះអម្ចាស់។

អត្ថបទរបស់ខ្ញុំគឺ៖ មាគ៌ានៃហោរាដ៏ពិតរបស់ព្រះ។

76 បុរសដ៏អស្ចារ្យ ដែលមិនកោតខ្លាចអ្វីសោះរបស់ព្រះនេះបានទាយនៅក្នុងថ្ងៃ

របស់យេវ៉ូបាមទីពីរ។ ខ្ញុំមានផ្នែកមួយនៃប្រវត្តិរបស់គាត់បានសរសេរនៅទីនេះមុខ ខ្ញុំ។ គាត់បានទាយប្រហែលដប់បីឆ្នាំនៃយុទ្ធនាការរបស់គាត់។ ហើយយេវ៉ូបាម គឺជា យេវ៉ូបាមទីពីរ គឺគ្រាន់តែឆ្លាតនិងអាចជាមនុស្សដូចអ៊ីស្រាអែលមាន។ គាត់គឺជាបុរសម្នាក់ដែលបាននាំមកនូវភាពរុងរឿងដល់អ៊ីស្រាអែល។ អ៊ីស្រាអែល បានរីកចម្រើនទាំងអស់។ ប៉ុន្តែ គាត់មានអ្វីមួយខុសជាមួយគាត់។ គាត់ជាអ្នក ថ្វាយបង្គំព្រះ។

77 ហើយខ្ញុំបានអានរឿងនេះ នៅថ្ងៃផ្សេងទៀត ខ្ញុំគិតថាវាសមនឹងថ្ងៃនេះ។ មិនថាមនុស្សឆ្លាតប៉ុណ្ណា ហើយគាត់អាចធ្វើបានប៉ុណ្ណា ហើយភាពរុងរឿងប៉ុណ្ណា ប្រសិនបើគាត់ចេញឆ្ងាយពីព្រះ គាត់គឺជំពាក់បំណុលប្រទេសជាតិ ឆ្ងាយពីព្រះនិង ព្រះបន្ទូលរបស់ទ្រង់។ ខ្ញុំឆ្ងល់ថាតើវាមិនសមនឹងយើងទេ ថ្ងៃនេះ ចំពោះអ្នកដែល ចូលចិត្តមើលទូរទស្សន៍និងបង្ហាញថាពួកគេឆ្លាតប៉ុណ្ណា តើពួកគេមានខួរក្បាល ប៉ុន្មាន។ ប៉ុន្តែខ្ញុំឆ្ងល់ថាតើពួកគេគ្រប់គ្រាន់ដើម្បីយកព្រះបន្ទូលរបស់ព្រះអម្ចាស់។ គាត់ជាមនុស្សឆ្លាត មិនអីទេ។

78 អ៊ីស្រាអែលស្ថិតក្នុងស្ថានភាពថយក្រោយ។ គ្រូអធិប្បាយរបស់នាង បូជា ចារ្យរបស់នាង និងរដ្ឋាភិបាលរបស់នាងផងដែរ បានចាកចេញពីព្រះបន្ទូល របស់ព្រះអម្ចាស់។ ឥឡូវនេះ ពួកគេមិនជឿទេ។ ពួកគេជឿថាពួកគេនៅជាមួយ ព្រះបន្ទូលរបស់ព្រះអម្ចាស់។ “ប៉ុន្តែមានផ្លូវមួយដែលមើលទៅត្រឹមត្រូវសម្រាប់ មនុស្ស ប៉ុន្តែចុងបញ្ចប់នៃផ្លូវនៃសេចក្តីស្លាប់។” ហេតុអ្វីបានជាពួកគេខុស? ហេតុអ្វីបានជាបុរសម្នាក់អាចជឿ—ថា—ថាពួកគេខុស? បញ្ចេញភាពទាំងមូល របស់មនុស្ស គ្រូអធិប្បាយ និងបូជាចារ្យរាប់ពាន់នាក់ និងស្តេច និងអភិបាលក្រុង អស់អ្នកដែលប្រកាសថាជាអ្នកថ្វាយបង្គំព្រះ ប៉ុន្តែ ពួកគេទាំងអស់សុទ្ធតែខុស។

79 បន្ទាប់មក ពួកគេមិនត្រូវការស្តេចដើម្បីភាពរុងរឿងទេ។ អ្វីដែលពួកគេត្រូវការ គឺហោរា ដោយសារតែព្រះបន្ទូលរបស់ព្រះអម្ចាស់ ឬការបកស្រាយព្រះបន្ទូល របស់ព្រះអម្ចាស់បានមកដល់ហោរាពិត។ ពេលខ្លះអ្នកអាចឃើញថាផ្លូវរបស់គាត់ ទៅយ៉ាងណា។ វាជាវិធីដ៏លំបាកមួយ នៅពេលដែលបូជាចារ្យទាំងអស់ និងគ្រូ អធិប្បាយទាំងអស់ និង—និង—និងទេវវិទូទាំងអស់ និង—និងរដ្ឋាភិបាលខ្លួនឯង ប្រឆាំងនឹងគាត់។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ហោរា ហើយ មកដល់ហោរាតែមួយប៉ុណ្ណោះ។ គាត់មានព្រះបន្ទូលត្រឹមត្រូវ។ ទោះបីជាគាត់

មានព្រះគម្ពីរដូចគ្នាដែលពួកគេមាន ប៉ុន្តែព្រះបន្ទូលគឺសម្រាប់គាត់។ ព្រះកំពុងបង្ហាញថាគាត់មានព្រះបន្ទូល។

80 ពួកគេមានអគារដ៏អស្ចារ្យបំផុតនិងប្រព័ន្ធសាសនាជាដើម ដែលពួកគេធ្លាប់មាន អាសនៈដែលបានសាងសង់នៅគ្រប់ទីកន្លែង និង—និងគ្រប់ប្រភេទ—នៃរបស់របរ ប៉ុន្តែនៅតែមានចម្ងាយមួយលានម៉ាយពីព្រះបន្ទូលរបស់ព្រះ។

81 ខ្ញុំគិតថា ខ្លួនខ្ញុំផ្ទាល់ រូបភាពនឹងសមល្អណាស់នៅថ្ងៃនេះ ដូចដែលខ្ញុំបានអានសៀវភៅអេម៉ុសនេះ។ អ្នកត្រូវតែអានវានៅពេលអ្នកទៅផ្ទះ។ រដ្ឋាភិបាលទាំងអស់ ឬជាច្រើន ពួកគេទាំងអស់បានចាកចេញពីព្រះបន្ទូលរបស់ព្រះ។

82 ខ្ញុំគ្រាន់តែចង់អានផ្នែកផ្សេងទៀតនៃបទគម្ពីរនៅទីនេះ ខ្ញុំមាន ដើម្បីបង្ហាញកន្លែងដែលពួកគេបានធ្វើវា។ ឥឡូវសូមអានជំពូកទី១ និងខ១៤ បន្តិចសិន។

ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នោះថា ដោយព្រោះអំពើវិលងទាំងពររបស់ពួកយូដា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា...

83 នោះជាព្រះបន្ទូល គេមើលងាយវា ហើយគេគិតថាពួកគេមានវា។
...ហើយមិនបានកាន់តាមបញ្ញត្តិច្បាប់របស់ទ្រង់សោះ ឯរបស់កំភូតនោះបានធ្វើឲ្យគេរង្វេងចេញ...

84 ឥឡូវនេះ ពួកគេមានព្រះបន្ទូល ព្រះគម្ពីរ ប៉ុន្តែការកុហកដែលពួកគេបានចូលរួមជាមួយវាបានបណ្តាលឱ្យពួកគេមានរង្វេងចេញ។
...ដែល...ពួកពូជុកោគេបានគោរពតាម:

85 ឃើញហេតុផលទេ? ឥឡូវនេះ ពួកគេមានកំហុសដោយសារតែពួកគេបានដាក់ការបកប្រែឬការបកស្រាយរបស់ពួកគេចំពោះព្រះបន្ទូល។ ហើយខ្ញុំគិតថាវាសមនឹងថ្ងៃនេះ ដោយសារមនុស្សជាច្រើនចង់ដាក់គំនិតផ្ទាល់ខ្លួនរបស់ពួកគេចំពោះព្រះបន្ទូល ហើយយើងមានភាពរញ្ជ័ររញ្ជើ។ ហោរានេះមានសេចក្តីស្តីបន្ទោសពីព្រះ។

86 ឥឡូវនេះ អេម៉ុសគឺជាហោរារបស់ព្រះ ជាហោរាពិត។ អ្នកណាដែលធ្លាប់អានអំពីអេម៉ុស ដឹងពីភាពក្លាហានរបស់មនុស្សដែលមិនខ្លាចអ្វីសោះរបស់ព្រះ

ម្នាក់នេះ។ គាត់ត្រូវបានគេចាត់ទុកថាជាហោរាតូចម្នាក់ ពីព្រោះគាត់មិនបានស្នាក់នៅយូរទេ ប៉ុន្តែគាត់ពិតជាដាក់ពូថៅទៅនឹងគល់នៃដើមឈើ។ គាត់គឺជាម្នាក់ក្នុងចំណោមហោរាដែលមិនចេះខ្លាច ហើយគាត់បានមកជាមួយការចាក់ប្រេងតាំង។ គាត់មកជាមួយព្រះបន្ទូលរបស់ព្រះអម្ចាស់។ គាត់ដឹងពីអ្វីដែលគាត់កំពុងនិយាយ ដោយសារតែការចាក់ប្រេងតាំងរបស់ព្រះគឺមកលើគាត់ដើម្បីនាំមកនូវការបកស្រាយត្រឹមត្រូវចំពោះព្រះបន្ទូលរបស់ព្រះដល់ពួកគេ។

87 អេម៉ូសមកពីស្រុកវាលរហោស្ថាន ទៅកាន់ទីក្រុងអស្វារ្យ។ គាត់មិនធ្លាប់នៅទីនោះពីមុនមកទេ។ គាត់ជាក្មេងជនបទ ត្រលប់មកវិញនៅទីរហោស្ថាន។ ខណៈពេលដែលគាត់ត្រឡប់មកវិញនៅក្នុងការអធិស្ឋាន ព្រះជាម្ចាស់បានជួបគាត់ហើយបានប្រាប់គាត់ពីអំពើអាក្រក់នៃប្រជាជាតិដ៏អស្វារ្យនេះដែលគាត់ជាផ្នែកមួយ។ ហើយសាម៉ារីជារាជធានី ដែលជារាជធានីមួយនៅគ្រានោះ និងជារដ្ឋកាលរបស់យេរូសាឡឹម។

88 ហើយពេលគាត់ឈរនៅទីនោះនៅព្រឹកនោះ នៅលើកំពូលភ្នំ គាត់ដើរជាមួយសម្លៀកបំពាក់ចាស់ ប្រឡាក់ របស់គាត់ ប្រហែលជាមានធូលីដីនិងកក់នៅលើជើងរបស់គាត់ និងកន្លែងដែលគាត់បានដេកនៅក្នុងសម្លៀកបំពាក់ចាស់នោះ ពីមួយយប់ទៅមួយយប់។ ហើយខ្ញុំមិនដឹងទេ គាត់មិនមានអាងងូតទឹកទេនៅថ្ងៃនោះ។ វាប្រហែលជាពីរបីថ្ងៃចាប់តាំងពីគាត់បានងូតទឹក។ ប៉ុន្តែវាមិនប៉ះពាល់ដល់ផ្នែកខាងក្នុងរបស់មនុស្សទេ។ ច្រើនពេក មួយថ្ងៃ ដាក់នៅខាងក្រៅ ខាងក្នុងមិនគ្រប់គ្រាន់ទេ។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីថាតើយើងងូតទឹករាល់ថ្ងៃហើយសក់របស់យើងត្រូវបានសម្អាត ហើយសម្លៀកបំពាក់របស់យើងបានផ្លាស់ប្តូរ និងអ្វីៗគ្រប់យ៉ាង ហើយបន្ទាប់មកអនុញ្ញាតឱ្យខាងក្នុងទៅតាមផ្លូវណាមួយស្លៀកសម្លៀកបំពាក់អំពីបាបចាស់ដដែល ធ្វើឱ្យព្រលឹងមានក្លិនស្អុយជាមួយនឹងគោលលទ្ធិនិងលទ្ធិសាសនា ហើយមិនដែលស្វែងរកវាហើយលាងវានៅក្នុងព្រះបន្ទូលនៃទឹកនៃការញែកចេញ ពីលោកិយទេ។

89 ពេលគាត់ឈរនៅព្រឹកនោះ សម្លឹងមើលលើភ្នំ ទីក្រុងដ៏អស្វារ្យនោះ ពេញដោយរបស់ទំនើបដែលគាត់មិនធ្លាប់ស្រមៃថាមានរឿងបែបនេះ។ អ៊ីស្រាអែលស្ថិតនៅលើកម្ពស់របស់វា។ វាស្ថិតនៅក្នុងសម្ព័ន្ធភាពជាមួយប្រជាជាតិទាំងអស់នៅជុំវិញវា។ អស្វារ្យណាស់ ស្រ្តីស្លៀកពាក់ទៅកន្លែង

ហាត់ប្រាណ និង—និងបុរស។ ហើយពួកគេរីករាយនឹងការរត់ប្រណាំង និងអូឡាំពិច និងអ្វីគ្រប់យ៉ាងកំពុងកើតឡើង។ កុំឆ្ងល់ថាភ្នែករបស់គាត់បានរួមតូចមិនមែនជាមួយនឹងភាពអស្ចារ្យនៃទីក្រុង ដូចជាអ្នកទេសចរខ្លះធ្វើទេ ចូលមកញុយយ៉ក ឬទៅឡូសអេនដឺលេស ដោយឃើញស្រ្តីស្លៀកពាក់ពាក់កណ្តាល បុរសបន្ត និងអំពើបាប។

90 មិត្តខ្ញុំខ្លះកាលពីប៉ុន្មានថ្ងៃមុន បានមកពីដើរលេងស្នូចត្រី នៅក្រោមមហាវិទ្យាល័យព្រះគម្ពីរនៃមហាវិទ្យាល័យព្រះគម្ពីរដ៏អស្ចារ្យ ដ៏ល្អឃ្លាញ។ ហើយនៅទីនោះ ដេកនៅតាមផ្លូវ ក្នុងស្មៅ មានក្មេងស្រីស្លៀកពាក់ពាក់កណ្តាល និងក្មេងប្រុសវ័យក្មេង ប្រហែលជានិស្សិតមកពីមហាវិទ្យាល័យ ផឹកស្រា និងបន្ត គួរឱ្យរន្ធត់។

91 ឥឡូវនេះ ការបន្តបែបនេះដែលទាក់ទាញចំណង់អាហាររបស់ជនជាតិអាមេរិកជាច្រើនដែលហៅខ្លួនឯងថាជាគ្រីស្ទាន។ នៅពេលដែលពួកគេមើលទៅទីក្រុងឡូសអេនដឺលេស ឬខ្ញុំបានមើលពួកគេនៅលើយន្តហោះនៅពេលដែលយើងចូលមកឡូសអេនដឺលេស ពួកគេមិនធ្លាប់នៅទីនោះពីមុនមក ឬទៅហូលីវូដ ឬ—ឬទៅរដ្ឋផ្លរីដាជាមួយនឹងពន្លឺនីយូនទាំងអស់របស់ពួកគេនៅលើ—ដើមគ្នាត។ អូ ពួកគេនឹងផាត់ច្រមុះរបស់ពួកគេថ្មី ហើយជួសជុលការតុបតែងមុខ។ ពួកគេ...គិតថាវាជារឿងដ៏អស្ចារ្យបំផុតដែលពួកគេធ្លាប់ឃើញ។ ហើយឃើញអ្នកស្លៀកពាក់ស្អាត ដើរតាមផ្លូវ ពួកគេចង់ចេញពីទីនោះហើយមើលថាតើពួកគេអាចស្លៀកសម្លៀកបំពាក់របស់ពួកគេក៏ដូចជាប៉ុណ្ណា ឬបង្វិលឡើងចុះតាមផ្លូវ។ នៅពេលដែលពួកគេគិតថានោះជាអ្វីដែលអស្ចារ្យ។

92 ប៉ុន្តែភ្នែកដែលព្រះបានចាក់ប្រេងតាំងរបស់ហោរានោះមិនបានរួមតូចដោយសារតែភាពអស្ចារ្យ ដូចអ្នកទេសចរខ្លះទេ ប៉ុន្តែនៅលើអំពើពុករលួយខាងសីលធម៌ ចំពោះមនុស្សដែលត្រូវបានហៅឱ្យទទួលពរពីព្រះ។ ភ្នែករបស់គាត់មិនបានសម្លឹងមើលភាពអស្ចារ្យនោះទេ។ ពួកគេមិនរួមតូចដោយសារតែភាពអស្ចារ្យទេ។ វាក៏ដោយសារតែ—តែ—ភាពមិនសមរម្យនិងអំពើពុករលួយរបស់មនុស្សដែលត្រូវបានគ្រាស់ហៅការជ្រើសរើសរបស់ព្រះ ហើយនឹងធ្វើសកម្មភាពតាមរបៀបនោះ។ ឆ្ងល់ណាស់ គាត់បាននិយាយថា រីឯសិដ្ឋានស្រែកគ្រហឹមហើយ តើមានអ្នកណាដែលមិនព្រមខ្លាច? ព្រះអម្ចាស់ព្រះយេហូវ៉ាទ្រង់បាន

ចេញវាចាហើយ តើមានអ្នកណានឹងទប់មិនទាយបានឬ?”

93 គាត់បានឃើញអំពើពុករលួយ ការពុកផុយ។ នោះហើយជាអ្វីដែលគាត់កំពុងមើល។ នោះហើយជាពេលដែលគាត់បានឃើញរឿងទាំងអស់។ វាមិនទាក់ទាញគាត់ទេ។ វាបានធ្វើឱ្យគាត់ឈឺដល់ព្រលឹងរបស់គាត់។ ហេតុអ្វី? គាត់គឺជាហោរា។ គាត់ដឹងពីអ្វីដែលព្រះបានសន្យាថានឹងប្រទានពរ និងអ្វីដែលជាពរជ័យ និងរបៀបដែលមនុស្សប្រព្រឹត្តដោយព្រះពរ។ ហើយអារក្សបានបង្ហូរចេញនៅសម័យរបស់វា ពីអ្វីដែលជាពរជ័យពិតប្រាកដ ទៅ—ជា—ការពុកផុយខាងសីលធម៌ ពរជ័យដើម្បីគូសភ្នែកនិងចំណង់របស់មនុស្សដែលមិនប្រែចិត្តចំពោះឆន្ទៈនិងផ្លូវរបស់ព្រះ និងរបៀបរស់នៅរបស់ព្រះ។

94 តើវាជារឿងធម្មតាទោះជាយ៉ាងណានៅថ្ងៃនេះ! របៀបដែលគ្រូអធិប្បាយអាចឈរនៅលើធម៌កា ហើយសម្លឹងមើលអំពើបាបនិងអំពើពុករលួយនៃលោកិយនេះ ហើយឃើញមនុស្សដែលធ្វើនិងធ្វើតាមរបៀបដែលពួកគេធ្វើ ហើយបន្ទាប់មកគ្រាន់តែប្រទានពរដល់ពួកគេ។ ដោយសារតែពួកគេជាសមាជិកនៃក្រុមជំនុំរបស់ពួកគេ ឬនិកាយ វាលើសពីព្រលឹងខ្ញុំអាចយល់បាន។

95 ពេលព្រះមានបន្ទូល ចូរទាយ! ប្រសិនបើព្រះវិញ្ញាណនៃព្រះវាយប្រហារហោរាពិតប្រាកដរបស់ព្រះ គាត់នឹងយំជាមួយនឹងព្រះបន្ទូល។ ខ្ញុំមិនចង់រិះគន់ទេ ប៉ុន្តែតើអ្នកណាអាចរក្សានិរន្តរភាពរបស់ពួកគេបាន? តើអ្នកណាអាចឈរមើលរឿងបែបនេះ ហើយប្រកាសថាជាអ្នកបម្រើរបស់ព្រះគ្រីស្ទ ហើយមិនហៅវាចេញ? ខ្ញុំមិនខ្វល់ពីអ្វីដែលនិកាយនឹងនិយាយ ឬអ្វីដែលក្រុមជំនុំនឹងនិយាយ នោះហើយជាមូលហេតុដែលខ្ញុំមិនមែនជាកម្មសិទ្ធិរបស់ពួកគេ។ ពួកគេនឹងបណ្តេញអ្នកចេញ រឿងដំបូង។ ប៉ុន្តែព្រះបន្ទូលរបស់ព្រះមកមុន។ ប្រសិនបើអ្នកជាអ្នកនាំសារ អ្នកមានអ្វីដែលត្រូវនិយាយ។ ប្រសិនបើអ្នកនិយាយអ្វីដែលផ្ទុយនឹងព្រះបន្ទូលនេះ អ្នកមិនមែនជាអ្នកនាំសារមកពីព្រះទេ អ្នកគឺជាអ្នកនាំសារនៃកិច្ចព្រមព្រៀងនៃនិកាយមួយចំនួនឬទ្រឹស្តីមួយចំនួន។ ប៉ុន្តែអ្នកនាំសាររបស់ព្រះមានព្រះបន្ទូលរបស់ព្រះ។

96 ហើយមិត្តរបស់យើងនៅព្រឹកនេះ ពេលយើងមើលគាត់ គាត់មានព្រះបន្ទូលរបស់ព្រះ ព្រោះគាត់ជាហោរាពិតរបស់ព្រះអម្ចាស់។

97 ឥឡូវនេះ ពួកគេគិតថាពួកគេមាន—ការបកស្រាយចំពោះវា ហើយគិតថា

“មែនហើយ ប្រាកដណាស់ មើលអ្វីដែលយើងកំពុងធ្វើ។”

98 ឥឡូវនេះ រឿងរបស់វាគឺ យើងបានឱ្យគាត់ឈរនៅទីនោះនៅលើកំពូលភ្នំព្រឹកនេះ សម្លឹងមើលចុះក្រោមទីក្រុង។ គ្រវីក្បាល សម្លឹងមើល ភ្នែករបស់គាត់រួមតូច។ យកដៃអាវរបស់គាត់ហើយជូតភ្លើសចេញពីមុខរបស់គាត់ និងធ្វើដី។ ព្រះអាទិត្យក្តៅចាំងចុះមកលើក្បាលទំពែករបស់គាត់។ ពុកចង្ការរបស់គាត់ព្យុះគាត់កំពុងត្រដុសវាដោយដៃរបស់គាត់។ គាត់មិនបានឃើញភាពអស្ចារ្យទេ។ ទ្រង់បានឃើញអំពើបាប។ វាមិនពេញចិត្តគាត់ទេ។ វាបានធ្វើឱ្យគាត់ឈឺ។

99 ហេតុអ្វីបានជាគាត់មិននិយាយថា “ខ្ញុំជាជនជាតិអ៊ីស្រាអែល មើលពីរបៀបដែលប្រទេសរបស់ខ្ញុំបានរីកចម្រើន”? តើគាត់អាចនិយាយយ៉ាងដូចម្តេចថា នៅពេលដែលគាត់ជាហោរាពិតរបស់ព្រះ ដឹងលទ្ធផលហើយ តើនឹងទៅជាយ៉ាងណាចំពោះរឿងទាំងនោះ?

100 សូមឱ្យគាត់ឈរនៅលើភ្នំថ្ងៃនេះ ហើយឱ្យគាត់មើលចុះ។ អនុញ្ញាតឱ្យគាត់មើលនៅជេហ្វីសាន់រីល នៅឯមនុស្សដែលហៅខ្លួនឯងថាជាគ្រីស្ទាន។ អនុញ្ញាតឱ្យគាត់មើលទៅគ្រប់ទីកន្លែងនៅអាមេរិកសម្រាប់មនុស្សដែលហៅខ្លួនឯងថាជាគ្រីស្ទាន។ ភ្នែករបស់ព្រះដែលបានចាក់ប្រេងតាំងនឹងរួមតូចម្តងទៀត។ ដៃរបស់គាត់រមួលនៅក្នុងពុកចង្ការរបស់គាត់។ ហេតុអ្វី? គាត់មិនបានឃើញភាពអស្ចារ្យនិងភាពរុងរឿងដែលពិភពលោកឃើញទេ? គាត់ឃើញ—ការចាកចេញពីព្រះ។ គាត់មើលឃើញការពុកផុយខាងសីលធម៌របស់មនុស្ស។ គាត់ឃើញការដើរថយក្រោយរបស់ប្រជាជាតិ។ គាត់ឃើញភាពរលួយនៅក្នុងព្រះវិហារ។ តើគាត់អាចធ្វើអ្វីបានក្រៅពីភ្នែករួមតូចរបស់គាត់ ហើយចង់ដើម្បីចូលទៅក្នុងវា ដូច្នោះគាត់អាចហែកវាជាបំណែក?

101 ចុះបើប៊ីស្ស្តព្រះបានជួបគាត់នៅទីនោះ ហើយនិយាយថា “ឥឡូវនេះ តើអ្នកជាហោរារបស់ព្រះអម្ចាស់ឬ? ឥឡូវនេះ យើងនឹងប្រាប់អ្នកពីអ្វីដែលអ្នកអាចនិយាយ និងអ្វីដែលអ្នកមិនអាចនិយាយ”? តើអ្នកគិតថាគាត់នឹងស្តាប់ទេ? ចុះបើពួកគេនិយាយថា “មកចូលរួមជាមួយអង្គការរបស់យើងឥឡូវនេះ ហើយយើងនឹងជួយអ្នកក្នុងយុទ្ធនាការរបស់អ្នក”? តើអ្នកគិតថាគាត់ស្តាប់ទេ? អត់ទេ។ ខ្ញុំមិនអាចស្រមៃបានទេ ចេញពីបុរសបែបនេះ។ អត់ទេ។

102 គាត់ត្រូវបានបញ្ជូនមកពីព្រះ។ គាត់មិនចាំបាច់មានកិច្ចសហប្រតិបត្តិការ

របស់ពួកគេទេ។ គាត់មានព្រះបន្ទូលរបស់ព្រះ ការចាក់ប្រេងតាំងរបស់ព្រះ ពេលវេលាដំណាច់របស់ព្រះ។ គាត់បានចូលមកក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់។ អូ-ហូ។ នោះគឺជាហោរាពិត។ នោះជារបៀបដែលគាត់ធ្វើដំណើរ។ គាត់ធ្វើដំណើរ ដោយគ្មានអ្វីក្រៅពីព្រះបន្ទូលរបស់ព្រះអម្ចាស់។

103 តើទីក្រុងសាម៉ារីដ៏អស្ចារ្យនេះ ជនជាតិអ៊ីស្រាអែលដែលមានការអប់រំខ្ពស់ ត្រូវអធិប្បាយនិងបូជាចារ្យដែលពួកគេទាំងនេះ ទទួលមិត្តតូចដែលមិនស្គាល់នេះ? ប្រហែលជាវេយ្យាករណ៍របស់គាត់ខ្សោយណាស់។ មកពីគ្រួសារក្រីក្រនៅទី រហោស្ថាន។ បានចាកចេញពីផ្ទះ ត្រាសហៅពីព្រះ បានចូលទៅក្នុងទីរហោស្ថាន ដើម្បីសិក្សាពីព្រះនិងព្រះបន្ទូលរបស់ទ្រង់ ហើយក្លាយជាហោរា។ ព្រះអម្ចាស់បាន បង្កើតគាត់តាមរបៀបនោះ។

104 ហោរាបានបង្កើតមក ជាអ្នកនាំសារសម្រាប់សម័យកាល ដែលជាព្រះ ដោយ ការដឹងមុន ស្គាល់សម័យកាល ហើយមានភ្នាក់ងាររបស់ទ្រង់នៅទីនោះដើម្បីហៅ អំពីបាបចេញ។

105 តើទីក្រុងដ៏អស្ចារ្យនោះអាចទទួលគាត់បានទេ? តើអ្នកគិតថាស្រ្តីទាំងនោះ នឹងយកចិត្តទុកដាក់ចំពោះអ្វីដែលគាត់និយាយទេ? តើអ្នកគិតថាបូជាចារ្យ ទាំងនោះបានស្តាប់គាត់ទេ? ហេតុអ្វី អត់ទេ បាទ។ គាត់មិនមានការណែនាំ ជាមួយគាត់ ពីអង្គការណាមួយទេ។ គាត់មិនអាចនិយាយបានថា “ពួកផារីស៊ី បានចាត់ខ្ញុំមក។” គាត់ក៏មិនអាចនិយាយថាពួកសាឌូស៊ីបានបញ្ជូនគាត់មកដែរ។ គាត់មិនមានលិខិតសម្គាល់ណាមួយទេ។ គាត់មិនមានកាតប្រកបណាមួយពីក្រុម មនុស្សណាមួយឡើយ។ គាត់គ្មានអ្នកនាំមុខដើម្បីរៀបចំយុទ្ធនាការរបស់គាត់ទេ។ មិនមានពួកផារីស៊ីទាំងនោះក្នុងការប្រជុំសហជីពនិង—និងអាហារពេលព្រឹកនៃ ថ្នាក់ដឹកនាំនោះទេ ហើយមានអ្វីគ្រប់យ៉ាងរួមគ្នា ដើម្បីរៀបចំយុទ្ធនាការរបស់គាត់ ហើយដឹងថាគាត់នឹងមក។ គាត់មិនស្គាល់ពួកគេទេ។ គាត់មិនមានកាតប្រកប ទេ។ គាត់មិនមានលិខិតសម្គាល់ទេ។ គាត់មិនមានការណែនាំពីបុរសទេ។

106 ប៉ុន្តែគាត់មានព្រះបន្ទូលរបស់ព្រះអម្ចាស់។ នោះជាមាត់នៃហោរាពិត។ គាត់ មានព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប្រសិនបើគាត់មានព្រះបន្ទូលរបស់ព្រះអម្ចាស់ វាខុសគ្នាឆ្ងាយណាស់ពីគ្រោងការណ៍ដែលមនុស្សបង្កើតរបស់យើងនៅទីនេះ។ នោះហើយជាអ្វីដែលគាត់ត្រូវការ។ បើគាត់មកតាមផ្លូវនេះ គាត់មកក្នុងនាម

ក្រុមជំនុំ។ បើគាត់មកពីផ្លូវនេះ គាត់មកក្នុងព្រះនាមព្រះអម្ចាស់។ ដូច្នោះ ហោរា ពិតតែងតែមកតាមផ្លូវនៃព្រះនាមព្រះអម្ចាស់។ ជានិច្ចកាល គាត់មកក្នុងព្រះនាម ព្រះអម្ចាស់។

107 ឥឡូវនេះ គាត់មិនអាចបង្ហាញកាតប្រកបទេ ប៉ុន្តែគាត់—គាត់មានព្រះបន្ទូល របស់ព្រះ។ ហើយនោះជាអ្វីដែលព្រះបានបញ្ជូនដល់មនុស្ស។ ឥឡូវនេះ ប្រជាជន បានបង្កើតអង្គការខ្លួនឯង។ ពួកគេមានក្រុមនិកាយផ្សេងគ្នា ហើយនោះជាអ្វីដែល ប្រជាជនបានបង្កើត។ ប៉ុន្តែអម្ចាស់មិនមានវាទេ។ គាត់មានតែព្រះបន្ទូលរបស់ ព្រះអម្ចាស់។ នោះហើយជាអ្វីដែលគាត់មាន។

108 ខ្ញុំស្រមៃថា បូជាចារ្យទាំងនោះ ពេលព្រឹកមានពេលបន្តិចនៅព្រឹកថ្ងៃសប្តិ មានការអធិស្ឋានតិចតួច សេវាខ្លួនតិចតួច ហើយ—ហើយបានត្រឡប់ទៅវិញ។ ហើយបាននិយាយរឿងមួយចំនួនអំពីលោកម៉ូសេដ៍អស្ចារ្យ ដែលថ្ងៃមួយបាន រស់នៅ និងនរណាម្នាក់ដ៏អស្ចារ្យផ្សេងទៀតដែលរស់នៅថ្ងៃណាមួយ។ “ប៉ុន្តែ អូ ថ្ងៃនៃការនោះបានកន្លងផុតទៅហើយឥឡូវនេះ។ អ្នករាល់គ្នាស្គាល់ប្រធានាធិបតី ថ្មី រដ្ឋាភិបាលថ្មីរបស់យើង និងអ្វីៗទាំងអស់ដែលយើងមាន” ហើយនិយាយរឿង មួយចំនួនដូចនោះ ហើយត្រឡប់ទៅផ្ទះវិញ។

109 ប៉ុន្តែនៅទីនេះមានបុរសម្នាក់ដែលមិនយកចិត្តទុកដាក់ចំពោះរឿងនោះ។ គាត់ មកជាមួយព្រះបន្ទូលរបស់ព្រះអម្ចាស់។ ឃើញទេ? នោះជាមាត់នៃហោរា។ គ្មាន កិច្ចសហប្រតិបត្តិការ ដឹងពីអ្វីដែលកំពុងប្រឈមមុខនឹងគាត់ ដឹងថាអ្វីគ្រប់យ៉ាង នឹងប្រឆាំងនឹងគាត់ ដឹងថាពួកគេនឹងបដិសេធគាត់ ពួកគេនឹងបណ្តេញគាត់ ចេញ។ ប៉ុន្តែគាត់បានមកក្នុងព្រះនាមនៃព្រះអម្ចាស់។

110 ព្រះយេស៊ូវបានដឹងថាកាលវីកំពុងប្រឈមមុខនឹងទ្រង់ ប៉ុន្តែទ្រង់យាងមក ក្នុងព្រះនាមព្រះអម្ចាស់។ ឃើញទេ? នោះជាមាត់នៃហោរាពិត។

111 គាត់មានព្រះបន្ទូលរបស់ព្រះអម្ចាស់សម្រាប់ប្រជាជាតិ។ ប៉ុន្តែព្រះបន្ទូលពិត របស់ព្រះអម្ចាស់គឺដូចជាភាសាបរទេសសម្រាប់មនុស្សទាំងនោះ។ ប៉ុន្តែ ពួកគេ គិតថាពួកគេមានវា។ ខ្ញុំសង្ឃឹមថារឿងនេះកាន់តែជ្រៅ។ ពួកគេបានគិតថាពួកគេ ជាអ្នកគោរពនិងមានជំនឿខ្លាំងណាស់ ដែលព្រះបន្ទូលពិតរបស់ព្រះគឺជារបស់ បរទេសសម្រាប់ពួកគេ។

112 នោះហើយជារៀបរៀងដែលវានៅសព្វថ្ងៃនេះ។ ព្រះបន្ទូលពិតរបស់ព្រះបាន បើកសម្តែងគឺជារឿងបរទេសចំពោះមនុស្សពេនទីកុស្តជាច្រើន។ ការបកស្រាយ ពិតប្រាកដនៃព្រះបន្ទូល ទុក្ខវេទនាពិតប្រាកដ និងបណ្តាសា ពរជ័យពិតរបស់ ព្រះគឺជារឿងបរទេសសម្រាប់មនុស្សជាច្រើនដែលហៅខ្លួនឯងថាបរិសុទ្ធ សមាជិក ក្រុមជំនុំ គ្រីស្ទាន។ វាជារឿងបរទេសសម្រាប់ពួកគេ។ ពួកគេមិនដឹងទេ។ រៀបរាប់ វាទៅពួកគេយ៉ាងម៉េច។ “មិនដែលឮពីរឿងបែបនេះទេ។” ហើយទោះជាយ៉ាងណា អង្គការរបស់ពួកគេរីកចម្រើន និងការរីកចម្រើន ទទួលបានសមាជិកកាន់តែច្រើន ឡើងៗគ្រប់ពេលវេលា និងអង្គការជាច្រើនទៀតត្រូវបានបន្ថែមជារៀងរាល់ឆ្នាំ។

113 ពួកគេគិតថាអ្វីដែលមករកពួកគេត្រូវតែចេញពីក្រុមនិកាយទាំងនោះ។ ប្រាកដណាស់ ពួកគេនឹងមិនទទួលគាត់ទេ។ ពួកគេក៏មិនធ្វើវានៅថ្ងៃនេះដែរ។ ពួកគេបានភ្លេចជាយូរមកហើយថា “ព្រះអាចយកថ្មទាំងនេះក្រោកឡើងក្លាយជា ហោរាពិតចំពោះព្រះ។” ព្រះគឺអាច ពីជាងឈើខាងក្រោយ។ ទ្រង់អាចលើកឡើង ពីថ្មទាំងនេះ បុរសដែលនឹងឈរសម្រាប់ព្រះបន្ទូលរបស់ទ្រង់ ហើយទាយនៅក្នុង ព្រះនាមទ្រង់ សេចក្តីពិត។ “ដាក់ពូថៅទៅនឹងគល់នៃដើមឈើ។” សូមឱ្យបន្ទះ សៀគ្វីធ្លាក់ចុះ។ ខ្ញុំមិនខ្វល់ថាគាត់មានកិច្ចសហប្រតិបត្តិការឬអត់ទេ។ ប៉ុន្តែនោះ ជាមាត់នៃហោរាពិត។

114 មនុស្សខ្លះគិតថាគាត់ងាយស្រួល។ ពួកគេមិនដឹងថាពួកគេនិយាយអំពីអ្វី ទេ។ គាត់មិនត្រូវបាននាំចូលទៅក្នុងទីក្រុងដោយរទេះសេះទេ ដោយដាក់លើ សេះ រំយោល ហើយពួកសម្តេចសង្ឃឈរនៅទីនោះ ដោយកាន់របស់ខ្ពស់នៅលើ ក្បាល ក្រាបថ្វាយបង្គំគាត់ “បណ្ឌិតដ៏មានកិត្តិយសដូច្នោះ-និង-ដូច្នោះបានមកដល់ ហើយ។” នោះនឹងជាការរៀបចំអង្គការមួយចំនួន។

115 ដូចជាស្តេចលើទាំងអស់យាងមក ទ្រង់យាងមក ដូចជាមកតាមរយៈក្រោល សត្វ នៅក្នុងជង្រុកគោ។ មិនដែលមកដោយភាពហ៊ុហានិងសិរីរុងរឿងទេ ប៉ុន្តែទ្រង់ យាងមកដោយបន្ទាបខ្លួនជាទារកដែលកើតនៅក្នុងស្នូក។ អេម៉ុសមិនបានមក... ព្រះបន្ទូលរបស់ព្រះអម្ចាស់ ព្រោះគាត់ជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះបន្ទូល ណាមួយរបស់ព្រះ វាមិនមែនជាមនុស្សទេ វាជាព្រះ។

ព្រះយេស៊ូវមានបន្ទូលថា “មិនមែនជាខ្ញុំទេដែលធ្វើការ។”
 ពួកគេបាននិយាយថា “អ្នកគឺជាមនុស្ស ធ្វើខ្លួនឯងដូចជាព្រះ។”

116 ទ្រង់មានបន្ទូលថា “បើខ្ញុំមិនធ្វើកិច្ចការរបស់ព្រះទេ កុំជឿខ្ញុំ។ ប៉ុន្តែបើ ការប្រព្រឹត្តនិយាយដោយខ្លួនឯង ចូរជឿលើការប្រព្រឹត្ត បើអ្នកមិនចង់ជឿខ្ញុំ។”

117 អម៉ុសគឺជាព្រះបន្ទូលរបស់ព្រះដែលដើរតាមផ្លូវ។ គាត់បានដើរចូលមក យ៉ាងខឹងសម្បា មិនមែននៅក្នុងម៉ូដរបស់ពិភពលោកទេ។ គាត់មកដោយអំណាច នៃព្រះវិញ្ញាណ។

118 នោះជារបៀបដែលព្រះបន្ទូលរបស់ព្រះបានមក។ មិនមែននៅក្នុងគោលលទ្ធិ របស់អង្គការ មិនមែននៅក្នុងអ្វីមួយនៅក្នុងវេទិកា ប៉ុន្តែវាបានមកដោយអំណាច នៃព្រះវិញ្ញាណ ដើម្បីបង្ហាញព្រះដល់ប្រជាជាតិនិងប្រជាជន។ វាជាកាពខុសគ្នា មួយ។ ខុសគ្នាប៉ុណ្ណា!

119 ឥឡូវនេះ នេះបានដឹងថា ភ្លេចតាំងពីយូរយារណាស់មកហើយ ថាព្រះអាចប ង្កើតជាហោរាពិតបាន។ ពួកគេមិនមាន...អង្គការរបស់ពួកគេមិនចាំបាច់លើក ហោរាពិតទេ ព្រោះវាប្រហែលជាមិនអាចធ្វើវាបាន។ ព្រោះ បើវាអញ្ចឹង វានឹង ក្លាយជាហោរារបស់អង្គការ។

120 ប៉ុន្តែ ព្រះបង្កើត! ព្រះយកអ្វីដែលទ្រង់ចង់បាន។ ទ្រង់មិនយកអ្វីទាំងអស់ ជា ធម្មតា ដើម្បីធ្វើការងាររបស់ទ្រង់ បង្ហាញថាវាជាព្រះ។ បុរសម្នាក់មានអំនួត ហើយ គិតថាគាត់ជាអ្វីមួយ បន្ទាប់មកព្រះមិនអាចប្រើគាត់បានទេ ព្រោះវាមានច្រើនពេក ចំពោះខ្លួនឯង។

121 នោះគឺជាអ្វីដែលជាបញ្ហាជាមួយក្រុមជំនុំគ្រីស្ទានសព្វថ្ងៃនេះ។ ពួកគេគិតថា ពួកគេដឹងអ្វីមួយ។ ព្រះគម្ពីរចែងថា “នៅពេលដែលមនុស្សគិតថាគាត់ដឹងអ្វីមួយ គាត់មិនដឹងអ្វីទាំងអស់ដែលគាត់គួរតែដឹង។” បញ្ហាសព្វថ្ងៃនេះ យើងអំនួតលើ ខ្លួនឯងច្រើន លាក់ពុកច្រើន ការអប់រំច្រើន បែបសាសនាច្រើន ហើយមិនដឹងអ្វី អំពីសេចក្តីសង្គ្រោះនៃព្រះបន្ទូលរបស់ព្រះ។ នោះជាផ្នែកដ៏គួរឱ្យអាណិតរបស់វា។ បាទ។

122 ពួកគេបានភ្លេចថា “ព្រះអាចបង្កើតថ្មទាំងនេះដើម្បីធ្វើជាកូនដល់អំប្រាហាំ ឬ លើកហោរាពិតនៃព្រះបន្ទូល។”

123 ពួកគេមិនចាំបាច់ចេញពីសាលាណាមួយនោះទេ។ ព្រះប្រទានឱ្យពួកគេ នូវការបង្រៀន។ ពួកគេមិនចាំបាច់មានសញ្ញាប័ត្របួននៅមហាវិទ្យាល័យទេ។

ពួកគេមិនចាំបាច់មានបរិញ្ញាបត្រសិល្បៈ និង—និងសញ្ញាប័ត្របណ្ឌិតរបស់ពួកគេ ជាដើម។ ពួកគេមិនចាំបាច់មានវាទេ។ ព្រះយកអ្វីដែលទ្រង់ចង់បាន ហើយដាក់ ព្រះបន្ទូលរបស់ទ្រង់នៅក្នុងវា។ តើទ្រង់ធ្វើវាដោយរបៀបណា? ទ្រង់បង្ហាញវា ហើយបង្ហាញវា។

124 ពួកគេមិនអាចនិយាយបានថា តើព្រះយេស៊ូវចេញពីថ្នាក់សិក្ខាសាលាអ្វី។ ទ្រង់មិនមានទេ។ “តើទ្រង់មកពីសាលាអ្វី?” ទ្រង់មិនមានទេ។ ប៉ុន្តែតើទ្រង់មាន អ្វីខ្លះ? ទ្រង់មានព្រះ ហើយទ្រង់គឺជាព្រះបន្ទូល។ ពួកគេមិនអាចចង្អុលទៅសាលា ខ្លះបានទេ។

125 ហើយព្រះមិនដែលលើកមនុស្សចេញពីសាលាទេ។ ចូលទៅក្នុងប្រវត្តិសាស្ត្រ ហើយរកមើលកន្លែងដែលទ្រង់ធ្លាប់ធ្វើ។ ទ្រង់មិនមែនទេ។ ទ្រង់យកអ្វីមួយពី កន្លែងផ្សេង នោះគ្មានអ្វីសោះ គ្មានសង្ឃឹមសម្រាប់វាទេ។ បន្ទាប់មកទ្រង់បាននាំ វាមក ហើយដាក់ព្រះបន្ទូលរបស់ទ្រង់នៅក្នុងនោះ ហើយបង្ហាញអង្គទ្រង់។ នោះ ហើយជាអ្វីដែលទ្រង់កំពុងធ្វើនៅទីនេះនៅអេម៉ុស។ ត្រូវហើយ។

126 ឥឡូវនេះ ព្រះបន្ទូលរបស់អេម៉ុសត្រូវបានបើកសម្តែងដោយព្រះ នៅថ្ងៃនោះ នៅក្នុងថ្ងៃរបស់ពួកគេ។ ដប...ព្រះបានបើកសម្តែងព្រះបន្ទូលរបស់អេម៉ុស ថា គាត់មានព្រះបន្ទូលរបស់ព្រះអម្ចាស់។

127 ហើយប្រសិនបើគាត់នឹងមករកយើងឥឡូវនេះ តើអ្នកគិតថាប្រជាជាតិ និងប្រជាជនរបស់យើងនឹងទទួលបានបុរសបែបនេះទេ? [ក្រុមជំនុំនិយាយថា “ទេ។”—អរដ។] តើអ្នកគិតថាបាទីស្ទនឹងទទួលអេម៉ុសទេ? [“ទេ។”] មេតូឌីស? [“ទេ។”] ប្រេសប៊ីធើរ៉ូន? [“ទេ។”] ពេនទីកុស្ត? [“ទេ។”] កាតូលិក? [“ទេ។”] ទេ បាទ។ ទេ។ ទ្រង់ប្រាកដជាមិនធ្វើទេ។

128 សូម ចាំមួយភ្លែត ដឹកគាត់ហើយនាំគាត់មកទីនេះ បន្តិចសិន ហើយរកមើល ថាតើពួកគេចង់ឬអត់។ សូមមើលថាតើគាត់នឹង...ថាតើក្រុមជំនុំរបស់យើងនឹង ទទួលគាត់នៅថ្ងៃនេះឬអត់។

129 រឿងដំបូងដែលគាត់នឹងធ្វើ គាត់នឹងមិនយល់ស្របជាមួយគ្រប់អង្គការ ទាំងអស់ ព្រោះវាផ្ទុយនឹងព្រះបន្ទូល។ អ៊ុំ-ហ៊ីម អ៊ុំ-ហ៊ី បាទ មែនហើយ។ គាត់ នឹងថ្កោលទោសការរៀបចំទាំងមូលរបស់យើង។ ហ្នឹងហើយ។ គ្រប់សេចក្តីបង្រៀន គ្រប់គោលលទ្ធិ គ្រប់និកាយ គាត់នឹងថ្កោលទោសរឿងទាំងមូល។

ខ្ញុំគ្រាន់តែស្រមៃ ខ្ញុំអាចឃើញពួកពោធិ៍កុស្តខ្លះនិយាយថា “ហេតុអ្វី ថ្វាយសិរីល្អដល់ព្រះ! ប្រសិនបើគាត់...ហេតុអ្វី យើងមិនមានបុរសនោះនៅក្នុងទីក្រុងរបស់យើងទេ?”

130 ហើយតើអ្នកគិតថាព្រឹសប៊ីដើររៀននិងបាទីស្តនឹងធ្វើអ្វី? “ហេតុអ្វី មនុស្សល្ងង់នោះ យើងមិនចង់ឱ្យគាត់នៅជុំវិញប្រទេសរបស់យើង។ គាត់គ្មានអ្វីក្រៅពី—ការកន្ត្រាក់។” ពួកគេនឹងចុះហត្ថលេខាលើក្រដាសមួយដើម្បីដាក់គាត់នៅក្នុងគុក ប្រសិនបើពួកគេអាចធ្វើបាន នាំគាត់ចេញពីផ្លូវ។

131 ប៉ុន្តែអ្នកគិតថាអ្នកអាចទុកគាត់នៅទីនោះបានទេ? អូ ទេ។ អ្នកមិនអាចដាក់ព្រះបន្ទូលរបស់ព្រះបានទេ។ ទេ ទេ។ ទោះយ៉ាងណាក៏ដោយ វានឹងចេញមក។ ពន្ធនាគារបានបើកនៅយប់មួយ នៅពេលដែលពួកគេព្យាយាមដាក់ទ្រុឌវា។ ពន្លឺមួយបានចូលមកហើយបញ្ជូនគាត់ចេញ។

132 អត់ទេ គាត់—គាត់ប្រាកដជាមិនយល់ស្របនឹងការរៀបចំរបស់យើង។ ត្រូវហើយ។ តើគាត់នឹងចាប់ផ្តើមធ្វើអ្វី? ហែកវាចុះ។ ហេតុអ្វី? គាត់ជាអ្នកបំរើរបស់ព្រះ។ គាត់នឹងទៅមូលដ្ឋានគ្រឹះហើយចាប់ផ្តើមយុទ្ធនាការរបស់គាត់ ត្រង់ត្រឡប់មកវិញ ហើយហែកគ្រប់គោលលទ្ធិចេញពីវា ហើយត្រលប់ទៅមូលដ្ឋានគ្រឹះវិញ។ តើមូលដ្ឋានគ្រឹះគឺជាអ្វី? នៅលើព្រះបន្ទូលរបស់ព្រះ។ ត្រូវហើយ។ “ផ្ទៃមេឃនិងផែនដីនឹងរលាយបាត់ទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់ឡើយ។” ដូច្នោះគាត់នឹងហែកគ្រប់និកាយ គ្រប់គោលលទ្ធិ គ្រប់សេចក្តីបង្រៀនចេញពីវា ហើយបោះវាទៅចំហៀង គាត់នឹងបំផ្ទុះវាទៅជាភាពអស់កល្ប។

133 តើអ្នកគិតថាពួកពោធិ៍កុស្តនឹងទទួលគាត់ទេ? អត់ទេ បាទ។ បាទីស្ត? ប្រេសប៊ីដើររៀន? អត់ទេ បាទ។ ណាសារិន? ភៀលគ្រឹមហូលីណេស? ពួកគេនឹងស្តាប់គាត់។ ប្រាកដណាស់។ អ្នកគិតថាពួកគេនឹងចេញទៅជួបគាត់នៅក្នុងឡាន—ឡានក្រុង ហើយនាំគាត់ចូលទៅក្នុងទីក្រុង? ពួកគេអធិស្ឋានសុំឱ្យព្រះអាទិត្យបញ្ឆេះគាត់នៅទីនោះ។ ពួកគេបានបង្កើតរបាំងមួយ ដើម្បីកុំឱ្យគាត់ចេញពីទីក្រុង។ ហេតុអ្វី មានការប្រជុំថ្នាក់រដ្ឋមន្ត្រីជាច្រើនទៀតនៅជុំវិញទីក្រុង ដែលអ្នកធ្លាប់ឃើញនៅក្នុងជីវិតរបស់អ្នក។ “រក្សាវាចេញពីទីក្រុងនេះ។”

134 ប៉ុន្តែ គាត់ មានព្រះបន្ទូលរបស់ព្រះអម្ចាស់។ ឃើញទេ? នោះជាមាគ៌ារបស់ហោរាពិត។ គាត់នឹងត្រូវគេមើលងាយ។ ប្រាកដណាស់។ គាត់នឹងទៅរកមូលដ្ឋាន

គ្រឹះសម្រាប់យុទ្ធនាការរបស់គាត់។ គាត់មិនត្រូវការទេ។ គាត់នឹងមិននិយាយថា “ឥឡូវនេះ ខ្ញុំចង់ឱ្យអ្នកមេតូឌីសទាំងអស់ចូលមកឥឡូវនេះហើយជួយខ្ញុំ។ ខ្ញុំចង់ឱ្យអ្នកបាទីស្ទ។ ខ្ញុំចង់បានអ្នកទាំងអស់គ្នានៅទីនេះ។ អ្នកទាំងអស់គ្នាជាអ្នកពោធិកុស្ត អ្នកអះអាងថាអ្នកគឺជាក្រុមចុងក្រោយដែលព្រះនឹងហៅ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាមករកខ្ញុំ ហើយខ្ញុំចង់ឱ្យអ្នកគាំទ្រយុទ្ធនាការរបស់ខ្ញុំ។”

135 “តើអ្នកជ្រមុជទឹកដោយរបៀបណា? តើអ្វីជាភស្តុតាងដំបូងនៃព្រះវិញ្ញាណបរិសុទ្ធ?” សំណួរទាំងនោះ វានឹងត្រូវបោះចម្លងរបស់គាត់។ ហើយនៅពេលដែលគាត់ត្រឡប់មកវិញជាមួយនឹងសេចក្តីពិតព្រះគម្ពីរ ពួកគេនឹងបណ្តេញគាត់ចេញ។ ប៉ុន្តែនោះជាមាគ៌ានៃហោរាពិត។ គាត់មានអ្វីៗទាំងអស់ដែលត្រូវប្រឈមមុខ។ ឃើញទេ? ប្រាកដណាស់។

136 យើងនឹងមិនទទួលគាត់ទេ។ អត់ទេ បាទ។ របស់យើង—របស់យើង... យើងនឹងមិនមានទេ។ យើងមិនទទួលយុទ្ធនាការរបស់គាត់នៅជុំវិញ—ប្រទេសរបស់យើងទេ។ ទេ ពិតណាស់។ មែនហើយ យើងមិនទទួលគាត់ទេ។ អត់ទេ បាទ។ ប៉ុន្តែគាត់នឹងមកនាំក្រុមជំនុំត្រឡប់ទៅឯព្រះបន្ទូលវិញ ដ្បិតនោះជាមូលដ្ឋានគ្រឹះ។ “នរណាម្នាក់ដាក់គ្រឹះផ្សេងទៀត វាជាខ្សាច់លិច។ នៅលើមូលដ្ឋានគ្រឹះនេះតែមួយគត់ ព្រះបានសាងសង់ក្រុមជំនុំរបស់ទ្រង់ លើគោលលទ្ធិរបស់ពួកសាវ័ក។”

137 ដូចដែលខ្ញុំបាននិយាយកាលពីថ្ងៃមុន នរណាម្នាក់និយាយអំពី—អំពីភាពបរិសុទ្ធ ហើយផ្តល់សេចក្តីយោងទៅកាន់មនុស្សជាច្រើនដូចជា សេនហ្វ្រង់ស៊ីស និងសេស៊ីលៀ ហើយនាងបានអធិស្ឋានសម្រាប់មនុស្សខ្លះ ហើយចេញពីភាពបរិសុទ្ធ ហើយផ្តល់អំណាចបែបនេះ។ នោះជាសិទ្ធិអំណាចខុសពីបទគម្ពីរ។ វាជាមនុស្សដែលមិនមានសិទ្ធិអំណាច។ ពួកសាវ័កមានសិទ្ធិអំណាចក្នុងបទគម្ពីរ។ ហើយប្រសិនបើវាផ្ទុយពីពួកវា វាជាការកុហកដែលខ្ញុំបារម្ភ។

138 ខ្ញុំជឿលើអ្នកបរិសុទ្ធ ប៉ុន្តែខ្ញុំជឿថាវាឥឡូវនេះ។ អ្នកសម្អាតព្រលឹងខ្លួនឯង។ បរិសុទ្ធមានន័យថា “សំអាត។” នៅពេលដែលអ្នកឃើញអ្នកបានធ្វើអ្វីមួយខុស ចូរចេញពីទីនោះហើយសម្អាតវាចេញពីអ្នក ដោយការសារភាព និងការយំ និងការតមអាហារ និងការអធិស្ឋាន។

139 មាននរណាម្នាក់ថែមទាំងសើចដាក់ខ្ញុំនៅពេលដែលព្រះអម្ចាស់យោងមក

ទីនេះកាលពីមិនយូរប៉ុន្មាន ហើយផ្តល់ឱ្យខ្ញុំនូវនិមិត្តមួយ។ ខ្ញុំតែងតែចង់ឃើញ ពីការចងពស់នោះ។ ខ្ញុំតែងតែឆ្ងល់ពីរបៀបធ្វើ។ ខ្ញុំគួរតែដើរចេញបែបនោះ។ នៅពេល នោះជាអ្វីដែលខ្ញុំចង់បាន ពេញមួយជីវិតរបស់ខ្ញុំ។ បន្ទាប់មកខ្ញុំចាប់ផ្តើម តមហើយអធិស្ឋាន។ បាននិយាយថា “តើអ្នកបានធ្វើវាដើម្បីអ្វី?”

140 ខ្ញុំបាននិយាយថា “នៅទីនោះ ទ្រង់មានបន្ទូលថាខ្ញុំមិនស្មោះត្រង់គ្រប់គ្រាន់ ទេ។” បន្ទាប់ពីទ្រង់យាងមក ខ្ញុំចង់សម្អាតខ្លួនឯង។ កង់ចាំរហូតដល់អ្នកស្លាប់ ហើយទុកឱ្យបូជាចារ្យខ្លះព្យាយាមសម្អាតអ្នក។ សម្អាតព្រលឹងរបស់អ្នក!

141 ប៉ុន្តែ ឃើញទេ ពួកគេបានយកវាចេញពីព្រះបន្ទូលដែលមានសិទ្ធិអំណាច ហើយដាក់វានៅក្នុងដៃនៃគោលលទ្ធិដែលបង្កើតដោយមនុស្សមួយចំនួន ដើម្បី នាំលុយចូលក្នុងក្រុមជំនុំ ព្រោះពួកគេមើលរឿងលោកិយ ក្រុមជំនុំលោកិយ មហាអំណាចក្នុងលោក មហាអំណាចនយោបាយ។ ប៉ុន្តែព្រះសម្លឹងមើល ព្រះបន្ទូលរបស់ទ្រង់។ ហើយពាក្យណាដែលផ្ទុយនឹងព្រះបន្ទូលរបស់ព្រះគឺខុស។ តាមដែលខ្ញុំបាម្ត វាជាព្រះបន្ទូលឬគ្មានអ្វីសោះ។ បាទ មែនហើយ។ បាទ មែនហើយ។

142 គាត់នឹងទៅរកមូលដ្ឋានគ្រឹះ។ គាត់នឹងហែករឿងនោះទៅជាបំណែក។ គាត់ នឹងត្រូវធ្វើបែបហ្នឹង។ គាត់មិនអាចធ្វើអ្វីផ្សេងទៀតបានទេ ប្រសិនបើអម៉ុសនៅ ទីនេះនៅថ្ងៃនេះ។ គាត់មិនអាចធ្វើអ្វីផ្សេងទៀតបានទេ ចាំថា គាត់គឺជាហោរា ពិតរបស់ព្រះ ដែលព្រះបន្ទូលបានមកគាត់។ គាត់មិនអាចធ្វើអ្វីផ្សេងទៀតបាន ក្រៅពីត្រឡប់ទៅព្រះបន្ទូលវិញ។ មិនថាពួកពោធិ៍កុស្តទាំងអស់នៅក្នុងប្រទេស បានប្រមូលផ្តុំគ្នានៅជុំវិញគាត់ទេ បាននិយាយថា “លោកអម៉ុស យើងជឿថា អ្នកជាហោរា ប៉ុន្តែអ្នកចេញពីព្រះបន្ទូល។ យើងចង់តម្រង់អ្នកឡើង។” ទ្រង់នឹង នៅជាមួយព្រះបន្ទូល។ គ្មានអ្វីផ្សេងទៀតដែលគាត់អាចធ្វើបានទេ ពីព្រោះគាត់ ជាហោរា។ គាត់មិនត្រូវការកិច្ចសហប្រតិបត្តិការរបស់ពួកគេទេ។ គាត់មានសារ ដើម្បីផ្តល់ឱ្យ។ “ហើយអស់អ្នកដែលព្រះវរបិតាបានប្រទានមកខ្ញុំនឹងមកឯខ្ញុំ។” ហើយគាត់នឹងអធិប្បាយព្រះបន្ទូល ហើយគាត់នឹងអធិប្បាយវាដូចជាមាននៅក្នុង ព្រះគម្ពីរ ដូច្នេះហើយយើងដេញគាត់ចេញ។ ហ្នឹងហើយ។

143 មិនថាវាជាអ្វីទេ ព្រះបន្ទូលរបស់ព្រះបានមកដល់ពួកហោរា ការបកស្រាយ ព្រះបន្ទូលរបស់ពួកគេ ការបកស្រាយត្រឹមត្រូវ។

144 អ៊ីស្រាអែលតែងតែចេញពីជួរ ហើយព្រះជាម្ចាស់បានបញ្ជូនហោរាម្នាក់ដែល មានទីសំគាល់និងការអស្ចារ្យ ដើម្បីបកស្រាយព្រះបន្ទូលនោះ។ ហើយតើគាត់ ដឹងដោយរបៀបណា? ទ្រង់មានបន្ទូលថា “ប្រសិនបើហោរានេះនិយាយ ហើយវា កើតឡើង នោះជាការពិត។” ទ្រង់បានបង្ហាញការពិតដល់ពួកហោរារបស់ទ្រង់ ថា ពួកគេត្រឹមត្រូវ។

145 ព្រះយេស៊ូវមានបន្ទូលថា “អ្នកណាដែលជឿលើខ្ញុំ កិច្ចការដែលខ្ញុំធ្វើ អ្នកនោះ នឹងធ្វើដែរ។ រឿងនេះអ្នកនឹងដឹង។ ទីសំគាល់ទាំងនេះនឹងធ្វើតាមអស់អ្នកដែល ជឿ។”

146 ហើយតើពួកគេអាចអះអាងថាជាហោរារបស់ព្រះអម្ចាស់ ហើយបដិសេធ ព្រះបន្ទូលរបស់ព្រះដោយរបៀបណា? តើមនុស្សអាចធ្វើបុណ្យជ្រមុជទឹកក្នុង ព្រះនាម “ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ” តាមរមងារ យ៉ាងដូចម្តេច ហើយបដិសេធព្រះនាមព្រះយេស៊ូវគ្រីស្ទ នៅពេលដែលមិនមានបទ គម្ពីរនៅក្នុងព្រះគម្ពីរដើម្បីគាំទ្រទ្រឹស្តីរបស់ពួកគេ? ខ្ញុំប្រហែលជាពិបាកនិងរិះគន់ ប៉ុន្តែវាដល់ពេលដែលត្រូវទៅតាមផ្លូវនោះ។ វាជាសេចក្តីពិត។

147 តើមនុស្សអាចអះអាងថាខ្លួនជាគ្រីស្ទាននៅថ្ងៃនេះដោយរបៀបណា ហើយរត់ មកទំនះចំពោះអ្វីៗទាំងអស់ និងស្ត្រីដែលមានសក់ខ្លី និងស្លៀកខោខ្លី និងជក់បារី ហើយរត់ទៅកម្មវិធីបង្ហាញរូបភាព ប្រភេទនៃការសម្តែងចាស់ និងបន្ត? ប្រាប់ខ្ញុំថា នោះជាព្រះវិញ្ញាណបរិសុទ្ធ? កុំប្រាប់ខ្ញុំបែបនោះ។ អ្នក អ្នកធ្វើឱ្យព្រះឈឺក្រពះរបស់ ទ្រង់ ប្រសិនបើមានរឿងបែបនេះអាចធ្វើបាន។ បាទ។ ខ្ញុំប្រាកដថាអ្នកយល់។ ហៅ ខ្លួនឯងបែបនោះ តើអាចមានរឿងបែបនេះបានដោយរបៀបណា? “ដោយផលផ្លែ របស់ពួកគេពួកគេត្រូវបានគេស្គាល់។”

148 ទ្រង់នឹងបំផ្ទុះនិងថ្កោលទោសស្ត្រីដែលមានសក់ខ្លី។ តើគាត់អាចធ្វើអ្វី ផ្សេងទៀតដោយរបៀបណា? គាត់ជាហោរា។ ហើយនោះជាព្រះបន្ទូល។ គាត់ និយាយថា “អ្នក យេសេបិល!” គាត់នឹងពិបាកជាមួយពួកគេ។ ហេតុអ្វី? គាត់ជា ហោរា។ គាត់ត្រូវតែនៅជាមួយព្រះបន្ទូល។ នោះជាការត្រឹមត្រូវ។ តើអ្នកគិតថា ពួកគេនឹងឈប់ទេ? អត់ទេ បាទ។ ពួកគេនិយាយថា “វាជាការនិយមជ្រុល។ គាត់ អាក្រក់ដូចប៉ុលពីដើមដែរ នៅក្នុងព្រះគម្ពីរ អ្នកស្អប់ស្ត្រី។”

149 “អ្នក ជាក្រុមនៃការក្លែងបន្លំ ដែលហៅថាគ្រីស្ទាន។ មិនថាអ្នកព្យាយាម

រស់នៅបរិសុទ្ធប៉ុណ្ណា នោះមិនមានរឿងមួយដែលត្រូវធ្វើជាមួយវាទេ។ ដរាបណា អ្នកបដិសេធព្រះបន្ទូលរបស់ព្រះ ហើយមិនតម្រង់ជួរជាមួយវា អ្នកជាមនុស្សមាន បាប ជាអ្នកមិនជឿ” នោះជាអ្វីដែលគាត់នឹងនិយាយ។ គាត់នឹងមិន...ឡាយ គាត់ ដាក់ពូថៅត្រង់ឫសនៃដើមឈើ។ គាត់នឹងមិនទុកអ្វីទាំងអស់។ គាត់ជាហោរា ហើយនោះជាផ្លូវរបស់ហោរាពិត។ ពួកគេនឹងនៅជាមួយព្រះបន្ទូលនោះដោយមិន គិតថាវាជានរណា។ ប្រសិនបើវាជាមួយឬឪពុករបស់ពួកគេ វាមិនមានអ្វីខុសគ្នា ទេ។ ព្រះយេស៊ូវបានធ្វើ។ សូម្បីតែមិនហៅនាងថាជាម្តាយ នាងមិនមែនទេ។ ទ្រង់ គឺជាព្រះ។ ព្រះមិនមានម្តាយទេ។ ពួកគេនឹង តើនរណាជាឪពុករបស់ទ្រង់? អូ-ហូ អូ-ហូ។

150 គាត់នឹងផ្ទុះហើយថ្កោលទោសពួកគេ។ ទ្រង់បានថ្កោលទោសគ្រប់និកាយ ទាំងអស់ ពីព្រោះគ្មាននរណាម្នាក់ក្នុងចំណោមពួកគេសាងសង់នៅលើព្រះបន្ទូល ទេ។ ខ្ញុំមិនអាចរកឃើញមួយក្នុងចំណោមពួកគេទេ។ ហើយនៅពេលដែល ពួកគេជាកនិកាយ ពួកគេនឹងប្រឆាំងនឹងព្រះបន្ទូលនៅពេលនោះ។ ដូច្នោះតើ... ហោរាអាចប្រទានពរដល់អ្វីដែលព្រះបន្ទូលថ្កោលទោសយ៉ាងដូចម្តេច? ទោះ យ៉ាងណាក៏ដោយ គាត់មិនចង់ធ្វើវា ដើម្បីធ្វើឲ្យបងប្អូនរបស់គាត់ឈឺចាប់ទេ ប៉ុន្តែ គាត់ត្រូវតែធ្វើវា ព្រោះគាត់ជាហោរា។ ហើយគាត់ជាតំណាងនៃព្រះបន្ទូលពិត របស់ព្រះ ហើយកុំផ្លាស់ប្តូរពីវា ដោយគ្មានវិធីអ្វីទាំងអស់ ដោយច្បាប់មួយម្តងៗ ហើយនឹងឃ្លាមួយម្តងៗ។ ឃើញអ្វីដែលខ្ញុំចង់មានន័យទេ? មាគ៌ានៃហោរាពិត។

151 តើមានមនុស្សប៉ុន្មាននាក់និយាយថា “ព្រះអម្ចាស់អើយ ទូលបង្គំចង់ឱ្យទ្រង់ ធ្វើឱ្យទូលបង្គំក្លាយជាហោរា”? ទ្រង់មិនធ្វើដូច្នោះទេ។ ទេ។ ទ្រង់មិនធ្វើដូច្នោះទេ។

152 ទ្រង់នឹងថ្កោលទោសរាល់អំពើអសីលធម៌របស់ក្រុមជំនុំ ពិធីជប់លៀងប៊ុនកូ ទាំងនេះនិងរបស់ទាំងអស់នេះដែលពួកគេកំពុងមាន ពិធីជប់លៀង ពិធីជប់លៀង ស៊ុប។ ទ្រង់នឹងថ្កោលទោសពួកគេម្នាក់ៗ។ ទ្រង់នឹងបំផ្ទុះពួកគេទៅក្នុងនរកកន្លែង ដែលពួកគេមកពី។

153 គិតថាអ្នកនឹងទទួលគាត់ទេ? ទេ។ ព្រះវិហារសព្វថ្ងៃនេះមិនទទួលគាត់ទេ។ ពេនទីកុស្តទទួលគាត់? មែនហើយ គាត់នឹងដើរទៅទីនោះ និយាយថា “អ្នកជា ក្រុមយេសេបិលមានសក់ខ្លី តើអ្នកមិនដឹងថាព្រះបន្ទូលរបស់ព្រះអម្ចាស់មានន័យ យ៉ាងណាទេឬ? ដើរចេញនៅទីនេះជាមួយនឹងសម្លៀកបំពាក់ដែលមើលទៅស្អាត

បន្តិច តើអ្នកមិនដឹងថាអ្នកមានកំហុសក្នុងការប្រព្រឹត្តអំពើផិតក្បត់ជារៀងរាល់ថ្ងៃ ជាមួយបុរសរាប់រយនាក់ទេឬ? នោះហើយជាអ្វីដែលគាត់នឹងនិយាយ។

154 អ្នកនិយាយថា “មែនហើយ អំពូចាស់នោះ! មិត្តចាស់ក្បាលទំពែក សម្បុរ ប្រធាន នាំគាត់ចេញពីវេទិកានោះ។ សូមមើលអ្នក ក្រុមប្រឹក្សាភិបាល ឌីកុន នាំគាត់ ចេញពីទីនេះ។”

155 “មែនហើយ អ្នកជាក្រុមនៃមនុស្សលាក់ពុតដ៏កំសត់។ ត្រូវហើយ។ អេម៉ែស នឹងហៅវាអញ្ចឹង។ បន្ទាប់មកហៅខ្លួនឯងថា “យើងជា...យើងជាកម្មសិទ្ធិរបស់ ក្រុមនេះ។ យើងជាកម្មសិទ្ធិរបស់ក្រុមនោះ។” អ្នកមកពីអារក្ស ជាឪពុករបស់អ្នក ដ្បិតវាជាអ្នកដែលបដិសេធព្រះបន្ទូល។

156 និយាយថា “ខ្ញុំបាននិយាយភាសាដទៃ។” ហើយបន្ទាប់មកគាត់សក់របស់ អ្នក? “ថ្វាយសិរីល្អដល់ព្រះ! ហាលេលូយ៉ា!” ហើយព្រះគម្ពីរបាននិយាយថា “វា ជា—វាជាអ្វីៗធម្មតា—ធម្មតាសម្រាប់ស្ត្រីអធិស្ឋានដោយសក់ក្បាលដូចនោះ។” បន្ទាប់មកហៅខ្លួនឯងថាជាគ្រីស្ទាន។ ខ្មាស់អៀនចំពោះអ្នក។ លូនចេញនៅជ្រុង ណាមួយ ចូលទៅជាមួយព្រះ។

157 ស្លៀកសម្លៀកបំពាក់ខ្លីពីដើម ហើយចេញពីទីនេះក្នុងទីធ្លា ហើយរលាស់ខ្លួន អ្នកចេញ នៅពេលដែលអ្នកដឹងច្បាស់ថាអ្នកកំពុងប្រព្រឹត្តអំពើផិតក្បត់ជាមួយ បុរសមួយរយនាក់ជារៀងរាល់ថ្ងៃ។ មានបន្ទូលថា ព្រះយេស៊ូវមានបន្ទូលដូច្នោះថា “អ្នកណាដែលសម្លឹងមើលស្រ្តីដោយមានចំណង់តណ្ហានឹងនាង នោះបានផិតក្បត់ ជាមួយនាង។” នាងគឺជាអ្នកដែលបង្ហាញខ្លួនឯង ហើយអ្នកបានធ្វើវានៅក្នុងរបស់ អ្នក...

158 កន្លែងដែល អ្នក អ្នកបានស្លាប់ចំពោះរឿងរបស់លោកិយ។ អ្នកបាន លើកឡើងចេញពីរឿងនោះ ដូចដែលខ្ញុំបាននិយាយ ការចាប់ផ្តើម។ “អ្នកនឹង ធ្វើឱ្យក្បាលរបស់អ្នកអាម៉ាស់។ ភ្នែករបស់អ្នករួមតូចទៅលើអំពើបាបដ៏អាក្រក់ បែបនេះ ជំនួសឱ្យការសម្លឹងមើលស្រ្តីហើយមានចំណង់តណ្ហាលើពួកគេ។ អ្នកជា មនុស្សដែលធ្វើរឿងបែបនោះ ហើយហៅខ្លួនឯងថាជាគ្រីស្ទាន។” នោះហើយជាអ្វី ដែលគាត់នឹងប្រាប់អ្នក។ ខ្ញុំកំពុងព្យាយាមយកព្រះបន្ទូលរបស់ទ្រង់នៅព្រឹកនេះ។ ពួកគេនឹងក្លាយជាព្រះបន្ទូលរបស់ទ្រង់។ ដ្បិតគាត់ សូមចាំថា គាត់ជាហោរាពិត។ គាត់ត្រូវតែនៅជាមួយព្រះបន្ទូលនោះ។ អូ-ហូ។ ខ្ញុំគ្រាន់តែដកស្រង់ពាក្យរបស់

គាត់។ ហ្នឹងហើយ។ ព្រោះបើអ្នកនាំគាត់មក គាត់គឺជាព្រះបន្ទូល។ បន្ទាប់មក នេះ គឺជាព្រះបន្ទូលផ្ទាល់។ ប្រហែលជាមិនមានបុរសនោះទេ ប៉ុន្តែអ្នកមានព្រះបន្ទូល របស់គាត់ ពីព្រោះគាត់មានព្រះបន្ទូលរបស់ព្រះអម្ចាស់។

159 គ្រប់គោលលទ្ធិដែលមនុស្សបង្កើត គាត់នឹងថ្កោលទោសវា ដូចជាពិធីបុណ្យ ជ្រមុជទឹក “ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធ។” គាត់នឹង បោះរឿងនោះចូលទៅក្នុងភាពអស់កល្ប។ គាត់នឹងថ្កោលទោសវា ដូច្នោះវានឹងមិន មានក្លិនរបស់វានៅសល់ទេ។ បាទ មែនហើយ។

160 តើមានប៉ុន្មាននាក់ តើអ្នកប៉ុន្មាននាក់នៅក្នុងក្រុមជំនុំនៅព្រឹកនេះដែលទទួល គាត់?

161 បន្ទាប់មកពួកគេ ក្រុមឈ្មោះព្រះយេស៊ូវនេះ ពួកគេ—ពួកគេនិយាយថា “អូ យើងនឹងយកគាត់នៅលើនោះ។” ហើយបន្ទាប់មកអង្គការរបស់អ្នក គាត់នឹង បំផ្ទុះអ្នកភ្លាមៗជាមួយវា។ ហ្នឹងហើយ។ ស្ត្រីដែលមានសក់ខ្លីរបស់អ្នក ហើយ អ្នកតុបតែងវា។ ហ្នឹងហើយ។ បុរសរបស់អ្នក របៀបដែលពួកគេធ្វើនិងធ្វើ។ ហ្នឹងហើយ។

162 មនុស្សជាច្រើននិយាយថា “វាជាការល្អដែលធ្វើជាហោរា។” វាគឺមែន ប្រសិនបើអ្នកត្រៀមខ្លួនជាស្រេចដើម្បីលក់អ្វីៗទាំងអស់នៃលោកិយចោល ហើយ នៅជាមួយព្រះនិងជាមួយព្រះបន្ទូលរបស់ទ្រង់។ ហ៊ឹម។

163 អត់ទេ យើងនឹងមិនទទួលគាត់ដោយគ្មានន័យទេ និកាយរបស់យើងនៅ ថ្ងៃនេះ។ យើងប្រាកដជាមិនមានអ្វីដែលត្រូវធ្វើជាមួយគាត់ទេ។

164 ស្តាប់គាត់បំផ្ទុះវា។ គាត់ថា “ព្រះដែលអ្នកអះអាងថាជឿលើ ទ្រង់នឹងបំផ្លាញ អ្នក។” តើអ្នកនឹងធ្វើអ្វីអំពីរឿងនោះ? ព្រះដែលពោនទឹកស្អុយលើ ពីអំពើ អសីលធម៌និងអ្វីដែលពួកគេកំពុងធ្វើនិងអនុញ្ញាតឱ្យធ្វើ នោះព្រះនឹងនាំការជំនុំជម្រះ មកលើអង្គការទាំងនោះ។ ហ្នឹងហើយ។ ពិតប្រាកដណាស់អ្វីដែលអម៉ុសបាន និយាយទៅកាន់ពួកគេ។

165 “អូ” ពួកគេបាននិយាយថា “យើងមានអំប្រាហាំ។ យើងមាន—យើងទទួល បាននេះ។ យើងមានច្បាប់។ យើងមានបូជាចារ្យ។ យើងមានហោរា។”

166 អូ បងប្អូនអើយ ភ្នែករបស់ពួកគេបានរួមតូចនៅពេលគាត់សម្លឹងមើល

ពួកគេ ហើយបំផ្ទុះព្រះបន្ទូលនោះចូលទៅក្នុងពួកគេ។ បាទ មែនហើយ។ ប្រាកដណាស់។ ពួកគេនឹងមិនទទួលគាត់ទេ។ អត់ទេ បាទ។ ទ្រង់មានបន្ទូលថា “ពួកវានឹងបំផ្លាញពួកគេដោយគោលលទ្ធិដែលមនុស្សបង្កើតរបស់អ្នក។” នោះហើយជាអ្វីដែលគាត់នឹងប្រាប់អ្នកនៅថ្ងៃនេះ។ ទ្រង់មានបន្ទូលដូចគ្នានឹងគាត់ដែរ។ គាត់បាននិយាយថា “ព្រះដែលអ្នកកំពុងសាងសង់ព្រះវិហារ ប្រហែលជាចំណាយរាប់លានដុល្លារ ទឹកក្តារបូជាដែលអ្នកកំពុងសាងសង់ថ្វាយព្រះយេហូវ៉ា ដែលអ្នកអះអាងថាអ្នកស្រឡាញ់ នោះព្រះនឹងបំផ្លាញអ្នកពីព្រោះអ្នកកំពុងបដិសេធព្រះបន្ទូលរបស់ទ្រង់។”

167 ដូច្នេះហើយថ្ងៃនេះ! ព្រះដែលអាមេរិកអះអាងថានឹងបម្រើនឹងនាំមកនូវការជំនុំជំរះលើប្រជាជាតិនិងបំផ្លាញវា។ ខ្ញុំសង្ឃឹមថាវាជ្រៅណាស់ដែលអ្នកនឹងមិនដែលឃើញព្រឹត្តិការណ៍ពីវាឡើយ។ មួយដែលអ្នកអះអាងថាអ្នកស្រឡាញ់ និងជាមួយនឹងគោលលទ្ធិដែលបង្កើតឡើងដោយមនុស្សផ្ទាល់របស់អ្នក ហើយជីវិតអសីលធម៌និងការពុកផុយដែលអ្នកមាននៅក្នុងអ្នក ឆ្ងាយពីព្រះបន្ទូលរបស់ព្រះនឹងបំផ្លាញអ្នកនៅថ្ងៃណាមួយ។ នោះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ គ្មានអ្វីនៅសល់សម្រាប់ពួកគេទេ។

168 តម្រង់ជួរជាមួយព្រះបន្ទូល! ផ្សាយដំណឹងល្អដល់ពួកគេ ឆ្លងប្រទេសប្រាប់ពួកគេពីការពិត។ អ្នកដឹកនាំស្រែកយំ ហើយបន្តទៅមុខទៀត។ បុរសច្ចោលទោស។ អង្គការបណ្តេញអ្នកចេញ។ ស្រ្តីគ្រឿងក្បាលរបស់ពួកគេ ហើយមិនអនុញ្ញាតឱ្យសក់របស់ពួកគេដុះវែង ដោយគ្មានប្រយោជន៍អ្វីឡើយ។ ស្លៀកសម្លៀកបំពាក់របស់ពួកគេគឺដូចគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូចជាការចាក់ទឹកលើខ្នងទា។ “បន្ទាប់មកអ្នកអះអាងថាអ្នកស្រឡាញ់ព្រះ?”

169 ទ្រង់មានបន្ទូលថា ព្រះយេស៊ូវមានបន្ទូលថា “អ្នកបានយកប្រពៃណីរបស់អ្នកហើយធ្វើឱ្យបញ្ញត្តិរបស់ព្រះគ្មានប្រសិទ្ធភាព។”

170 នោះជាមាត់នៃហោរាពិត។ ឃើញទេ? វាមិនមែនជាវិធីងាយស្រួលទេ។ វាមិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាគិតថាវាអាចនោះទេ។

171 លោតឡើងចុះហើយស្រែក គ្រប់គ្នាទះអ្នកនៅលើស្មា បន្ទាប់មកនោះជាសញ្ញាថាអ្នកមិនមែនជាហោរាពិតទេ។ នោះជាសញ្ញាមួយដែលអ្នកមិនបានទទួលអ្វីដែលអ្នកកំពុងនិយាយ។

172 តើពេលណាទើបគេទះគាត់ពីក្រោយ មិនសូវមានពូថៅកិន? អ្វី? ទ្រង់នឹង ងាកមកថ្កោលទោសពួកគេ។ ត្រូវហើយ។ មិនអាចវាយអេម៉ុសនៅខាងក្រោយ បានទេ។ ពួកគេមិនអាចវាយអេលីយ៉ាពីខាងក្រោយបានទេ។ គាត់មិនបានឈរ សម្រាប់រឿងនោះទេ។ អត់ទេ បាទ។ គាត់បានប្រាប់ពួកគេពីសេចក្តីពិតរបស់ ព្រះ។ ហើយប្រសិនបើស្ថានសួគ៌អស្ចារ្យណាស់ ហើយកន្លែងដែលយើងនឹងទៅ បើយើងមិនអាចតម្រង់ជាមួយរឿងតូចតាច តើយើងនឹងតម្រង់ជាមួយព្រះវិញ្ញាណ នៅទីនោះដោយរបៀបណា? ត្រូវតម្រង់ជាមួយព្រះបន្ទូល។ នោះជាមាគ៌ានៃហោរា ពិត។ ទោះបីជាវាហែកគាត់ជាបំណែក ដើម្បីនិយាយថាវា មែនហើយ គាត់ត្រូវតែ ហែកប្រជាជាតិមួយទៅជាបំណែក។ ហ្នឹងហើយ។ ប៉ុន្តែនោះជាវិធី។

173 គាត់នឹងបំផ្ទុះវា។ អូ ខ្ញុំអើយ! ដឹងថាគាត់និយាយអ្វីទៅពួកគេទេ? “ភាព ច្របូកច្របល់” ប្រសិនបើអ្នកកត់សម្គាល់នៅទីនេះ គាត់បាននិយាយថា “វា មិនមែននៅក្នុងរដ្ឋាភិបាលរបស់អ្នកទេ វាស្ថិតនៅក្នុងអ្នក។” នោះហើយជាអ្វីដែល គាត់បាននិយាយ។ បាទ។ “ភាពច្របូកច្របល់នៅក្នុងក្រុមជំនុំ ទម្រង់នៃភាពជា ព្រះរបស់អ្នក នោះហើយជាអ្វីដែលបណ្តាលឱ្យមានបញ្ហា។”

174 មូលហេតុដែលលទ្ធិកុម្មុយនិស្តកំពុងវាយលុកទឹកដីសព្វថ្ងៃនេះ វាមិនមែន ដោយសារតែលទ្ធិកុម្មុយនិស្តទេ។ វាគឺដោយសារតែក្រុមជំនុំ។ វាដោយសារតែ ប្រជាជន។ សព្វថ្ងៃនេះពួកគេហៅខ្លួនឯងថាជាគ្រីស្ទាន។ ពួកគេច្រៀងដូចជា ទេវតា។ សំឡេងដែលបានទទួលការបណ្តុះបណ្តាល ហើយនិយាយដោយ ឧឡារិក ដូចជាពួកគេជាមហាទេវតា ហើយមិនជឿព្រះបន្ទូលរបស់ព្រះ គឺដូចជា អារក្ស។ ហ្នឹងហើយ។ ច្រៀងដូចជាមហាទេវតា ស្លៀកពាក់ដូចជាខ្ញុំមិនដឹងអ្វី ហើយបដិសេធព្រះបន្ទូលរបស់ព្រះ។

175 បុរសម្នាក់ ជាគ្រូអធិប្បាយនៅលើតុអធិប្បាយ ដែលនឹងឈរនៅទីនោះ ហើយត្រូវបានគេហៅថាបណ្ឌិត រ៉ែរិន ហើយសួរគាត់ថា “តើព្រះគម្ពីរបានចែង ពីពិធីបុណ្យជ្រមុជទឹកក្នុង ព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឬ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ?” ហើយគាត់នឹងសើចំពោះមុខអ្នកហើយ យក “ព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធ។” បន្ទាប់មកហៅខ្លួនឯងថាជា កូនរបស់ព្រះ?

176 ស្ត្រីដែលដឹងថាព្រះគម្ពីរកាត់ទោសពួកគេឱ្យធ្វើរឿងខ្លះ ហើយកាត់សក់របស់

ពួកគេ ហើយធ្វើដូចជាលោកិយ ហើយស្លៀកសម្លៀកបំពាក់អសីលធម៌និងអ្វីៗ ដូចនោះ ហើយពួកគេនឹងធ្វើវាជានិច្ច ទោះយ៉ាងណាក៏ដោយ ហើយនិយាយភាសា ដទៃ ហើយលោតឡើងចុះ ហើយស្រែក ហើយមានសង្គមស្រ្តីចំណាស់ និងរង្វង់ ដេរ ហើយបញ្ជូនអ្នកផ្សព្វផ្សាយទៅកាន់ទីវាល។ វាក្លាយជាក្លិនស្អុយនៅចំពោះ ព្រះក្រីក្រព្រះជាម្ចាស់។ ហើយ ព្រះអម្ចាស់មានព្រះបន្ទូលថា ទ្រង់នឹងបំផ្លាញអ្វីៗ ទាំងអស់។ ទ្រង់នឹងបំផ្លាញ។

177 វាមិនមែនជាជឿនងាយស្រួលទេ ប៉ុន្តែនោះជាផ្លូវរបស់ហោរាពិត។ បំផ្ទុះវានៅ ទីនោះ ហើយនិយាយវាថាតើវាលឺឬអត់។

178 យ៉ូហានគឺជាហោរាពិត។ គាត់បាននិយាយថា “ពូថៅត្រូវបានគេដាក់នៅបួស នៃដើមឈើ។” នោះជាវិធីរបស់ពួកគេ។ ប្រាកដណាស់។

179 បញ្ហាគឺនៅក្នុងនាង។ ច្រៀងដូចជាទេវតា វាដូចជាអារក្សនៅទីនេះ វា បន្ត ការលេងបៀ ផ្លូវប្រណាំង។ ពោនទីកុស្ត ទៅកន្លែងកម្សាន្ត រូបភាពបង្ហាញហ្នឹង មនុស្សជាមួយពួកគេ។ គ្រប់ទីកន្លែង គ្រប់ប្រភេទនៃការសម្តែងឬអ្វីផ្សេងទៀត ហើយទៅចុះនៅទីនោះ និងការប្រណាំងនិងអ្វីៗផ្សេងទៀត ហើយហៅខ្លួនឯងថា ជាគ្រីស្ទាន ហើយឡើងទៅស្រែក ហើយនិយាយភាសាដទៃ ហើយយកការលាង ជើង និងការប្រកបប្បបូម។

180 ហេតុអ្វី វាជា—វា “ដូចជាឆ្កែទៅរកស៊ីកំអុតរបស់វាវិញ” ហោរាបាននិយាយថា “ពួកគេក៏ដូច្នោះដែរ។” ប្រសិនបើជឿននោះជារបស់លោកិយ ត្រូវតែបណ្តេញចេញពី អ្នក ហេតុអ្វីបានជាអ្នកត្រឡប់ទៅរកវាម្តងទៀត? ត្រូវហើយ។ ចេញតាមដងផ្លូវ រមូល គេហៅវាថា រ៉ុកនិងរ៉ូល សក់ខ្លី ស្លៀកខ្លី។ អូ ខ្ញុំអើយ! ហៅខ្លួនឯងថាជា គ្រីស្ទាន។ តើអ្នកអាច... ទេ ខ្ញុំមិននិយាយវាប្រសើរជាង។

181 នោះហើយជាមូលហេតុដែលខ្ញុំច្បោលទោសពួកគេ។ ប្រសិនបើខ្ញុំនឹងនៅជា មួយព្រះបន្ទូលនេះ ប្រសិនបើព្រះបន្ទូលនេះមកដល់ខ្ញុំ ខ្ញុំនឹងនៅជាមួយព្រះបន្ទូល នេះ។ នេះជាអ្វីដែលមកដល់ខ្ញុំ ព្រះបន្ទូល។ ច្បោលទោសវា!

182 អះអាងថាត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ហើយធ្វើជឿនបែបនេះ។ តើអ្នកអាចស្រមៃថាស្រ្តីម្នាក់ត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ អនុញ្ញាតឱ្យ សក់របស់នាងត្រូវបានកាត់ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធកាត់ទោសវាទេ? តើ

ព្រះវិញ្ញាណបរិសុទ្ធជាមនុស្សប្រភេទណា? តើអ្នកអាចស្រមៃបានទេ?

183 តើអ្នកអាចស្រមៃមើលត្រូវអធិប្បាយឈរនៅលើវេទិកា ហើយបុរសណាម្នាក់ដេញគាត់ឱ្យបង្ហាញគាត់នៅកន្លែងមួយដែលនរណាម្នាក់ធ្លាប់ទទួលបុណ្យជ្រមុជទឹក ដោយប្រើចំណងជើងនៃ “ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ” ហើយសើចនៅចំពោះមុខរបស់អ្នក ហើយហៅអ្នកថាជាអ្នកនិយមជ្រុល ដោយធ្វើបុណ្យជ្រមុជទឹកក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយនិយាយថាគាត់ត្រូវបានដឹកនាំដោយព្រះវិញ្ញាណ ហើយនិយាយថាគាត់បានទទួលព្រះវិញ្ញាណបរិសុទ្ធ? តើព្រះវិញ្ញាណបរិសុទ្ធនឹងបដិសេធព្រះបន្ទូលរបស់ទ្រង់ទេ? អត់ទេ បាទ។ អូ-ហ្ន៎។ តើអ្នកឃើញទេ? ខ្ញុំសង្ឃឹមថាអ្នកទទួលបានវា។

184 ខ្ញុំមិនដឹងថាម៉ោងប៉ុន្មានទេ។ ការបំផ្លុះបន្ទាប់អាចនឹងធ្វើឱ្យខ្ញុំ។ ប៉ុន្តែរហូតដល់វាកើតឡើង ខ្ញុំនឹងឈរនៅទីនោះជាមួយនឹងព្រះបន្ទូល។ នៅពេលដែលខ្ញុំជួបអ្នកនៅជាការជំនុំជំរះ ខ្ញុំនឹងឈរដោយព្រះបន្ទូលនោះ។ នោះហើយជាអ្វីដែលខ្ញុំជឿថាជាការពិត។

185 អត់ទេ អ្នកមិនធ្វើរឿងដូចនោះទេ ហើយបន្ទាប់មកមានព្រះវិញ្ញាណបរិសុទ្ធ។ បានទៅជួបប្រពន្ធរបស់អ្នកបម្រើព្រះពេលមួយ ដោយស្លៀកពាក់នៅទីនោះមើលទៅគួរឲ្យរន្ធត់ណាស់។

អ្នកនិយាយថា “អ្នកគ្មានសិទ្ធិទេ។”

186 ខ្ញុំមានសិទ្ធិ។ នោះជាព្រះបន្ទូល។ ផ្សព្វផ្សាយវាទាំងអស់។ អ្នករំលងរឿងទាំងនោះ មានត្រូវអធិប្បាយជាច្រើន ព្រោះពួកគេមិនមានអាជាក...ប្រហែលជាអ្នកមិនត្រូវបានគេហៅឲ្យអធិប្បាយទេ តាំងពីដំបូង។ បាទ។ ប៉ុន្តែអ្នកបំផ្លិចផ្លាស់របស់ព្រះនឹងនៅជាប់នឹងព្រះបន្ទូលនោះ។ ត្រូវហើយ។

187 ភរិយារបស់អ្នកបម្រើព្រះអង្គនៅទីនោះ ស្លៀកពាក់ស្លៀកពាក់ ជាមួយនឹងក្រវិលព្យួរចុះ និងតុបតែងខ្លួន និងសក់ខ្លី។ នៅពេលដែល ព្រះកាត់ទោសរឿងទាំងមូលថាជាកង្វះក្នុង។ ហើយបន្ទាប់មកនិយាយថាអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ?

188 ខ្ញុំបានអធិប្បាយនៅទីនេះនៅជុំនិក មិនយូរប៉ុន្មានទេ លើអ្វីមួយដូចនោះ ហើយភរិយារបស់អ្នកបម្រើព្រះកំពុងអង្គុយនៅលើតុអធិប្បាយ ជាមួយនឹងសក់

ខ្លីបែបក្មេងប្រុសម្នាក់នេះ សុទ្ធតែរុញឡើង ហើយជាមួយនឹងសម្លៀកបំពាក់ដែល
នាងមិនអាចសូម្បីតែនៅក្រោមសំពត់របស់នាងពីភ្លើង។ មិនអាចលុតជង្គង់របស់
នាងបានទេ។ ប្រហែលបួនឬប្រាំអីញពីលើជង្គង់របស់នាង អង្គុយនៅទីនោះ
លោតឡើងចុះក្រោម ចម្រៀងនាំមុខ។ ខ្ញុំបានបំផ្ទុះវាយ៉ាងខ្លាំងតាមដែលខ្ញុំអាច
ធ្វើបាន។ ពិតណាស់ គាត់នឹងមិនអញ្ជើញខ្ញុំត្រឡប់មកវិញទេ។ ខ្ញុំមិនរំពឹងទេ។
ប៉ុន្តែគាត់ដឹងថាអ្វីដែលត្រូវនិងខុស។ នៅពេលដែលខ្ញុំឈរនៅសាលជំនុំជំរះ វាមិន
នៅលើដៃខ្ញុំទៀតទេ។ រួចចេញទៅនិយាយ...

189 បុរសម្នាក់ ដែលគេហៅថាគ្រូ ដែលខ្ញុំមិននិយាយ ប៉ុន្តែគាត់មិនមែន បាន
ធ្វើការកាត់សម្គាល់កាលពីថ្ងៃមុន នៅចំពោះមុខមិត្តភក្តិរបស់ខ្ញុំមួយចំនួននៅឯ
ទីក្រុងមួយដែលខ្ញុំបានទៅ។ អ្នកស្គាល់បងប្រុស។ ហើយបងប្រុសម្នាក់នេះចូល
មក។ មែនហើយ គាត់បាននិយាយថា មែនហើយ គាត់បាននិយាយថា “យើង
មានបងប្រុសប្រាណហាំនៅទីនេះម្តង។” ទីក្រុងជាក់លាក់មួយ និងនៅខាងក្រៅ
ខាងលិច។ ហើយបុរសនេះបាននិយាយថា “អូ បងប្រុសប្រាណហាំជាមនុស្ស
ល្អ។” ឃើញទេ? គាត់ដឹងច្បាស់ជាងការបោះអ្វីលើតួអង្គ។ បាននិយាយថា
“បងប្រុសប្រាណហាំ ប៉ុន្តែសូមអ្នកកុំស្តាប់ខ្សែអាត់របស់គាត់ឱ្យសោះ ព្រោះពួកវា
នឹងធ្វើឱ្យអ្នកយល់ច្រឡំ។”

190 ហើយមានមិត្តរបស់ខ្ញុំម្នាក់ឈរនៅទីនោះ បាននិយាយថា “ចាំមួយភ្លែត
លោក! ខ្ញុំច្របូកច្របល់រហូតដល់ខ្ញុំឮខ្សែអាត់។” បាទ។ នោះហើយជាភាព
ខុសគ្នា។ “ខ្ញុំមិនអាចយល់ពីរបៀបដែលព្រះដ៏បរិសុទ្ធនឹងដាក់ជាមួយរឿងបែបនេះ
ដូចដែលអ្នកទាំងអស់គ្នាធ្វើ។” បាទ។

191 មនុស្សដដែល ម្នាក់ទៀតនៅជាមួយគាត់ ឈរនៅកន្លែងមួយមិនយូរប៉ុន្មាន
បាននិយាយថា “បងប្រុសប្រាណហាំគឺជាហោរា។ គាត់អាចមើលឃើញអ្វីៗ។
ហើយរឿងដូចជា...ប៉ុន្តែ” បាននិយាយថា “ឥឡូវនេះ កុំស្តាប់គោលលទ្ធិរបស់គាត់
ព្រោះគាត់មិនត្រឹមត្រូវ។” ភាពរង្វេងស្មារតី ការបញ្ចេញមតិមិនល្អដូចនោះ!

192 តើអ្នកមិនដឹងទេថាបើវាជា...ខ្ញុំមិនមែនជាហោរាទេ។ ប៉ុន្តែប្រសិនបើ
ព្រះបន្ទូលរបស់ព្រះពិត វាមកដល់ហោរា។ “ព្រះបន្ទូលរបស់ព្រះអម្ចាស់បាន
មកដល់ពួកហោរា។” ពួកគេជាអ្នកបកស្រាយព្រះបន្ទូល។ បន្ទាប់មក អ្នកឃើញ
ទេ អ្នកមិន...

193 វាមិនសមហេតុផលទេ គ្រាន់តែលាក់នៅពីក្រោយនិកាយតូចៗមួយចំនួន ថ្ងៃណាមួយនឹងបាក់បែកនិងផ្សិត ហើយត្រូវវិនាសនៅក្នុងនរក។

194 ប៉ុន្តែព្រះបន្ទូលរបស់ព្រះនឹងស្ថិតស្ថេរជារៀងរហូត។ នៅលើថ្មដានោះ ខ្ញុំបង្កើត ក្តីសង្ឃឹមរបស់ខ្ញុំជារៀងរហូត នៅលើព្រះបន្ទូលរបស់ព្រះអម្ចាស់។ សូមឱ្យអ្វីៗ ផ្សេងទៀតលិច។ ប្រសិនបើខ្ញុំបាត់បង់មិត្តទាំងអស់ អ្វីផ្សេងទៀត មិត្តភាពរបស់ខ្ញុំ គឺនៅក្នុងព្រះគ្រីស្ទ។

ក្តីសង្ឃឹមខ្ញុំមិនសង់លើអ្វីទាំងអស់
ក្រៅពីព្រះបន្ទូលព្រះយេស៊ូវដោយសេចក្តីសុចរិត
ពេលដែលព្រលឹងឱ្យផ្លូវខ្ញុំ
ទ្រង់គឺជាក្តីសង្ឃឹមនិងគង់នៅ។

195 នៅពេលដែលកាំភ្លើងនោះបានផ្ទុះនៅថ្ងៃផ្សេងទៀត ហើយខ្ញុំបានឃើញ... ខ្ញុំគិតថាខ្ញុំស្លាប់។ មានអារម្មណ៍សុខសាន្ត។ ខ្ញុំបានមើលជុំវិញ។ ខ្ញុំគិតថា “មែនហើយ នេះហើយ។” តើនិកាយនឹងមានប្រយោជន៍អ្វីដល់ខ្ញុំ? តើអង្គការនឹង ល្អអ្វីដល់ខ្ញុំ? ខ្ញុំត្រូវតែឈរនៅត្រង់ការជំនុំជំរះដ៏កាចសាហាវរបស់ព្រះ ដើម្បីវិនិច្ឆ័យ ដោយព្រះបន្ទូលនេះ។

196 ទោះបីខ្ញុំប្រហែលជាត្រូវឆេះខ្ទេចខ្ទី ពត់ រមួល ហើយទាញចេញ មនុស្សជា ច្រើន ប៉ុន្តែខ្ញុំសង្ឃឹមថានឹងបង្កើត ឌីណែលពិតប្រាកដចេញពីទីនោះ នៃព្រះបន្ទូល របស់ព្រះ ហើយនៅទីនោះកសាងព្រលឹងសម្រាប់ភាពអស់កល្បជានិច្ច។ ហ្នឹងហើយ។ សូមឱ្យព្រះដាក់វានៅក្នុងដៃរបស់ទ្រង់ ហើយសង់វាដល់កូនដែល ស្តាប់បង្គាប់។

197 តើ—តើមនុស្ស ដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ធ្វើរឿងបែបនេះដោយ របៀបណា? ឬស្ត្រីដែលមានព្រះវិញ្ញាណបរិសុទ្ធ ធ្វើរឿងបែបនេះ? អត់ទេ។ ទ្រង់ បរិសុទ្ធ។ ហើយប្រសិនបើជីវិតរបស់ទ្រង់ស្ថិតនៅក្នុងអ្នក អ្នកក៏ដូចគ្នាដែរ។ អ្នកនឹង បានដូចទ្រង់។

198 អ៊ីស្រាអែល ដូចដែលយើងបានគិតដោយសារតែពួកគេបានរីកចម្រើន ជាមួយនឹងសម្ព័ន្ធភាពរបស់ពួកគេជាមួយអ្នកដទៃ នោះគឺជាការមិនអីទេរបស់ ព្រះ។ ឥឡូវនេះ អ្នកដឹងទេ យើងគិតថាថ្ងៃនេះ។

199 ខ្ញុំបាននិយាយជាមួយបុរសខ្លះនៅទីនេះមិនយូរប៉ុន្មានទេ នៅសណ្ឋាគារមួយ កាលពីប៉ុន្មានថ្ងៃមុន បុរសធំៗនៅក្នុងវិស័យសាសនា។ ហើយពួកគេនិយាយមក ខ្ញុំថា “ព្រះបង្ហាញថាទ្រង់នៅជាមួយយើង។ ហេតុអ្វី យើងរីកចម្រើនកាលពីឆ្នាំមុន បងប្រុសប្រាណាហាំ” ខ្ញុំភ្លេចថាប៉ុន្មានរយនាក់ដូចនោះ។

200 ខ្ញុំបាននិយាយថា “នោះមិនមែនជាការយល់ព្រមបន្តិចទេ។” អូ-ហូ។ ហ្នឹងហើយ។ ពេស្យាចារកើនឡើង បានកើនឡើងកាលពីឆ្នាំមុន ប្រហែល សាមសិបភាគរយ តើនោះបង្ហាញថាព្រះនៅជាមួយស្រីពេស្យាទេ? [ក្រុមជំនុំ និយាយថា “ទេ។”—អដ។] អូ-ហូ។ អូហូ។ អូ-ហូ។ អូ-ហូ។ ប្រាកដណាស់។ ហី! ទំនាស់ នោះមិនល្អទេ។ អត់ទេ។ អ្នកមិនអាចធ្វើវាបានទេ។ អត់ទេ បាទ។ ព្រះឈរ ជាមួយនឹងព្រះបន្ទូលរបស់ទ្រង់។ មនុស្សផ្សេងទៀតនឹងឈរជាមួយនឹងព្រះបន្ទូល របស់ទ្រង់ ប្រសិនបើគាត់ស្មោះត្រង់។ ត្រូវហើយ។

201 ពួកគេគិតថា ព្រោះពួកគេមានសម្ព័ន្ធភាព! ឥឡូវនេះ នៅទីនេះ យើងនឹង ចូលទៅ បន្តិចទៀត អំពីកិច្ចការរដ្ឋាភិបាល។ ប្រជាជាតិរបស់យើងបានបដិសេធ ព្រះបន្ទូលរបស់ព្រះ ដូចជាអ៊ីស្រាអែលបានធ្វើ។ ពួកគេបានបដិសេធព្រះបន្ទូល របស់ព្រះ ហើយប្រជាជនរបស់ពួកគេ ពួកបូជាចារ្យ និងហោរា ជាដើម កំពុងទាយ ល្អដល់ពួកគេ។ ហើយពួកគេ...តើយើងអាចធ្វើអ្វីបានក្រៅពីទាយខុស ព្រោះវាផ្ទុយ នឹងព្រះបន្ទូល! នាងត្រូវវិនាស។ “ប្រជាជាតិដ៏អស្ចារ្យ ជាទីស្រឡាញ់របស់យើង ផ្អែកលើ...បទពិសោធន៍របស់យើងពីបុព្វបុរសរបស់យើង។” បន្ទាប់មកត្រលប់ទៅ អ្វីដែលពួកគេមាន។ អូ-ហូ។ ត្រូវហើយ។ ប្រាកដណាស់។

202 អ៊ីស្រាអែលជាប្រជាជាតិដ៏អស្ចារ្យ។ សូមក្រឡេកមើលបុព្វបុរសរបស់ពួកគេ ប៉ុន្តែព្រះមិនបានលើកលែងឲ្យពួកគេទេ។ ហោរាចាស់ទំពែកនោះកំពុងបោះ ព្រះបន្ទូលទៅពួកគេ ហើយវាបានកើតឡើងដូចដែលគាត់បាននិយាយ។ អាន ប្រវត្តិរបស់អ្នកនៅទីនេះហើយរកមើលថាតើវាមិនត្រឹមត្រូវទេឬ។ វាកើតឡើង តាមរបៀបដែលគាត់បាននិយាយ។ ហើយទ្រង់បានថ្កោលទោសពួកគេ ប៉ុន្តែ ពួកគេឈរនៅទីនោះ ហើយពួកសង្ឃដ៏វិសុទ្ធ ពាក់អាវដ៏វិសុទ្ធ ប្រោះទឹកនេះ ហើយនឹងមិនធ្វើចលនាដៃ តាមវិធីនេះឬវិធីនោះ ព្រោះវាជាអ្វីតាមរបៀបនេះ ប្រពៃណីអ្វីមួយ។

203 ព្រះយេស៊ូវមានបន្ទូលថា “អ្នកកាត់តាមឪពុករបស់អ្នក ជាអារក្ស ហើយ

កិច្ចការរបស់វាអ្នកនឹងធ្វើ។” ពួកគេបានយកទ្រង់ ហើយកាត់ទោសទ្រង់ ហើយ
ព្យួរទ្រង់នៅលើដើមឈើ ហើយសម្លាប់ទ្រង់។ ពិតជាត្រឹមត្រូវ។ ព្រះបានលើកទ្រង់
ឡើងវិញ។ បាទ មែនហើយ។

204 ទេ ពួកគេនឹងមិនធ្វើទេ។ យើងនឹងមិនជឿអម៉ុសនៅថ្ងៃនេះទេ មិនមែន
ទាល់តែសោះ។ ហើយថ្ងៃនេះយើងបានបង្កើតសម្ព័ន្ធភាពមួយ។ យើងទទួល
បានអ្វីដែលយើងហៅនៅថ្ងៃនេះ...យើងគិតថាវាជារបស់ព្រះ “មិនអីទេ” ពីព្រោះ
អង្គការរបស់យើងកំពុងកើនឡើងហើយ—ហើយអ្វីគ្រប់យ៉ាងកំពុងដំណើរការ។
យើងគិតថានោះជា “មិនអីទេ” របស់ព្រះនៅលើវា។ អ្នកដឹងទេ ពួកគេបានចូលរួម
ខ្ញុំជឿថា ប្រូតេស្តង់ប្រហែលពីរបីលាននាក់ទៀត។ ហើយកាតូលិកបានទៅជា
ច្រើនលាននាក់ទៀត។ ឃើញទេ? ពួកគេគិតថានោះជាការយល់ព្រមរបស់ព្រះ
ដោយពួកគេជាកាតូលិក។ ប្រូតេស្តង់គិតថាវាជាការយល់ព្រមរបស់ព្រះ ពួកគេ
ជាប្រូតេស្តង់។ ហី! វាមិនសមហេតុសមផលទេ។ វាជាចំណីកាណុង។ វាជា
ផេះអាត្មា។ វាជាកំហឹងរបស់ព្រះដែលត្រូវបានបង្កើតឡើង ដើម្បីផ្ទុះឡើង។
ហ្នឹងហើយ។

អ្នកស្តាប់ខ្ញុំ។ ខ្ញុំនឹងប្រាប់អ្នកពីព្រះបន្ទូលរបស់ព្រះអម្ចាស់។ អាម៉ែន។

205 មើលមកយើង។ សូមក្រឡេកមើលពិភពលោកនៅថ្ងៃនេះ។ សូមក្រឡេក
មើលប្រជាជាតិរបស់យើង។ យើងបានចូលរួមជាមួយអង្គការសហប្រជាជាតិ
តើមានអ្វីនៅក្នុងនោះ? ក្រុមមនុស្សទុច្ចរិត។ ហើយយើង ដោយភាពក្លាហានមិន
អនុញ្ញាតឱ្យមានការអធិស្ឋានមុនពេលវគ្គរបស់យើងចូលមក។

206 តើខ្ញុំមិនបានអាននៅទីនេះទេ “តើពីរនាក់អាចដើរជាមួយគ្នាបានដោយ
របៀបណាមួយគ្រាន់តែពួកគេយល់ស្របគ្នា? ព្រះមិនធ្វើអ្វីឡើយ លុះត្រាតែទ្រង់
បង្ហាញវាដល់អ្នកបម្រើរបស់ទ្រង់ គឺពួកហោរា។ តើមនុស្សពីរនាក់អាចដើរ
ជាមួយគ្នាបានយ៉ាងម៉េច បើគេមិនព្រមព្រៀងគ្នា?”

207 នៅពេលដែលយើងទទួលបាន មហាម៉ាត់ដាន់ ព្រះពុទ្ធ អ្នកមិនជឿថាមានព្រះ
ទុច្ចរិត អាត្មានិយម អ្វីៗផ្សេងទៀត នៅក្នុងនោះ។ អ្នកគិត—អ្នកគិតថាព្រះអាច
គង់នៅក្នុងអ្វីមួយដូចនោះ?

208 “មែនហើយ” អ្នកនិយាយថា “នោះ យើងជាសម្ព័ន្ធភាពជាមួយពួកគេ។ យើង
ទទួលបានការការពារលោកខាងលិចទាំងអស់។”

209 ពួកគេមានប្រជាជាតិទាំងអស់នៅជុំវិញពួកគេក្នុងការការពារ។ ប៉ុន្តែហោរា នោះបាននិយាយថា “ព្រះនឹងបំផ្លាញអ្នក។ ព្រះដែលអ្នកបម្រើនឹងបំផ្លាញអ្នក ដោយព្រោះភាពល្ងង់ខ្លៅរបស់អ្នក។” គាត់នឹងនិយាយរឿងដដែលនៅព្រឹកនេះ។ គាត់នឹងច្របូកច្របល់ ពីសេតវិមានចុះទៅកសិដ្ឋានក្រីក្រ។ គាត់ប្រាកដជានឹងធ្វើ។ គាត់នឹងបំផ្ទុះពួកគេ ដោយព្រះបន្ទូលរបស់ព្រះ។ គាត់ប្រាកដជានឹងធ្វើ។ នោះជា មាត់នៃហោរាពិត។

210 “យើងមកយើង ក្រុមជំនុំ។ អូ យើងគឺជាព្រះវិហាររ៉ូម៉ាំងកាតូលិកដ៏បរិសុទ្ធដ៏ អស្ចារ្យ!” បាននិយាយនៅក្នុងព្រះគម្ពីរ ដើម្បីក្លាយជា ស្រីសំផឹង។

211 “យើងជាបុព្វបុរសរបស់ឪពុក ក្រុមជំនុំប្រូតេស្តង់ ទាំងអស់គ្នារួមគ្នា ហើយ ត្រូវបានគេហៅថា...ត្រូវបានគេហៅថាក្រុមប្រឹក្សាពិភពលោកនៃព្រះវិហារ។” ពេស្យាចាររបស់ស្រីសំផឹងព្រះគម្ពីរបានចែង។ នោះហើយជាអ្វីដែលវាបាន និយាយ។ អូ-ហូ។ ហើយយើងគិតថា “ហើយឥឡូវនេះក្រុមជំនុំទាំងអស់កំពុង រួមគ្នា។”

212 លោកខូលីន ជាមិត្តរបស់ខ្ញុំ បងប្រុសមកពីរដ្ឋកាលីហ្វ័រញ៉ា ឬអាហ្សូណា នៅទីនោះ។ កូនរបស់អ្នក...របស់អ្នក...ភិត ប្រុងប្រុសនេវីលនិយាយថា “អែ លមើ។—អេដ។ អែលមើ។ ខ្ញុំបាននិយាយថា “មែនហើយ ខ្ញុំគិតថាអ្នកនឹងទៅ ព្រះវិហារមេតូឌីសតូចល្អ។”

213 បាននិយាយថា “ខ្ញុំបានចេញពីវានៅពេលដែលពួកគេបានចូលរួមក្រុមប្រឹក្សា ព្រះវិហារនៅទីនោះ។”

214 ខ្ញុំបាននិយាយថា “ព្រះប្រទានពរអ្នក។ អ្នកជិតដល់ព្រះរាជាណាចក្រហើយ បងប្អូន។” អូ-ហូ។ បាទ មែនហើយ។

215 គោលលទ្ធិ អាស្រ័យលើការផ្សារភ្ជាប់ជាមួយនឹងមនុស្ស និងជាមួយនឹងគោល លទ្ធិដែលមនុស្សបង្កើតរបស់ពួកគេ ហើយចាកចេញពីព្រះបន្ទូលរបស់ព្រះ។ អ្វី ដែលយើងត្រូវការគឺហោរានៅថ្ងៃនេះ បំផ្ទុះព្រះបន្ទូលនៅទីនោះ។ នោះជាការពិត។ បាទ។

216 ពួកគេ ពួកគេយកសុវត្ថិភាពក្នុងចំណោមពួកគេ។ “អូ យើងបានចូលរួម។ យើង ជាពេនទីកុស្ត ប្រាកដណាស់ យើងបានចូលរួមក្រុមប្រឹក្សាពិភពលោក

នៃព្រះវិហារ ព្រោះនៅទីនោះយើងមានការប្រកប។ យើងនឹងយកឈ្នះពួកគេ។” ដូចជាស្រ្តីម្នាក់ទៅបន្ទប់ជីកស្រាស្រវឹងជាមួយប្តី ដើម្បីបង្ខំគាត់ទៅព្រះ។ ដូចជាប្តី ទៅជាមួយប្រពន្ធ សព្វថ្ងៃនេះ ទៅបន្ទប់ជីកស្រាស្រវឹង ដើម្បីនាំនាងទៅព្រះ។ មិន សមហេតុសមផល! នៅឲ្យឆ្ងាយពីដីរបស់អារក្ស។

217 នៅពេលដែលអ្វីដែលបដិសេធព្រះបន្ទូលនោះ ខ្ញុំប្រឆាំងនឹងវា។ នោះធ្វើឱ្យ ខ្ញុំប្រឆាំងនឹងអង្គការទាំងអស់ ព្រោះវាប្រឆាំងនឹងព្រះបន្ទូល។ គួរតែធ្វើឲ្យអ្នកជឿ គ្រប់រូបមានអារម្មណ៍បែបនោះ។ ហ៊ី!

“មែនហើយ” ពួកគេនិយាយថា “ប៉ុន្តែ ចូរចាំថា យើងមាន...”

218 ខ្ញុំមានជុំធំមួយនៅក្នុងក្រុងក្រុង មាននរណាម្នាក់បានបញ្ជូនខ្ញុំពីរដ្ឋអារីហ្សូណា ពីរបៀបដែលបុព្វបុរសនេះដូច្នោះ-និងដូច្នោះ នៅថ្ងៃផ្សេងទៀត បាននិយាយថា “សម្តេចប៉ាបចនទីម៉ូ-ពីរ” ឬអ្វីក៏ដោយដែលពួកគេហៅគាត់ថា “មាន...គាត់ ជាមនុស្សល្អ។ គាត់ជាបុរសតែម្នាក់គត់ដែលធ្លាប់និយាយអំពីការរួមរួមក្រុមជំនុំ កាតូលិក និងប្រូតេស្តង់ជាមួយគ្នា។” បាននិយាយថា “វាប្រហែលជាមិនមកដល់ សម័យរបស់យើងទេ ប៉ុន្តែដប់ប្រាំឬម្ភៃឆ្នាំខាងមុខ វានឹងនៅទីនេះ។”

219 ខ្ញុំគិតថា “ក្មេងប្រុស អ្នកជាបុព្វបុរស អ្នកកំពុងទាយ ហើយមិនដឹងទេ។”

220 “វាយឺតជាងយើងគិត។” បុរសដែលសរសេរវាមកខ្ញុំ បានសរសេរនៅលើទំព័រ ថា “វាយឺតជាងយើងគិត។” គាត់ក៏ធ្លាប់ស្តាប់នៅខ្សែអាត់ដែរ។ បាទ មែនហើយ។ គាត់បាននិយាយថា “វាយឺតជាងយើងគិត។” បាននិយាយថា “បងប្រុស ប្រាណ ហាំ តើអ្នកមិននិយាយរឿងនេះទេ កាលពីឆ្នាំមុន?”

221 ខ្ញុំបាននិយាយថា “ប្រាកដណាស់។” បាទ មែនហើយ។ វានឹងកើតឡើង ពីព្រោះវាជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ វាត្រូវតែ។ ប្រាកដណាស់។ បាទ។

222 ពួកគេនិយាយថា “មែនហើយ បុព្វបុរសដ៏បរិសុទ្ធនេះ តើអ្នកមិនគិតថាគាត់ គួរតែដឹងអ្វីច្រើនជាងនេះទេឬ?” អត់ទេ បាទ។ ប្រសិនបើគាត់បដិសេធព្រះបន្ទូល របស់ព្រះ មើលទៅវាដូចនោះ គាត់មិនអាចទេ។

223 ខ្ញុំមិនខ្វល់ថាមានសម្តេចប៉ាប ហោរា និងអ្វីផ្សេងទៀតដែលអ្នកមាន ក្នុងចំណោមអ្នក។ បើអ្នកចេញពីព្រះបន្ទូល អ្នកនឹងចេញពីព្រះបន្ទូល។ ហ្នឹងហើយ។ តើព្រះអាចប្រទានពរដល់រឿងបែបនេះបានដោយរបៀបណា

ដរាបណាពួកគេបដិសេធព្រះបន្ទូលរបស់ព្រះ? តើទ្រង់អាចប្រទានពរអ្វីក្រៅពី ព្រះបន្ទូលរបស់ទ្រង់ អ្វីមួយដែលផ្ទុយនឹងព្រះបន្ទូលរបស់ទ្រង់ដោយរបៀបណា? តើទ្រង់អាចបដិសេធវាដោយរបៀបណា?

224 តើអ្នកអាចប្រទានពរដល់ជំងឺមហារីកដែលកំពុងស៊ីអ្នកដោយរបៀបណា? តើអ្នកអាចប្រទានពរដល់—ដល់—ខ្សែអគ្គិសនីដែលអ្នកកំពុងកាន់ អ្នកនិយាយថា “អូ កាន់ខ្ញុំហើយដុតខ្ញុំ”? នោះនឹងក្លាយជាមនុស្សឆ្លុត។

225 តើព្រះអាចប្រទានពរដល់អ្វីដែលប្រឆាំងនឹងព្រះបន្ទូលរបស់ទ្រង់យ៉ាងដូច ម្តេច? ដូច្នេះសូមត្រលប់ទៅព្រះបន្ទូលវិញ! អូ-ហ្ន៎។

226 អ្នកជាក្រុមត្រូវអធិប្បាយ ដូចជាឆ្កែចចក មានបញ្ហាជាមួយអ្នកទេ? អ្នក ចេញទៅទីនេះហើយលក់សិទ្ធិពីកំណើតរបស់អ្នកសម្រាប់ភាពញ្ជែរញ្ជើនៃជើងផ្កា ដើម្បីជិះរថយន្តកាឌីឡាក់ឬអ្វីមួយ ឬវិមានដ៏ធំ ខ្ពស់នៅកន្លែងណាមួយ និង ព្រះវិហារធំមួយលានដុល្លារ។ ហើយរឿងទាំងអស់ដូចនោះ ហើយលក់សិទ្ធិពី កំណើតរបស់អ្នក ហើយខ្មាស់រៀននិងភ័យខ្លាចក្នុងការផ្សាយព្រះបន្ទូលរបស់ ព្រះដល់ក្រុមជំនុំរបស់អ្នក។ និយាយថា តើអ្នកមិនខ្មាស់ខ្លួនឯងទេឬ? ហើយហៅ ខ្លួនឯងថាជាអ្នកបម្រើ ជាហោរារបស់ព្រះ លក់សិទ្ធិពីកំណើតរបស់អ្នកសម្រាប់ ភាពញ្ជែរញ្ជើនៃពិភពលោក។ តើអ្នកនឹងយកអ្វីចេញ? ដូចគ្នានឹងអេសាដែរ។ អូ អ្វីដែលអាម៉ាស់!

227 អូ ទេ! ព្រះដ៏បរិសុទ្ធដែលមើលលើព្រះបន្ទូលរបស់ទ្រង់ ដើម្បីបញ្ជាក់វា មិន អាចប្រទានពរដល់អ្វីមួយដែលប្រឆាំងនឹងព្រះបន្ទូលរបស់ទ្រង់។ ឥឡូវនេះសូម ស្តាប់។ ខ្ញុំដឹងថាខ្ញុំកំពុងរត់យឺតបន្តិច ហើយខ្ញុំប្រហែលជាធ្វើឲ្យអ្នកស្តាប់។ ប៉ុន្តែ មើល ខ្ញុំចង់សួរអ្នកអ្វីមួយ។ តើព្រះដ៏បរិសុទ្ធ ដែលនិយាយព្រះបន្ទូលរបស់ទ្រង់ ហើយមានបន្ទូលដោយរបៀបណា “ឥឡូវនេះ ទាំងផ្ទៃមេឃ និងផែនដីនឹងរលាយ បាត់ទៅ ប៉ុន្តែវានឹងមិនរលាយបាត់ឡើយ គ្មានព្រះបន្ទូលណាមួយរបស់វាបាត់ ឡើយ” ឥឡូវនេះ តើទ្រង់អាចយកអ្វីដែលផ្ទុយពីនោះ ហើយប្រទានពរដោយ របៀបណា? តើទ្រង់អាចធ្វើវាដោយរបៀបណា? មើល។ ទ្រង់បង្ហាញ អង្គទ្រង់ ផ្ទាល់។ ទ្រង់បើកសម្តែងព្រះបន្ទូលរបស់ទ្រង់។ ទ្រង់និយាយអ្វីដែលត្រឹមត្រូវ មិនមែនដោយសមាជិកភាពទេ។

228 សូមក្រឡេកមើលម៉ូអាប៉ា។ ម៉ូអាប៉ាក៏មានព្រះបន្ទូលរបស់ទ្រង់ដែរ ម៉ូអាប៉ា។

អ៊ីស្រាអែលមានព្រះបន្ទូលរបស់ទ្រង់ ហើយម៉ូអាប៉ែតគោរពព្រះ ជាមួយនឹងព្រះបន្ទូលរបស់ទ្រង់។ ពួកគេបានថ្វាយយញ្ញបូជាប្រាំពីរ គោស្នាតនៅលើអាសនៈប្រាំពីរ ចំនួនដ៏ល្អឥតខ្ចោះ ជាតង្វាយដ៏ល្អឥតខ្ចោះ។ ហើយក្រៅពីនោះ គាត់បានយកច្រៀមឈ្មោលប្រាំពីរ ដោយនិយាយថាពួកគេជឿលើការយាងមករបស់ព្រះរាជបុត្រានៃព្រះ ហើយថ្វាយពួកគេនៅទីនោះ ជាមួយអាចារ្យជាន់ខ្ពស់របស់ពួកគេ។ ឥស្សរជនទាំងអស់របស់ពួកគេ បូជាចារ្យនិងសម្តេចសង្ឃទាំងអស់ អ្វីៗផ្សេងទៀត ឈរនៅជុំវិញជាមួយស្តេចនិងប្រធានាធិបតីរបស់ពួកគេ និងអ្វីៗទៀត ហើយបានផ្តល់ការនេះតាមបែបសាសនាតាមដែលពួកគេអាចធ្វើបាន ប្រឆាំងនឹងអ៊ីស្រាអែល។

229 ហើយមានអ៊ីស្រាអែលនៅទីនោះ ជាក្រុមនៃការបដិសេធខ្លះ មើលទៅដូចជាអញ្ចឹង។ ប៉ុន្តែតើមានអ្វីជាមួយអ៊ីស្រាអែល? ព្រះស្ថិតនៅក្នុងយុទ្ធនាការរបស់ពួកគេ។ ទ្រង់កំពុងបង្ហាញអង្គទ្រង់ថាទ្រង់គង់នៅជាមួយពួកគេ។ ឃើញទេ?

230 មិនថាមានបុព្វបុរសប៉ុន្មាននាក់ទេ សម្តេចប៉ាប ឬអ្វីផ្សេងទៀត ព្រះមិនអាចនៅជាមួយពួកគេរហូតដល់ទ្រង់បង្ហាញអង្គទ្រង់ជាមួយពួកគេ។ ហើយដរាបណាពួកគេចេញពីព្រះបន្ទូលរបស់ទ្រង់ ហើយបដិសេធព្រះបន្ទូលរបស់ទ្រង់ តើទ្រង់អាចនៅជាមួយពួកគេដោយរបៀបណា? គ្មានទីសម្គាល់នៃព្រះដ៏មានព្រះជន្មរស់ក្នុងចំណោមពួកគេទេ។

231 តើព្រះអាចនៅក្នុងចំណោមអង្គការសហប្រជាជាតិយ៉ាងដូចម្តេច នៅពេលដែលមនុស្សពីរនាក់មិនអាចដើរដោយយល់ស្របគ្នាបាន?

232 ឥឡូវនេះ សូមមើលនៅទីនេះ។ មានក្រុមជំនុំនៃព្រះគ្រីស្ទ ដែលគេហៅថាបានចូលរួមជាមួយពួកពេនទីកូស្ត។ ពេនទីកូស្តនិយាយថាពួកគេជឿលើការនិយាយភាសាដទៃ។ ពួកគេជឿលើភស្តុតាងនៃព្រះវិញ្ញាណបរិសុទ្ធ និយាយភាសាដទៃ។ ពួកគេនិយាយថាពួកគេជឿលើអ្វីៗនេះ នោះ និងផ្សេងទៀត។ ពួកគេជឿលើទីសំគាល់និងការអស្ចារ្យ។ ក្រុមជំនុំនៃព្រះគ្រីស្ទសើចចំអកដាក់ពួកគេថា “អ្នកជាមនុស្សល្អខ្លះ! នោះជាថ្ងៃកន្លងផុតទៅ។” តើមនុស្សពីរនាក់អាចដើរជាមួយគ្នាបានដោយរបៀបណាលើកំតែគេយល់ស្របគ្នា? ហើយពួកគេបានរួមគ្នា។ តើពួកគេកំពុងធ្វើអ្វី? ពួកគេកំពុងស្វែងរកសុវត្ថិភាពជាមួយគ្នា។ ទៅជាមួយរឿងបែបនេះ!

233 សុវត្ថិភាពរបស់ខ្ញុំគឺនៅក្នុងព្រះគ្រីស្ទ និងនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដ្បិត

ព្រះបន្ទូលរបស់ទ្រង់គឺទ្រង់ផ្ទាល់។ ហ្នឹងហើយ។

គ្មានទីសម្គាល់នៃព្រះដ៏មានព្រះជន្មរស់ គ្មានទាល់តែសោះ។

234 នោះហើយជាអ្វីដែលព្រះយេស៊ូវមានបន្ទូលថា “ប្រសិនបើខ្ញុំមិនធ្វើឱ្យ ព្រះបន្ទូលបង្ហាញឱ្យឃើញទេ នោះកុំជឿវា។ ប្រសិនបើព្រះមិននិយាយនិងទាយ តាមរយៈខ្ញុំ ហើយនិយាយតាមរយៈខ្ញុំ ហើយធ្វើតាមរយៈខ្ញុំនូវអ្វីដែលព្រះមេស៊ី ត្រូវធ្វើ ដូច្នោះសូមអ្នកកុំជឿខ្ញុំ។”

235 បន្ទាប់មក បុរសម្នាក់និយាយថាគាត់គឺជាហោរាដែលបានបញ្ជូនមកពីព្រះ ហើយបដិសេធព្រះបន្ទូល? ព្រះមានមេត្តាចំពោះរឿងបែបនេះ! តើព្រះអាចធ្វើដូច្នោះ ដោយរបៀបណា?

236 អនុញ្ញាតឱ្យខ្ញុំសួរ សួរ គឺឥឡូវនេះ។ ខ្ញុំ—ខ្ញុំមិនដឹងថាពេលណាខ្ញុំនឹងនិយាយ ជាមួយអ្នកម្តងទៀតទេ។ នោះនឹងអាស្រ័យលើព្រះ។ ខ្ញុំគ្រាន់តែដាក់នៅក្នុងអាហារ ដូចជាទ្រង់បានប្រាប់ខ្ញុំនៅក្នុងនិមិត្តនោះនៅពេលនោះ ដោយដាក់វានៅក្នុងធុង។

237 អ្នកអាចសួរខ្ញុំថា “តើអេម៉ុសអាចទាយទុកជាមុននូវអ្វីដែលនឹងកើតឡើង ចំពោះពួកគេយ៉ាងដូចម្តេច?” ហេតុអ្វី វាមើលទៅល្អ។

238 មើល។ ឥឡូវនេះមើលនៅទីនេះ។ ឥឡូវនេះ សូមស្តាប់ដោយយកចិត្ត ទុកដាក់។ ពីព្រោះ ទាំងអស់នេះនៅលើខ្សែអាត់ ហើយវានឹងទៅ វានឹងទៅទូទាំង ពិភពលោក។ ឃើញទេ? ឥឡូវនេះរបៀប...មើលនៅទីនេះ។

239 មានអ៊ីស្រាអែល។ ថ្នាក់សិក្ខាសាលារបស់ពួកគេមានរូបរាងល្អប្រសើរជាងអ្វី ដែលពួកគេធ្លាប់មាន។ គ្មាននរណាម្នាក់រំខានពួកគេទេ។ ពួកគេមានសាសនា ផ្ទាល់ខ្លួន។ គ្មាននរណាម្នាក់និយាយថា “អ្នកមិនអាចថ្វាយបង្គំព្រះយេហូវ៉ា បានទេ។” “ចូរទៅមុខ” សាសន៍ដទៃបាននិយាយថា “ថ្វាយបង្គំ។ យើងមានកិច្ច ព្រមព្រៀងគ្នាទៅវិញទៅមក។”

240 ហោរានោះបានឃើញតាមរយៈនោះ។ ឃើញទេ? ដូច្នោះហោរានៅថ្ងៃនេះនឹង ឃើញតាមរយៈវា។ ឃើញទេ?

241 “ទៅមុខ។” ហើយអ៊ីស្រាអែលបាននិយាយថា “មែនហើយ ចូរយើងញាំ ផឹក ហើយរីករាយ។” ដូច្នោះពួកគេបានរូបរូមគ្នា ហើយបង្កើតឲ្យមានគោល លទ្ធិមួយចំនួន និងអង្គការ និកាយ និងអ្វីៗ ហើយបានជួសជុលវាទាំងអស់។

ហើយស្រ្តីរបស់ពួកគេគ្រាន់តែរស់នៅក្នុងភាពប្រណីតនិងអំពើបាបនៅទីនោះ។ ក្មេងប្រុស ស្លៀកសម្លៀកបំពាក់ខាបាធីតនិងអ្វីៗគ្រប់យ៉ាង ស្លៀកស៊ុចស៊ី សំពត់ខ្លី។ ប្រសិនបើអ្នកធ្លាប់ឃើញពួកគេខ្លះ—ប្រវត្តិរបស់ពួកគេនៅសម័យរបស់ពួកគេ របៀបដែលពួកគេមើលទៅ អូ ស្ទើរតែមួយភាគបីអាក្រក់ដូចដែលពួកគេធ្វើសព្វថ្ងៃនេះ។ ទោះយ៉ាងណាក៏ដោយ មិនមែនទេ ព្រោះពួកគេមិនអាច។ បាទ។ ហើយរបៀបដែលពួកគេបានធ្វើនិងបន្តដូចនោះ និងស្តេច និងបូជាចារ្យ និងអ្នកផ្សេងទៀត។

242 ព្រះយេស៊ូវមានបន្ទូលថា “អ្នកកំពុងលេបត្របាក់ផ្ទះស្រ្តីមេម៉ាយ ជាមនុស្សកំពត។” ទ្រង់មានបន្ទូល។ ហើយរឿងទាំងអស់នេះពួកគេកំពុងធ្វើ។

243 ហោរានោះឈរនៅទីនោះ មើលចុះ ប្រជាជាតិបែបនោះ កុំឆ្ងល់ថាបេះដូងរបស់គាត់ត្រូវបានហែកចេញពីគាត់។ បាទ មែនហើយ។

244 ឥឡូវនេះ អ្នកនិយាយថា “តើគាត់ដឹងថានឹងមានអ្វីកើតឡើងដោយរបៀបណា? តើគាត់អាចទាយវាដោយរបៀបណា? យ៉ាងម៉េច?” វាមើលទៅល្អ។ ហេតុអ្វី ពួកគេញាំច្រើន។ ពួកគេមានច្រើនដើម្បីពាក់។ ពួកគេ ពួកគេមានព្រះវិហារធំរបស់ពួកគេ។ ពួកគេកំពុងរីកចម្រើន។ លុយបានសាបព្រួសគ្រប់ទីកន្លែង ប្រណីត។ ការរំនៅតាមផ្លូវ អសីលធម៌ និងអ្វីៗផ្សេងទៀតកំពុងដំណើរការ ហើយអ្វីៗនឹងល្អ។ ដូចអាមេរិកសព្វថ្ងៃ។ ទូរទស្សន៍ពោរពេញដោយរឿងកំប្លែងកខ្វក់ ស្រ្តីពាក់កណ្តាលអាវ អ្វីៗផ្សេងទៀត។ អ្វីគ្រប់យ៉ាងដែលអ្នកឃើញគឺគ្រាន់តែជាការសើចចំអកនិងអំពើបាប។ អ្នកមិនចាំបាច់មើលទូរទស្សន៍ទេ គ្រាន់តែបើកភ្នែករបស់អ្នក មើលកន្លែងណាក៏បាន។ ក្មេងស្រី ក្មេងប្រុស បុរស ស្រ្តីជក់បារី ផឹកស្រា។ ពួកគេជាយេសេបិលហៅខ្លួនឯងថាជាគ្រីស្ទាន។ អារក្សកខ្វក់ ហៅខ្លួនឯងថាមេតូឌីស បាទីស្ទ ប្រេសប៊ីធៀន កាតូលិក និងពេនទីកុស្ត។ អូ-ហូ។ អូ-ហូ។

កុំឆ្ងល់ថាវាធ្វើឱ្យភ្នែករបស់គាត់រួមតូចពេលគាត់មើល។ ហ្នឹ! ហ្នឹងហើយ។

245 “វាមើលទៅល្អ។ តើអ្នកអាចរក្សាទុកវាដោយរបៀបណា? បើយើងនឹងធ្វើ... យ៉ាងម៉េច? យ៉ាងម៉េច? សូមមើលនៅទីនេះ។ មែនហើយ យើង—យើងទទួលបានមួយលានទៀត។ យើង—យើងមាន...យើង...អគាររបស់យើងគឺ អូ ព្រះវិហាររបស់យើងធំណាស់ យើងត្រូវសាងសង់ព្រះវិហារថ្មី។ មែនហើយ យើងមានលុយ

ច្រើនណាស់ យើងមិនដឹងថាត្រូវធ្វើអ្វីជាមួយវាទេ។ ហេតុអ្វី យើងគ្រាន់តែកសាង កន្លែងល្អបំផុតនៅក្នុង—ក្នុងប្រទេស។ ព្រះវិហារដ៏ធំបំផុតនៅទីនោះ យើងជាម្ចាស់ ពួកគេ។ ហើយយើងនៅតែមានលុយច្រើន។ តើអ្នកមិនគិតថាព្រះបានប្រទានពរ ដល់យើងទេឬ? ទេ។ អ្នកបានចេញពីព្រះបន្ទូលរបស់ទ្រង់។

246 “ហើយបងប្រុសប្រាណហាំ អ្នកមានន័យថាព្រះនឹងបំផ្លាញវា?” បាទ ពួកវា ម្នាក់ៗ។

“តើអ្នកដឹងដោយរបៀបណា?” អេម៉ុស តើអ្នកដឹងដោយរបៀបណា?

247 ដូចជាគ្រូពេទ្យធ្វើរោគវិនិច្ឆ័យករណីមួយ។ នៅពេលដែលគាត់រកឃើញជំងឺ ដែលកើតមានលើអ្នកជំងឺ គាត់ដឹងពីអ្វីដែលត្រូវធ្វើ។ គាត់ដឹងពីអ្វីដែលអ្នកជំងឺបាន ទទួល។ គាត់ដឹងថាវាជឿនលឿនប៉ុណ្ណា។ ហើយគាត់ដឹងថានឹងមានអ្វីកើតឡើង។ នោះជាវិធីដូចគ្នាជាមួយហោរា ជាហោរាពិត នៅពេលដែលគាត់ឃើញ។ ខ្ញុំមិន ខ្វល់ថាអ្នកកំពុងធ្វើអ្វីទេ។ នៅពេលដែលគាត់ឃើញអំពីបាបរឹកចម្រើន វាជាម ហារីកស៊ីសាច់។ ហើយវាស្ថិតនៅក្នុងការជឿនលឿនបែបនេះ នៅក្នុងពេនទីកុសុ ជនិងពួកគេទាំងអស់ វាមិនអាចត្រឡប់មកវិញបានទេ។ វាស្ថិតនៅដំណាក់កាល ជឿនលឿន។ ពួកគេនឹងត្រូវវិនាស។

248 នោះហើយជារបៀបដែលអេម៉ុសអាចធ្វើរោគវិនិច្ឆ័យករណីនេះ។ គាត់ បានធ្វើរោគវិនិច្ឆ័យវាដោយព្រះបន្ទូលរបស់ព្រះ។ នោះហើយជារបៀបដែល ហោរា...ហោរាពិតធ្វើរោគវិនិច្ឆ័យករណីនេះ ហើយនិយាយទៅកាន់ស្រ្តីថា “អ្នក កុំព្យាយាមទៅទីជំនុំជំរះជាមួយនឹងសក់ខ្លីនេះ នៅពេលដែលអ្នកដឹងច្បាស់។” ប្រាប់អ្នករាល់គ្នាថា មនុស្សរៀងៗ និងអ្នករាល់គ្នាជាគ្រូអធិប្បាយដែលបដិសេធ ព្រះបន្ទូល ហើយមានទម្រង់នៃភាពជាព្រះ និងចូលរួមជាមួយអង្គការ ដើម្បីគេច ចេញពីបញ្ហានេះ នៅពេលដែលអ្នកដឹងច្បាស់។ អ្នកក្រឡេកមើលព្រះបន្ទូលដូចគ្នា ដែលហោរាពិតនឹងមើល។ ការធ្វើរោគវិនិច្ឆ័យនៃករណីនេះបាននិយាយថា “ស្តាប់! ការបែកគ្នា!” ដូចជាវេជ្ជបណ្ឌិត គាត់ដឹងពីករណីនេះ។ គាត់ដឹងពីរោគសញ្ញាប្រភេទ ណាដែលវាមាន។

249 មើលជនជាតិនេះ។ នៅពេលអ្នកនិយាយថា “ពេនទីកុសុបានធ្វើហើយ។” នៅពេលដែលពួកគេនឹងមិនអនុញ្ញាតឱ្យអ្នកមកព្រះវិហារ ព្រោះអ្នកអធិប្បាយដល់

ស្រ្តីអំពីសក់ខ្លី ហើយព្រះគម្ពីរបានថ្កោលទោសវា។ ខ្លាចអ្នកនឹងនិយាយអ្វីមួយ អំពី...

250 នៅទីនេះនៅថ្ងៃផ្សេងទៀត នៅពេលដែលខ្ញុំកំពុងធ្វើយុទ្ធនាការមួយចំនួន លោក វ៉ែយ ប័រដឺ គឺនៅឆ្នេរខាងលិច ពួកគេបាននាំគាត់មកជាមួយគ្នា ក្រុម អ្នកបម្រើព្រះ ប្រហែល អូ ខ្ញុំគិតថាសែសិបបួននាក់នៃពួកគេ ជាកន្លែង ដែលខ្ញុំមានកិច្ចប្រជុំដ៏អស្ចារ្យ។ ពួកគេបាននិយាយថា “លោក ប័រដឺ ខ្ញុំចង់សួរអ្នក អ្វីមួយ។” បាននិយាយថា “តើវាជាការពិតទេដែលបងប្រុសប្រាណហាំប្រើព្រះនាម ព្រះអម្ចាស់យេស៊ូវគ្រីស្ទដើម្បីជ្រមុជទឹក?”

251 លោក ប័រដឺ ជាសុភាពបុរសដ៏ថ្លៃថ្នូរ ដូចដែលអ្នកស្គាល់បងប្រុស ប័រដឺពីទី នេះ។ គាត់បាននិយាយថា “លោក” គាត់បានប្រាប់ថា “បងប្រុស ប្រាណហាំ ពេល គាត់ចេញនៅក្នុងយុទ្ធនាការ នេះ” បន្តថា “គាត់មិនអធិប្បាយទេ។ គាត់គ្រាន់តែ ទៅមុខហើយអធិស្ឋានសម្រាប់អ្នកជំងឺរបស់អ្នក។ នោះហើយជាអ្វីដែលគាត់ធ្វើ។”

252 ពោលថា “នោះមិនមែនជាអ្វីដែលខ្ញុំបានសួរអ្នកទេ” ប្រុសប៊ីធើបាននិយាយ។ “តើគាត់ធ្វើអញ្ចឹងមែនអត់?” ឥឡូវនេះ ពួកគេមានខ្សែអាត់។ ពួកគេដឹង។ សួរថា “តើគាត់ធ្វើបុណ្យជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទេ?”

253 គាត់ឆ្លើយថា “បាទ នៅក្នុងក្រុមជំនុំរបស់គាត់។ នោះជាកន្លែងតែមួយគត់ ដែលគាត់ជ្រមុជទឹក នៅក្នុងក្រុមជំនុំរបស់គាត់ផ្ទាល់។”

254 គាត់បន្ថែមថា “នោះហើយជាវា។ នោះហើយជាអ្វីដែលខ្ញុំចង់ដឹង។ យើងមិន ចង់បានគាត់ទេ។ យើងមិនចង់បានជំនឿខុសឆ្គងនោះក្នុងចំណោមប្រជាជនរបស់ យើងទេ។”

255 ហើយនៅថ្ងៃផ្សេងទៀត នៅពេលដែលមិត្តល្អរបស់ខ្ញុំគឺ អេដ ខុលតុន បាន ទទួលសំបុត្រពីក្រុមជំនុំបាទីស្ទ។ គាត់បាននិយាយថា “យើងដកអ្នកចេញពី ការក្រុមជំនុំបាទីស្ទ ដោយសារតែអ្នកបានចូលរួមក្នុងជំនឿខុសឆ្គងនៃការទទួល បុណ្យជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវ។”

256 ខ្ញុំចូលចិត្តឈរជាមួយប៉ុល “នៅក្នុងអ្វីដែលពិភពលោកហៅថាជំនឿខុសឆ្គង នោះជារបៀបដែលខ្ញុំថ្វាយបង្គំព្រះ ព្រោះវាជាព្រះបន្ទូលរបស់ទ្រង់។” បាទ មែនហើយ។ បាទ។ អូ ប្រាកដណាស់។

257 វេជ្ជបណ្ឌិតធ្វើធាតុវិនិច្ឆ័យករណីនេះ។ គាត់ឃើញកន្លែងដែលវានៅ។ ហោរាពិតធ្វើធាតុវិនិច្ឆ័យករណីនេះដោយព្រះបន្ទូល។ គាត់ជាអ្វី? វេជ្ជបណ្ឌិតធ្វើធាតុវិនិច្ឆ័យករណីរបស់គាត់ដោយធាតុសញ្ញា។ តើវាត្រូវទេ? គាត់មើលធាតុសញ្ញាហើយគាត់ឃើញអ្វីដែលជាបញ្ហាជាមួយអ្នកជំងឺ។ គាត់មើលឃើញថាវាជឿនលឿនប៉ុណ្ណា ហើយនិយាយថា “គ្មានអ្វីអាចធ្វើបានទេ។”

258 ហើយហោរាពិតយកព្រះបន្ទូលរបស់ព្រះហើយធ្វើធាតុវិនិច្ឆ័យករណី បោះថ្នាំចូលទៅក្នុងវា។ ហើយប្រជាជនបោះវាមកលើមុខគាត់វិញ។ តើនឹងមានអ្វីកើតឡើង? ក្តីវិនាស នោះហើយជាអ្វីទាំងអស់ សេចក្តីរីករាយ-ស្រឡាញ់ លំដាប់ពិភពលោកនៃអ្វីដែលហៅថាលាក់ពុត! ប៉ុន្តែនោះជាមាត់នៃហោរាពិត។ ឃើញទេ? អូ ខ្ញុំអើយ!

259 គាត់មើលឃើញជំងឺ។ ទ្រង់បានឃើញថាពួកគេបានចេញឆ្ងាយពីព្រះបន្ទូល។ គាត់បានឃើញព្រះបន្ទូល។ ហើយគាត់បានដឹងពីលទ្ធផលដែលនឹងមកដល់។ គាត់បានឃើញភាពប្រណីតដែលពួកគេកំពុងរស់នៅ បានឃើញរបៀបដែលស្រ្តីកំពុងធ្វើ។ គាត់បានឃើញរបៀបដែលពួកសង្ឃកំពុងធ្វើ របៀបដែលពួកគេចេញពីការថ្វាយបង្គំពិតរបស់ព្រះ និងរឿងដូចនោះ។ នៅទីនោះ គាត់មាន—គាត់មានចម្លើយ។ គាត់បាននិយាយថា “ព្រះដែលអ្នកអះអាងថាអ្នកនឹងបម្រើនឹងបំផ្លាញអ្នក។”

“ហេតុអ្វី?”

260 “អ្នកមិនបានរក្សាបទបញ្ញត្តិរបស់អញទេ។” ហើយពួកគេនៅតែគិតថាគាត់មាន។ តើខ្ញុំមិនបានអានវានៅទីនេះទេឬ? ២ខទី៤ ទី៤... ជំពូកទី២ ខទី៤ “ពីព្រោះអញបានជ្រើសរើសអ្នកឲ្យធ្វើ... ក្នុងចំណោមគ្រួសារទាំងអស់នៅលើផែនដី អញបានជ្រើសរើសអ្នក ប៉ុន្តែអ្នកបដិសេធមិនដើរតាមបញ្ញត្តិរបស់អញ។” សូមអ្នកគិតមើល...

261 ហោរាតូចក្បាលទំពែកឈរនៅទីនោះជាមួយនឹងពុកចង្ការពណ៌ប្រផេះ តម្រង់ភ្នែករបស់គាត់ បញ្ចេញពន្លឺភ្លឺ និងនិយាយទៅកាន់ក្រុមបូជាចារូនិងអ្វីៗ ហើយបាននិយាយថា “ព្រះដែលអ្នកលាក់ពុតកំពុងធ្វើដូចជាអ្នកកំពុងបម្រើ ព្រះដដែលនោះនឹងបំផ្លាញអ្នក។” តើអ្នកគិតថាគាត់នឹងទទួលបានកិច្ចសហប្រតិបត្តិការទេ? ហី! គាត់បាននិយាយថា... អូ ខ្ញុំអើយ! គាត់ សាកល្បងគាត់នៅថ្ងៃនេះហើយមើលថា

តើគាត់អាចទេ? ទេ? ប៉ុន្តែគាត់ជាអ្វី? នោះជាមាត់នៃហោរាពិត។ ទ្រង់មាន ព្រះបន្ទូល។ គាត់ដឹងថាវាជាអ្វី។

ដូចមីកាយ៉ាពីបុរាណ...

262 ទារកតូចដែលខ្ញុំបានថ្វាយ ខ្ញុំបានឆ្លងកាត់វាខ្លះកាលពីប៉ុន្មាននាទីមុន ព្រោះខ្ញុំ ប្រញាប់ពេលវេលា។

263 ប៉ុន្តែ មីកាយ៉ា ពេលគាត់ឈរនៅមុខអំបាប់ គាត់សម្លឹងមើលពួកគេ។ ទ្រង់ បានស្គាល់ព្រះបន្ទូល។ មីកាយ៉ាបាននិយាយព្រះបន្ទូលទៅកាន់ពួកគេ។ ហេតុអ្វី? មីកាយ៉ាបានវិនិច្ឆ័យនិមិត្តរបស់គាត់ គោលលទ្ធិរបស់គាត់ ជាមួយនឹងព្រះបន្ទូល របស់ព្រះ។ ហើយគាត់បានឃើញថាគោលលទ្ធិនិងព្រះបន្ទូលរបស់គាត់គឺដូចគ្នា។ ដោយសារតែព្រះបន្ទូលបាននិយាយថា ទ្រង់នឹងដាក់បណ្តាសាអំបាប់ ហើយ ទ្រង់នឹងធ្វើឱ្យឆ្កែលិទ្ធជាមររបស់គាត់។ នោះហើយជាអ្វីដែលព្រះបន្ទូលបាន និយាយ។

264 ដូច្នោះ មីកាយ៉ាមាននិមិត្តមួយ។ នោះហើយ គាត់គឺជាហោរា។ “សូមមើល អ្វីដែលព្រះបន្ទូលមកដល់ខ្ញុំ។” ហើយគាត់បានអធិស្ឋានថា “ឱព្រះជាម្ចាស់ អើយ តើទូលបង្គំត្រូវធ្វើអ្វី? តើខ្ញុំត្រូវនិយាយអ្វីទៅកាន់គ្រូអធិប្បាយដែលឈរនៅ ទីនេះ? នេះគឺជាអង្គការទាំងអស់។ គ្រប់គ្នានៅក្នុងស្រុកបានប្រមូលផ្តុំគ្នាប្រឆាំង នឹងទូលបង្គំ ព្រះអម្ចាស់អើយ។ នៅទីនេះខ្ញុំឈរនៅចំពោះមុខស្តេច។ តើខ្ញុំត្រូវ និយាយអ្វី?”

265 ហើយគាត់បានចូលទៅក្នុងនិមិត្តមួយ។ បាននិយាយថា “បន្តទៅមុខទៀត។ បន្តទៀត។” បាននិយាយថា “ប៉ុន្តែខ្ញុំបានឃើញអ្វីស្រាវអែលខ្លាត់ខ្លាយដូចជាចៀម ដែលគ្មានអ្នកគង្វាល។” បាទ។

266 នោះ—ស្រុកនោះបានដើរឡើងហើយវាយគាត់ចំមាត់ ហើយនិយាយថា “តើ ព្រះបន្ទូលរបស់ព្រះ ជាព្រះវិញ្ញាណនៃព្រះទៅណា នៅពេលដែលវាបានចេញពី ខ្ញុំ?” ចេញពីគាត់?

267 តើអ្នកដឹងពីអ្វីដែលព្រះមានបន្ទូលទេ? ទ្រង់បានអនុញ្ញាតឱ្យអារក្សចុះទៅ ក្នុងចំណោមពួកគេ ព្រោះពួកគេបានបិទព្រះបន្ទូល តាំងពីដំបូង។

268 ព្រះគម្ពីរបានចែងថា “ប្រសិនបើពួកគេមិនជឿព្រះបន្ទូល ទ្រង់នឹងផ្តល់ឱ្យពួកគេនូវការយល់ច្រឡំយ៉ាងខ្លាំង ឱ្យជឿការកុហក ហើយនឹងត្រូវវិនាសដោយសារវា។” នោះហើយជាអ្វីដែលអង្គការទាំងនេះ និងប្រជាជននៃជាតិនេះកំពុងធ្វើសព្វថ្ងៃនេះ ដោយជឿការកុហក ត្រូវទទួលទោសដោយវា។ “ដ្បិតគ្មាននាមផ្សេងទៀតដែលបានផ្តល់ឱ្យនៅក្រោមស្ថានសួគ៌ដែលអ្នកត្រូវតែបានសង្គ្រោះទេ។” តម្រង់ជួរអង្គការ ជាដើម។ បាទ។

269 ឥឡូវនេះ តើអ្វីផ្សេងទៀតទាំងនេះ...?...តើហោរាផ្សេងទៀតទាំងនេះមើលអ្វី? ពួកគេជាហោរា។ បាទ មែនហើយ។ ពួកគេជាហោរា។ ប៉ុន្តែប្រសិនបើពួកគេនឹងឈប់ហើយពិនិត្យមើលទំនាយរបស់ពួកគេជាមួយនឹងព្រះបន្ទូល!

270 ប្រសិនបើមេតូឌីសឈប់នៅថ្ងៃនេះហើយពិនិត្យមើលទំនាយរបស់ពួកគេ ពួកគេនឹងមិនដែលបោះទឹកអ្នកដទៃឡើយ។ ពួកគេនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេនឹងធ្វើបុណ្យជ្រមុជទឹកដល់មនុស្សគ្រប់គ្នាដោយការជ្រមុជនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ។ ប្រសិនបើសភានៃព្រះនឹងឈប់នៅថ្ងៃនេះ ហើយមើលការព្យាករណ៍របស់ពួកគេ ពួកគេនឹងត្រលប់មកព្រះបន្ទូលវិញ។ ប្រសិនបើវិនែណស ថ្ងៃនេះ នឹងឈប់ ហើយពិនិត្យមើលការព្យាករណ៍របស់ពួកគេ ពួកគេនឹងត្រលប់មកព្រះបន្ទូលវិញ។

271 ប៉ុន្តែអ្នកឃើញទេ ប្រសិនបើពួកហោរានឹងឈប់ហើយពិនិត្យមើលទំនាយរបស់ពួកគេ! ពួកគេបានរំកិលព្រៃក។ ពួកគេបាននិយាយថា “នោះជាកម្មសិទ្ធិរបស់យើង។ ដូច្នេះយើងនឹងឡើងទៅវ៉ាម៉ូត-កាឡាត ហើយយើងនឹងយកវា ព្រោះវាជាកម្មសិទ្ធិរបស់យើង។ យ៉ូស្វេផ្តល់ឱ្យយើង។”

ប៉ុន្តែមីកាយ៉ាបាននិយាយថា “វាស្តាប់ទៅសមហេតុផល។”

272 ប៉ុន្តែនោះជាអ្វី? អ្នកមិនចង់រកហេតុផលទេ? អ្នកចង់ជឿអ្វីដែលព្រះមានបន្ទូល។ កុំហេតុផលអ្វីទាំងអស់។

273 ចុះបើអ័ប្រាហាំនឹងរំកិលព្រៃក? តើគាត់នឹងចាកចេញពីទឹកដីរបស់គាត់ដោយរៀបរយណា? តើគាត់មានអាយុមួយរយឆ្នាំទោះជាយ៉ាងណា នៅតែសរសើរព្រះហើយពួកគេនឹងមានកូនដោយសារវា នៅអាយុកៅសិបរបស់នាង?

បោះបង់ហេតុផល។ អ្នកគ្រាន់តែជឿ។

274 អ្នកអនុញ្ញាតឱ្យអារក្សប្រាប់អ្នកថា “អ្នកដឹងទេ បងប្រុសប្រាណហាំមិនមែនជាអ្វីក្រៅពីមនុស្សកំពុតទេ។”

275 “ឥឡូវនេះ ខ្ញុំរង់ចាំ ខ្ញុំមើលថាតើគាត់ឬអត់។ ចាំមើលថាតើគាត់បង្រៀនត្រូវឬអត់។ សូមឲ្យខ្ញុំត្រឡប់ទៅព្រះគម្ពីរវិញ។” កុំ កុំទៅ...ទ្រង់នឹងមិនអនុញ្ញាតឱ្យអ្នកធ្វើដូច្នោះទេ។ ទេ ទេ។ ឃើញទេ?

276 ប៉ុន្តែគាត់នឹងនិយាយអ្វីដែលអាក្រក់អំពីខ្ញុំ ដែលគាត់អាចមានសិទ្ធិ បន្ទាប់មកអ្នកនៅតែទទួលបានវា ឈប់ហើយចាប់ផ្តើមរំកិលព្រៃក “បាទ។ គាត់មិនគួរធ្វើបែបនេះទេ។ គាត់មិនគួរធ្វើដូច្នោះទេ។” អ្នកចាប់ផ្តើមមើលមកខ្ញុំ លុ អ្នកគ្រាន់តែមានច្រើនហើយ។

277 ហើយអ្នកអាចបានសម្លឹងមើលព្រះអម្ចាស់យេស៊ូវ។ អ្នកអាចរកឃើញច្រើន។ សូមក្រឡេកមើលទ្រង់ បន្តិច។ ខ្ញុំនឹងដាក់អ្នករាល់គ្នាជាអ្នកដឹកនាំ។ ឥឡូវនេះយើងនឹងភ្លេចថាទ្រង់ធ្លាប់នៅលើផែនដី។ នេះគឺជាក្មេងប្រុសម្នាក់ដែលបានបង្ហាញឱ្យឃើញ ប្រជាជាតិទាំងមូលថាទ្រង់ជា—កូនដែលកើតមក។ ម្តាយរបស់ទ្រង់មានទ្រង់មុននាងហើយឪពុករបស់ទ្រង់បានរៀបការ។ វាបានបង្ហាញឱ្យឃើញ។ (ឥឡូវនេះ ពួកគេមិនទៅឯព្រះបន្ទូលទេ “ស្ត្រីព្រហ្មចារីនឹងមានគភ៌។”) ពួកគេគ្រាន់តែទៅអ្វីដែលពួកគេបានឮ ឃើញទេ “កូនមិនស្របច្បាប់។” តើពួកគេមិនបានប្រាប់ទ្រង់ថាទ្រង់កើតក្នុងអំពើបាប ហើយព្យាយាមបង្រៀនពួកគេទេឬ? ខ្ញុំ...ឃើញទេ?

278 ហើយមើលអ្វីដែលទ្រង់កំពុងធ្វើ។ ទ្រង់ពិតជាបានហែកព្រះវិហារទាំងអស់ដែលមាននៅក្នុងប្រទេស។ តើវាត្រូវទេ? អង្គការ អ្វីៗផ្សេងទៀត។

279 តើទ្រង់ជាអ្វី? “គ្រាន់តែក្មេងប្រុសធាត់ខ្លះដើរជុំវិញបែបនោះ មិត្តវ័យក្មេង គ្មាននិកាយទេ។ ប្រាប់ខ្ញុំពីក្រុមជំនុំណាដែលអ្នកជាកម្មសិទ្ធិ។ តើនរណាជាឪពុករបស់អ្នក? អ្នកនិយាយថាយ៉ូសែបមិនមែនជាឪពុករបស់អ្នកទេឬ?”

“យ៉ូសែបមិនមែនជាឪពុករបស់ខ្ញុំទេ” ទ្រង់មានបន្ទូល។

“មែនហើយ តើនរណាជាឪពុករបស់អ្នក?”

“ព្រះជាបិតារបស់ខ្ញុំ។”

280 “មែនហើយ អ្នកឆ្លុត! នោះហើយជាអ្វីដែលទ្រង់មាន។ តើអ្នកជាមនុស្ស ហើយ និយាយថាព្រះជាព្រះវរបិតារបស់អ្នកឬ?”

281 ប្រសិនបើពួកគេនឹងពិនិត្យមើលវាដោយព្រះបន្ទូល! ហាលេលូយ៉ា។ តើ អ្នកមិនឃើញអ្វីទេឬ? ព្រះបន្ទូលត្រូវបានក្លាយជាសាច់ឈាម។ ពួកគេមិនបាន ពិនិត្យមើលនិមិត្តរបស់ពួកគេជាមួយនឹងព្រះបន្ទូលទេ។ នោះហើយជាវា។

282 នោះហើយជាបញ្ហានៅថ្ងៃនេះ។ អ្នកមិនពិនិត្យមើលការនិមិត្តរបស់អ្នកជាមួយ នឹង...ទំនាយ—របស់អ្នកនិងគោលលទ្ធិរបស់អ្នក ជាមួយនឹងព្រះបន្ទូលរបស់ព្រះ។ មាននរណាម្នាក់ព្យាយាមប្រាប់អ្នកពីការពិត បន្ទាប់មកអ្នកធ្លាក់ចេញជាមួយ ពួកគេ ដូចជាអេម៉ិស អេម៉ិសបានធ្វើ។ អ្នកធ្វើដូចគ្នា។

283 ឥឡូវនេះមើលនៅទីនេះ។ គាត់ស្ថិតក្នុងស្ថានភាពនេះ។ ឥឡូវនេះ អ្នកនឹង បានប្តោលទោសទ្រង់ ប្រហែលជា ត្រឹមត្រូវហើយ ប្រសិនបើអ្នកមិនបានត្រលប់ ទៅព្រះបន្ទូលវិញ។ ពួកគេធ្វើដូចគ្នា។ ពួកគេប្តោលទោសទ្រង់នៅថ្ងៃនេះ។

284 ចុះបើអ្នកជាស្រ្តី នៅទីនេះ និងនៅទីនេះ បាទ ហេតុអ្វីបានជាអ្នកមិន ពិនិត្យមើលគំនិតរបស់អ្នកអំពីសក់ហាយឡាយរបស់អ្នកជាមួយនឹងព្រះបន្ទូល ហើយមើលអ្វីដែលវានិយាយ? ឃើញទេ? ហេតុអ្វីបានជាអ្នកមិនធ្វើរឿង ទាំងនោះ?

285 ហេតុអ្វីបានជាអ្នកមិនពិនិត្យមើលពិធីបុណ្យជ្រមុជទឹករបស់អ្នក “ព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធ” នោះគឺ “ត្រីឯក” ក្លែងក្លាយ ដែលហៅដូច្នោះ ដែល គ្មានអ្វីនៅក្នុងលោកនេះក្រៅពីមុខងារបីនៃព្រះតែមួយ ជាគោរមងារ? គ្មានឈ្មោះ “បិតា។” គ្មានឈ្មោះដូចជា “ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។”

286 ព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ដែលជា “ព្រះអម្ចាស់ យេស៊ូវគ្រីស្ទ។” ពិនិត្យមើលពិធីបុណ្យជ្រមុជទឹករបស់អ្នកជាមួយនឹងវិធីដែល គ្រប់គ្នានៅក្នុងព្រះគម្ពីរទទួលបុណ្យជ្រមុជទឹក។ បើអ្នកពិនិត្យមើលគំនិតរបស់ អ្នកជាមួយនឹងព្រះបន្ទូល អ្នក—អ្នកនឹងត្រលប់មកវិញ ហើយអ្នកនឹងទទួលបុណ្យ ជ្រមុជទឹកក្នុងព្រះនាម “ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។”

287 នោះហើយជាអ្វីដែលប៉ុលបានប្រាប់ពួកគេឱ្យធ្វើ។ ហើយនិយាយថា “បើ អ្នកណាបង្រៀនអ្វីផ្សេង សូមឲ្យគាត់—សូមឲ្យគេត្រូវបណ្តាសាចុះ ទោះបីទេវតា

ចុះមកក៏ដោយ។”

288 អ្នកដឹងទេ ជាច្រើនដងទេវតាចុះមក។ ក្មេងប្រុសអើយ របៀបដែលពេនទីកុស្ត ដបរិភោគវា!

289 ចុះពេលដែលលោកម៉ាទីនកំពុងឈរនៅទីនោះ ហើយនៅទីនេះមានពន្លឺដ៏ អស្ចារ្យឈរនៅមុខគាត់?

290 បុរសម្នាក់ដែលបានទទួលបុណ្យជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវ ដែលជឿ លើព្រះវិញ្ញាណបរិសុទ្ធ ហើយបានរក្សាព្រះបន្ទូល! ហើយពួកវាបានបណ្តេញគាត់ ចេញ ហើយធ្វើអ្វីគ្រប់យ៉ាងចំពោះគាត់ ព្យាយាមផ្តល់ឱ្យគាត់នូវគោលលទ្ធិរបស់ ពួកគេនិងគោលលទ្ធិដែលមនុស្សបង្កើត។ បុរសនោះឈរនៅលើព្រះបន្ទូល។

291 ថ្ងៃមួយ នៅក្នុងអំណាចរបស់គាត់ អារក្សនឹងមករកគាត់ ហើយព្យាយាម និយាយជាមួយគាត់។ គាត់នឹងមិនយកចិត្តទុកដាក់ចំពោះពួកគេទេ។

292 ថ្ងៃមួយ សាតាំងមកបែបនោះ ដូចជាព្រះគ្រីស្ទ ពាក់មកដំស្បែកជើងមាស ឈរនៅទីនោះហើយនិយាយថា “កុំ...” អណ្តាតភ្លើងនៅជុំវិញគាត់។ បាននិយាយ ថា “តើអ្នកមិនស្គាល់ខ្ញុំទេ ម៉ាទីន? ខ្ញុំជាព្រះអម្ចាស់របស់អ្នក។ ថ្វាយបង្គំខ្ញុំ។”

ម៉ាទីនមើលគាត់។ “មានអ្វីខុសនៅទីនោះ?”

293 គាត់បាននិយាយថា “ម៉ាទីន តើអ្នកមិនស្គាល់ខ្ញុំទេឬ?” បាននិយាយថា “ខ្ញុំ ជាព្រះអម្ចាស់និងជាព្រះអង្គសង្គ្រោះរបស់អ្នក។” បាននិយាយថា “ថ្វាយបង្គំខ្ញុំ។” គាត់បាននិយាយថាបីដង។

294 ហើយម៉ាទីនមើលជុំវិញ។ ទ្រង់បានឃើញ ព្រះគ្រីស្ទនឹងត្រូវបានគ្រងរាជ្យ ដោយរាស្ត្ររបស់ទ្រង់ នៅឯការយាងមក។ គាត់នឹងមិនពាក់ស្បែកជើងមាសទេ។ គាត់ថា “ចូរចេញពីខ្ញុំទៅ សាតាំង។”

ក្មេងប្រុសអើយ តើពួកពេនទីកុស្តមិនបរិភោគវាទេឬ? “ក្មេងប្រុស ជាទេវតា ភ្លឺចាំង!”

295 ស្រ្តីម្នាក់នោះចុះមកពី ឈើកាហ្គោ ជាកន្លែងដែលខ្ញុំនឹងទៅ បាននិយាយ ថា “បងប្រុសប្រាណហាំ អ្នកដឹកនាំនៅទីនោះបាននិយាយថាប្រសិនបើទេវតា របស់ព្រះអម្ចាស់ប្រាប់អ្នកឱ្យធ្វើពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវ ពួកគេនឹង ទទួលយកវា។ ប៉ុន្តែតើនោះជាកំនិតរបស់អ្នកឬ?”

296 ខ្ញុំបាននិយាយថា “ប្រសិនបើទេវតារបស់ព្រះអម្ចាស់និយាយអ្វីដែលផ្ទុយពី នោះ វាមិនមែនជាទេវតារបស់ព្រះអម្ចាស់ទេ។” ឃើញទេ?

297 បើទេវតាណានិយាយអ្វីដែលផ្ទុយនឹងព្រះបន្ទូលនេះ ចូរឲ្យវាកុហកចុះ។ ហើយប្រសិនបើបុរសម្នាក់ប្រាប់អ្នក ជាអ្នកនាំសារមកពីព្រះ និងនិយាយថាគាត់មកពី ព្រះ ហើយប្រាប់អ្នកថា “វាជាការត្រឹមត្រូវក្នុងការទទួលបុណ្យជ្រមុជទឹក ព្រះនាម ព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធ” អនុញ្ញាតឱ្យគាត់ជាអ្នកកុហក។

298 ប្រសិនបើបុរសម្នាក់ប្រាប់អ្នកថា “វាមិនអីទេសម្រាប់អ្នក កាត់សក់ខ្លី និងអ្វី ៗដូចនោះ ថាអ្នកគួរតែពាក់មួកនៅក្នុងក្រុមជំនុំ សម្រាប់ជាមួក ដើម្បីជាការគ្រប ដណ្តប់” អនុញ្ញាតឱ្យគាត់ជាអ្នកកុហក។

299 ព្រះបន្ទូលរបស់ព្រះគឺជាសេចក្តីពិត។ រឿងណាមួយដែលប្រឆាំងនឹង ព្រះបន្ទូល សូមឲ្យវាកុហកចុះ។ វាជាព្រះបន្ទូល គឺជាសេចក្តីពិត។ វានឹងឈរ។

300 នោះហើយជាមូលហេតុដែលមីកាអាចដឹងថាទំនាយរបស់គាត់មកពីព្រះ ពីព្រោះវានៅជាមួយព្រះបន្ទូលរបស់ព្រះ។ បាទ មែនហើយ។ និមិត្តរបស់គាត់គឺ ដូចគ្នានឹងព្រះបន្ទូលរបស់ព្រះដែរ។

301 អូ ប្រសិនបើអម៉ុសនៅទីនេះ គាត់នឹងនៅជាមួយព្រះបន្ទូល។ ហ្នឹងហើយ។ ប៉ុន្តែអ្នកឃើញទេ អ្វីដែលជាបញ្ហានៅថ្ងៃនេះជាមួយយើង គឺដូចជានៅជាមួយ ពួកគេ។ ខ្ញុំកំពុងរៀបចំដើម្បីបញ្ចប់។ បញ្ហាជាមួយយើងគឺដូចជាពួកគេ។ ពួកគេត្រូវ បានបង្រៀន ចេញពីមូលនិធិ។ ព្រះយេស៊ូវមានបន្ទូលថា “អ្នកបានធ្វើឱ្យព្រះបន្ទូល របស់ព្រះគ្មានប្រសិទ្ធភាពដោយប្រពៃណីរបស់អ្នក។” ហើយពិធីបុណ្យជ្រមុជទឹក ក្លែងក្លាយនោះ! សញ្ញាក្លែងក្លាយនៃការទទួលព្រះវិញ្ញាណបរិសុទ្ធ! ពួកគេខ្លះ និយាយថា “ចាប់ដៃមួយ។” ពួកគេខ្លះនិយាយថា “និយាយភាសាដទៃ។” ខ្ញុំធ្លាប់ឮ អារក្សនិយាយភាសាដទៃ ហើយចាប់ដៃផងដែរ។ បាទ មែនហើយ។ គ្មានសញ្ញា របស់វាទេ។ ឥឡូវនេះ រឿងទាំងអស់នេះដូចនោះ រឿងទាំងអស់នោះ ឃើញទេ អ្នក ចេញពីព្រះបន្ទូលរបស់ព្រះដើម្បីបង្រៀនប្រពៃណីទាំងនោះ។ ហ្នឹងហើយ។

ឥឡូវនេះ គាត់នឹង គាត់នឹងត្រូវនាំអ្នកត្រឡប់ទៅព្រះបន្ទូលវិញ។

302 ប៉ុន្តែយើងមានគ្រូរបស់យើងនៅថ្ងៃនេះ បានបង្រៀនមនុស្ស ចេញពីមូលដ្ឋាន គ្រឹះនៃព្រះបន្ទូលរបស់ព្រះ។ ឥឡូវនេះសូមស្តាប់ដោយយកចិត្តទុកដាក់។

303 នោះហើយជាអ្វីដែលពួកគេបានធ្វើនៅទីនោះ។ នោះហើយជាអ្វីដែលអេម៉ុស កំពុងប្រាប់ពួកគេ។ “ព្រះដែលអ្នកអះអាងថាស្គាល់ ទ្រង់គឺជាអង្គមួយដែលនឹង បំផ្លាញអ្នក។”

304 ឥឡូវនេះ យើងបានបង្រៀនពួកគេ ចេញពី (អ្វី?) គ្រឹះនៃ “សេចក្តីជំនឿដែល ត្រូវបានប្រគល់ទៅឱ្យពួកពេនទីកុស្ត” មែនហើយ ព្រះគម្ពីរ។ បង្រៀនអ្នកបរិសុទ្ធ ខុសឆ្គង! បង្រៀនពីពិធីបុណ្យជ្រមុជទឹកក្លែងក្លាយ! អ្វីគ្រប់យ៉ាង មិនពិត មិនពិត បំបែកចេញពីដើម។

305 តើអ្នកមិនជឿទេឬ? ត្រឡប់មកព្រះគម្ពីរវិញ ហើយយក “អ្នកបរិសុទ្ធ” របស់ អ្នក ហើយយក “ព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធ” និង “ប្រោះទឹក” និង របស់ទាំងអស់នោះ ហើយត្រលប់មកមើលថាតើវាជាបទគម្ពីរប្រអប់។ នោះជាវិធី។ រកមើលថាតើវានៅលើមូលដ្ឋានគ្រឹះ។ ឃើញទេ? ពួកគេចេញពីមូលដ្ឋានគ្រឹះ។

306 ដែលប៉ុលបាននិយាយថា...ព្រះគម្ពីរ—ព្រះគម្ពីរចែងថា—នេះ...ថា “ក្រុមជំនុំ នៃព្រះត្រូវបានបង្កើតឡើងនៅលើគោលលទ្ធិរបស់ពួកសាវ័ក និងពួកហោរា។” ហោរានិងសាវ័កត្រូវតែដូចគ្នា។ ប្រាកដណាស់។

307 អ្វី? យើងបានចេញពីមូលដ្ឋានគ្រឹះនៃព្រះបន្ទូល ទៅកាន់គ្រឹះនិកាយ។

308 ស្តាប់ឥឡូវនេះ។ ខ្ញុំកំពុងបិទ។ ពាក់ឧបករណ៍ជំនួយការស្តាប់ខាងវិញ្ញាណ របស់អ្នក។ ស្តាប់។

309 យើងបានចេញពីមូលដ្ឋានគ្រឹះនៃព្រះបន្ទូល ហើយនៅលើគ្រឹះនៃនិកាយ មួយ។ តើខ្ញុំអាចនៅលើវាបានយូរប៉ុណ្ណា? បីម៉ោងទៀត។ ចេញពីគ្រឹះនៃព្រះបន្ទូល ទៅលើគ្រឹះនៃការសប្បាយខាងលោកិយ ភាពជាលោកិយ អំពើអសីលធម៌ កំពុងចូលទៅក្នុងព្រះវិហារ។ ចេញពីព្រះបន្ទូល ទៅកាន់គោលលទ្ធិ។ នោះនឹង ចំណាយពេលបីសប្តាហ៍ដើម្បីអធិប្បាយពីរឿងនោះ ពាក់កណ្តាលផ្លូវ មតិយោបល់ ទាំងបួននៅទីនោះ។ ចេញពីព្រះបន្ទូល ទៅកាន់និកាយ ពាក្យនិកាយ។ ដរាបណា —ក្រុមជំនុំនិកាយ វាចេញពីព្រះបន្ទូលនៅពេលនោះ។

310 គ្មានអ្វីទេ ប៉ុន្តែមានរឿងមួយ។ ត្រលប់មកវិញកន្លែងដែលវាចាកចេញ ហើយ ទៅម្តងទៀត។ ត្រឡប់មកឯព្រះបន្ទូលវិញ។ ហ្នឹងហើយ។ ប្រែចិត្តមានន័យថា “ទៅ ត្រឡប់ក្រោយ ពីមុខ។” អ្នកកំពុងដើរតាមផ្លូវខុស។ ត្រូវហើយ។

311 និកាយនៃភាពវិកាយ។ និកាយនៃ វិ...ក—គ្រឹះមួយ ខ្ញុំចង់មានន័យថា នៃ —នៃការសប្បាយ គ្រឹះនៃលោកិយ គ្រឹះនៃគោលលទ្ធិ។ ហើយអ្វីៗទាំងអស់រួមគ្នា បានបង្កើតអំពើពុករលួយអសីលធម៌ អំពើពុករលួយខាងវិញ្ញាណ។

312 គាត់ជាហោរាពិត គាត់នឹងឃើញនៅក្នុងយើងនូវអ្វីដែលគាត់បានឃើញ នៅក្នុងពួកគេ។ ប្រសិនបើគាត់ឈរនៅទីនេះនៅលើវេទិកានេះនៅថ្ងៃនេះ ហើយ ខ្ញុំនិយាយថា “បងប្រុសអេម៉ុស ជាហោរាដ៏អស្ចារ្យរបស់ព្រះ អ្នកមិនកោតខ្លាច សូមមកទីនេះហើយជំនួសខ្ញុំ” គាត់នឹងអធិប្បាយព្រះបន្ទូលនេះ។ គាត់នឹងត្រូវ។ គាត់ជាហោរា។ ត្រូវហើយ។ ទ្រង់នឹងអធិប្បាយវាតាមវិធីដែលវាត្រូវបានសរសេរ គ្រាន់តែជាអ្វីដែលយើងកំពុងនិយាយឥឡូវនេះ។ ត្រូវហើយ។ ទ្រង់នឹងឃើញ នៅក្នុងពួកគេនូវអ្វីដែលទ្រង់ឃើញនៅក្នុងយើង ការពុករលួយអសីលធម៌។

313 គ្រាន់តែមើល មិត្តភក្តិ។ តើមានមនុស្សប៉ុន្មាននាក់នៅទីនេះ នៅក្នុងព្រះវិហារ បច្ចុប្បន្ននៅទីនេះឥឡូវនេះ ឃើញថាលោកិយនេះស្ថិតនៅក្នុងភាពអសីលធម៌? ក្រុមជំនុំនិយាយថា “អាម៉ែន។”—អេដ។ ហេតុអ្វី យើងដឹងហើយ។ តើមានបញ្ហា អ្វី? វាចេញពីព្រះបន្ទូល។ ត្រូវហើយ។ ត្រូវហើយ។

314 អេម៉ុសមិនដែលបន្ទោសរដ្ឋាភិបាលទេ។ តើអ្នកបានកត់សម្គាល់គាត់នៅ ទីនេះទេ ពេលអ្នកអានវាពេលអ្នកទៅផ្ទះ? គាត់មិនដែលបន្ទោសរដ្ឋាភិបាលទេ គាត់បន្ទោសក្រុមជំនុំដែលបានជ្រើសរើសរដ្ឋាភិបាលបែបនេះ។ ហ៊ីម!

315 អ្នកនយោបាយអើយ អនុញ្ញាតឱ្យខ្ញុំទុកវាឱ្យនៅក្នុងអ្នកមួយរយៈនៅទីនេះ និងនៅទូទាំងពិភពលោក កន្លែងដែលវានឹងទៅ។ ក្រុមជំនុំបានជ្រើសរើសមនុស្ស ដូចជាឃ្លើរចាម។ ឆ្ងល់ថាតើអ្នក យើង មិនបានធ្វើដូចគ្នាទេឬ? ឧបមាថាវាជា រដ្ឋាភិបាលល្អ រដ្ឋាភិបាលមិនអាចសង់ផ្ទះនៅលើថ្មបានទេនៅពេលដែលប្រជាជន ជ្រើសរើសផ្ទះនៅលើខ្សាច់។ តើអាចទេ? កុំនិយាយថា “រដ្ឋាភិបាលរបស់យើង! រដ្ឋាភិបាលរបស់យើង!” វាក៏ជាអ្នក ប្រជាជាតិ។ វាក៏ជាប្រជាជន។ តើយើងអាច...

316 អ្នកបម្រើព្រះម្នាក់បាននិយាយមកខ្ញុំថា “បងប្រុសប្រាណហាំ” បាននិយាយ ថា “មើល។ ខ្ញុំដឹងថាអ្នកនិយាយត្រូវ។ ប៉ុន្តែ” បាននិយាយថា “ប្រសិនបើខ្ញុំ នឹងអធិប្បាយរឿងនោះ និកាយរបស់ខ្ញុំនឹងបណ្តេញខ្ញុំចេញ ប្រជាជនរបស់ខ្ញុំ រត់ខ្ញុំចេញពីក្រុមជំនុំ។” បាននិយាយថា “ខ្ញុំនឹងមិនអធិប្បាយសេចក្តីអធិប្បាយ ផ្សេងទៀតទេ។”

ខ្ញុំបាននិយាយថា “អធិប្បាយវាទោះជាយ៉ាងណាក៏ដោយ។” បាទ មែនហើយ។

317 វាជាព្រះបន្ទូលរបស់ព្រះ។ អ្នកទទួលខុសត្រូវ។ ប្រសិនបើអ្នកជាហោរារបស់ ព្រះ ជាការពិត អ្នកនឹងនៅជាមួយព្រះបន្ទូល។ បើមិនដូច្នោះទេ អ្នកនឹងនៅជាមួយ និកាយរបស់អ្នក។ អាស្រ័យលើកន្លែងដែលអ្នកមកពីណា។

318 មើល។ អត់ទេ បាទ។ យើងមិនអាចសាងសង់បានទេ រដ្ឋាភិបាលមិនអាច សង់ផ្ទះនៅលើថ្មជើងមាំបានទេ នៅពេលដែលប្រជាជនកំពុងបោះឆ្នោតឱ្យផ្ទះដី រីករាយនៅលើខ្សាច់លិច។

319 មើលអ្វីដែលយើងចង់បាន។ សូមចំណាយពេលមួយនាទីឥឡូវនេះ។ ខ្ញុំ សង្ឃឹមថាខ្ញុំមិនធ្វើឱ្យអ្នកអស់កម្លាំងទេ។ [ក្រុមជំនុំនិយាយថា “ទេ?”—អេដ។] ប៉ុន្តែសូមក្រឡេកមើលអ្វីដែលយើងចង់បាន បន្តិចសិន។ ខ្ញុំមិនអាចឆ្លងកាត់មតិ នេះទេ កំណត់ចំណាំនេះ។ មើលអ្វីដែលយើងចង់បាន។

320 មើលទូរទស្សន៍របស់យើង។ នោះហើយជាអ្វីដែលយើងចង់បាន។ យើងចង់ ឲ្យតារាកំប្លែងទាំងនេះក្រោកឈរឡើង ហើយបង្វែររឿងកំប្លែងកខ្វក់គ្រប់ប្រភេទ ហើយយើងនៅផ្ទះពីការប្រជុំអធិស្ឋាននៅយប់ថ្ងៃពុធ ឬត្រូវអធិប្បាយអនុញ្ញាតឱ្យ ចេញមុន ដូច្នោះអ្នកអាចទៅមើលវា ចាស់ខ្លះ កខ្វក់ ប្រាំឬប្រាំមួយដងរៀបការ ជា ស្រីពេស្យា បំបែករឿងកំប្លែងកខ្វក់ ស្លៀកពាក់សិចស៊ី និងបន្តដូចអ្វីៗទាំងអស់។ ហើយអ្នកស្រឡាញ់វាជាជាងអ្នកស្រឡាញ់ដំណាក់របស់ព្រះ វាបង្ហាញពីប្រភេទ នៃវិញ្ញាណនៅក្នុងអ្នក។

321 យើងអនុញ្ញាត។ យើងជាប្រជាជន បើប្រជាជននៃជាតិនេះសរសេរសំបុត្រទៅ រដ្ឋាភិបាលរបស់យើង និយាយថានឹងមានសំបុត្រមួយរយលានហោះចូលទៅក្នុង រដ្ឋាភិបាលនោះ “បញ្ឈប់កម្មវិធីកខ្វក់” ពួកគេត្រូវតែធ្វើវា។ យើងជាប្រជាជន។ ប៉ុន្តែ យើងជាប្រជាជន ចង់បានភាពកខ្វក់ ដូច្នោះហើយជាអ្វីដែលយើងទទួលបាន។

322 សូមក្រឡេកមើលកម្មវិធីវិទ្យុ។ អូ ខ្ញុំអើយ! បើកថ្មនៃសម័យកាលទៅជាការ បង្វិល។ អូ-ហូ។ ឈើឆ្កាងចាស់ចូលទៅក្នុងការផ្លាស់ប្តូរ រ៉ុកនិងវិលដោយវា។ ឈើឆ្កាងចាស់ ប្រាកដណាស់ នៅលើវិទ្យុ ទូរទស្សន៍របស់យើង។ ទាំងអស់... បានមកទីនេះ មិនយូរប៉ុន្មានទេ ពួកគេជាក្មេងស្រីតូចៗ។ អ្វីគ្រប់យ៉ាងគ្រាន់តែជា អសីលធម៌ដូចដែលពួកគេអាចធ្វើបាន នោះហើយជាអ្វីដែលយើងស្រឡាញ់។

323 តើវាខុបត្តម្តងដោយអ្វី? ស្រាបៀរ វីស្កី បារី ជាលុយរបស់ប្រទេសជាតិ។ តើ ពួកគេធ្វើអ្វី? យកលុយពន្ធរបស់ពួកគេ ដែលគួរតែទៅរដ្ឋាភិបាលដើម្បីយកពន្ធ ហើយចំណាយសម្រាប់កម្មវិធីទូរទស្សន៍កខ្វក់ដែលពួកគេដាក់។

324 ពួកពេនទឹកស្អុយបំបិទទៅរកពួកគេរូបភាពកខ្វក់និងកខ្វក់បង្ហាញនៅពេល ដែលពួកគេមានរឿងល្អបែបនេះ។ អារក្សដាក់រឿងមួយលើអ្នក ដាក់ទូរទស្សន៍ នៅក្នុងផ្ទះរបស់អ្នក។

325 មាត់នៃហោរាពិតគឺពិបាកណាស់ ប៉ុន្តែសូមនៅជាមួយសេចក្តីពិត។ បាទ មែនហើយ។

326 សូមក្រឡេកមើលផ្ទាំងប៉ាណូរបស់យើង។ ស្ត្រីឈរនៅខាងក្រៅ កាន់បារី នៅក្នុងដៃ គ្រប់យេសេបិលតូចនៅក្នុងប្រទេស។ ខ្ញុំបានទៅ...

327 នៅថ្ងៃផ្សេងទៀត ខ្ញុំបានឃើញរឿងចម្លែកមួយ។ មានស្ត្រីម្នាក់ដែលមក សាលានៅទីនោះ ដើម្បីយកកូន ពេលខ្ញុំទៅយកពួកគេ ដែលមិនមាននៅលើខោខ្លី មួយ ហើយវា អាកាសធាតុត្រជាក់។ ពួកគេម្នាក់ៗជាមួយបារី។ ដរាបណាពួកគេ ទៅដល់ទីនោះហើយឈប់ ពួកគេមិនមានបារីទេ ពួកគេអុចវាភ្លាមៗ និង “អើ! មើលរបៀបដែលខ្ញុំចុះសម្រុងគ្នា?” កាន់ដៃនោះចេញពីទ្វារ ដូចនេះ ជាមួយនឹង បារីនៅក្នុងដៃរបស់នាង។ ហើយអ្នកនិយាយអ្វីមួយទៅកាន់វា អូ ពួកគេផ្ទុះឡើង។ ប្រាកដណាស់។

328 អ្នកនិយាយអ្វីមួយទៅកាន់ រិកគីឬអេលវីស ឬម្នាក់ក្នុងចំណោមពួកគេនៅ ទីនោះ ពួកគេនឹងបាញ់អ្នក។ ហើយរដ្ឋាភិបាលនឹងគាំទ្រពួកគេ ព្រោះពួកគេ គ្រាន់តែជាក្មេងជំទង់ប៉ុណ្ណោះ។ “អូ មិនអីទេ។ ពួកគេ ពួកគេមិនយល់ទេ។ ពួកគេ ជាក្មេងជំទង់។ មើលរំលងវា។”

ឥឡូវនេះអ្នកឃើញអ្វីដែលជាហោរាពិតប្រាកដ ផ្លូវរបស់គាត់?

329 សូមក្រឡេកមើលអ្នកសុបិនអាក្រក់ទាំងនេះនៅក្នុងព្រះវិហារ ជាមួយនឹង និកាយរបស់ពួកគេ ពួកគេនឹងបាញ់អ្នកនៅខាងក្រោយ។ រឿងតែមួយគត់ដែល រារាំងពួកគេមិនឱ្យធ្វើវា គឺសេចក្តីមេត្តាករុណារបស់ព្រះ រហូតដល់សារត្រូវបាន ចេញ។ អារក្សនឹងសម្លាប់អ្នក ប្រសិនបើវាអាចធ្វើវាបាន។ ត្រូវហើយ។ ប៉ុន្តែសារ

ត្រូវរត់ទៅ។ “យើងជាព្រះអម្ចាស់នឹងស្តារឡើងវិញ។” ហ្នឹងហើយ។ “ខ្ញុំអាចឱ្យថ្ម
ទាំងនេះបង្កើតកូន។” ហ្នឹងហើយ។ ត្រូវហើយ។

330 រូបភាពរបស់យើងបង្ហាញ ផ្ទាំងប៉ាណូរបស់យើង មនុស្សមានបាបដែល
ស្រឡាញ់ការសប្បាយរបស់យើងហៅខ្លួនឯងថាជាគ្រីស្ទាន។ មនុស្សដែលហៅ
ខ្លួនឯងថាជាគ្រីស្ទាន អ្នកស្រឡាញ់ការសប្បាយ អ្នកស្វែងរកតណ្ហា។ ស្ត្រី
ស្លៀកពាក់អសីលធម៌ បុរសសម្លឹងមើលពួកគេ ហូចដាក់ពួកគេ ហៅខ្លួនឯងថាជា
គ្រីស្ទាន ចេញទៅក្រៅ។ ហេតុអ្វី ពួកគេថែមទាំងមាន—ពួកគេថែមទាំងមាន...

331 វាជារឿងដ៏អស្ចារ្យមួយនៅរដ្ឋឆ្លីវ៉ា រដ្ឋកាលីហ្វ័រញ៉ា ដែលពួកគេមានក្លឹប
ធំៗឥឡូវនេះ។ បុរសទាំងអស់ប្រមូលផ្តុំគ្នាហើយបោះកូនសោរបស់ពួកគេចូល
ហើយស្ត្រីចូលទៅក្នុងហើយយកសោមួយចេញពីទីនោះ។ ហើយមិនថាជានរណា
ទេ យក “ប្រពន្ធ” របស់គាត់ទៅផ្ទះ។ ពួកគេរស់នៅមួយសប្តាហ៍ បន្ទាប់មក
ត្រឡប់មកវិញ បោះកូនសោចូលម្តងទៀត។ ឃើញទេ? វាជាក្លឹប។ កូនដែល
កើតមកជាសត្វ និងអ្វីៗផ្សេងទៀត ជ្រូកស៊ីជ្រូក ឆ្កែស៊ីឆ្កែ។ តើមានបញ្ហាអ្វី? វាគឺ
ដោយសារតែពួកគេបានចាកចេញពីព្រះបន្ទូល។

332 ពួកគេមិនដឹងថាភាពថ្លៃថ្នូរមានន័យយ៉ាងណាទេ។ នៅទីនេះជាមួយរ៉ូបឌីៗ
ចាស់ និងរបស់បែបនោះ ហើយបុរសមានចំណង់ចង់បានពួកគេ ហើយគិតថា
ពួកគេសមរម្យ។ អ្នកប្រហែលជាមិនបានធ្វើអ្វីខុសទេ បងស្រី ប៉ុន្តែខ្ញុំសូមប្រាប់អ្នក
អ្វីមួយ អ្នកគឺជាឧបករណ៍របស់អារក្ស។ ហើយនៅសាលជំនុំជំរះ ព្រះអម្ចាស់មាន
ព្រះបន្ទូលថា អ្នកនឹងឆ្លើយតបចំពោះការប្រព្រឹត្តអំពើផិតក្បត់ ហើយព្រលឹងរបស់
អ្នកនឹងត្រូវបាត់បង់។ អ្នកដឹងច្បាស់ជាង។ អ្នកដឹងទេឥឡូវនេះ។ ត្រូវហើយ។

333 ការរៀបចំទាំងមូលរបស់យើងពុករលួយនិងពុកផុយ។ វាជាប្រជាជនរបស់
យើង អ្វីដែលពួកគេចង់បាន។ ដូចជាមនុស្សល្អនៃផ្ទះ អញ្ចឹងបើមនុស្សល្អនៃផ្ទះ
បន្ទោសរដ្ឋាភិបាលរបស់អ្នក...នោះហើយជាអ្វីដែលបញ្ជូនក្មេងប្រុសរបស់យើង
ចេញនៅទីនេះ ហើយធ្វើចំណីកាណុងចេញពីពួកគេ ត្រឹមត្រូវ ព្រោះអំពើពុករលួយ
របស់យើង។ បើយើងស្រឡាញ់ព្រះអម្ចាស់ ហើយបម្រើព្រះអម្ចាស់ ហើយ
បោះឆ្នោតជ្រើសរើសរដ្ឋាភិបាលត្រឹមត្រូវនិងអ្វីៗផ្សេងទៀត វានឹងក្លាយជាកន្លែង
ដ៏អស្ចារ្យ។ ហ្នឹងហើយ។ យើងមិនមានសង្គ្រាមទេ។ ទេ។ ព្រះជាទីពឹងជ្រកនិង
កម្លាំងរបស់យើង។ បញ្ជូនក្មេងប្រុសរបស់យើងចេញហើយសម្លាប់ពួកគេ ហើយ

សម្លាប់ពួកគេនិងអ្វីៗផ្សេងទៀត គឺដោយសារតែសកម្មភាពរបស់យើងផ្ទាល់បាននាំមក។ ព្រះទ្រង់មានបន្ទូលដូច្នោះ នៅក្នុងព្រះគម្ពីរ ហើយទ្រង់មិនផ្លាស់ប្តូរទេ។ ទ្រង់គឺនៅដដែល។ វាជាការចង់បានរបស់ប្រជាជនរបស់អ្នក។

334 ដូចជាមនុស្សល្អនៃផ្ទះ ចុះបើគាត់ជាមនុស្សល្អ? គាត់ចង់ធ្វើត្រឹមត្រូវ។ គាត់ចង់រស់នៅសម្រាប់ព្រះ។ ហើយគាត់មានគ្រួសារ ដែលស្រលាញ់អស់លទ្ធផល។ តើបុរសនឹងធ្វើអ្វី នៅពេលដែលប្រពន្ធរបស់គាត់ចង់ស្លៀកខោខ្លី ហើយស្លៀកសម្លៀកបំពាក់សិចស៊ី ហើយចេញទៅធ្វើដូចយេស៊ូបិល កូនស្រីនិងកូនៗរបស់គាត់ និងពួកគេទាំងអស់គ្នា? ឪពុករបស់គាត់...កូនប្រុសតូចរបស់គាត់គាត់បានជំទឿង ហើយស្រឡាញ់ ហើយចើប និងដាក់នៅលើគ្រែ ហើយអធិស្ឋានសម្រាប់គាត់ ក្រោកឈរ និងនិយាយថា “បុរសចំណាស់របស់ខ្ញុំឆ្គួតហើយ។ អ្វីដែលគាត់គិតអំពីព្រះគម្ពីរ។” តើបុរសនោះអាចធ្វើអ្វីជាមួយគ្រួសាររបស់គាត់?

335 នោះជារឿងដូចគ្នានៅក្នុងរដ្ឋាភិបាលរបស់យើង អំពីប្រជាជននៅទីនេះ។ កុំបន្ទោសរដ្ឋាភិបាល។ បន្ទោសក្រុមជំនុំដែលថយក្រោយនេះ ដែលបានដាក់រឿងបែបនេះនៅក្នុងនយោបាយរបស់ពួកគេ ដូចដែលពួកគេមាន។ ពួកគេចង់បានវា។ នោះហើយជាមូលហេតុដែលពួកគេបោះឆ្នោតឱ្យវា ហើយនោះជាហេតុផលដែលពួកគេទទួលបាន។ ហើយនោះជាមូលហេតុដែលការជំនុំជំរះរបស់ព្រះគឺមកលើពួកគេ។ ហើយពួកគេនឹងច្រូតអ្វីដែលពួកគេបានសាបព្រួស។ ពួកគេកំពុងព្រួសឥឡូវនេះ ហើយពួកគេនឹងច្រូតនៅពេលក្រោយ។ មើល។ អូ! យើងឆ្គួតហើយ។ អូ បាទ។

336 ព្យាយាមទិញផ្លូវរបស់យើងចូលទៅក្នុងប្រទេសរុស្ស៊ី។ ព្យាយាមទិញផ្លូវរបស់យើងជាមួយកុម្មុយនិស្ត។ ព្យាយាម។ ហេតុអ្វី លុយ អ្នកមិនអាចទិញអំណោយទានទាំងនេះរបស់ព្រះបានទេ? មានបុរសម្នាក់ឈ្មោះស៊ីម៉ូនបានព្យាយាមធ្វើវានៅថ្ងៃមួយ ហើយពេត្រុសបាននិយាយថា “អ្នកត្រូវវិនាសជាមួយលុយរបស់អ្នក។” យើងកំពុងដើរក្នុងស៊ីម៉ូនអាបធូប កំពុងព្យាយាមទិញអំណោយទានរបស់ព្រះ។

337 ត្រឡប់មកព្រះបន្ទូលវិញ។ ត្រឡប់មកព្រះវិញ។ ត្រឡប់មកព្រះគ្រីស្ទវិញ។ បន្ទាប់មកកុំបារម្ភអំពីលទ្ធិកុម្មុយនិស្ត។ យើងនឹងបោះឆ្នោតជ្រើសរើសបុរសដែលត្រឹមត្រូវ។ យើងនឹងមានបុរសម្នាក់ផ្សេងទៀតដូចជាអំប្រាហាំ លីនឌុន ចច

វ៉ាស៊ីនតោន ជាមនុស្សពិត។ កុំបន្ទោសរដ្ឋាភិបាលនៅទីនោះ។ បន្ទោសខ្លួនយើង។ នោះហើយជាអ្វីដែលអេម៉ុសនឹងនិយាយ។ ហើយនោះជាអ្វីដែលហោរាពិតរបស់ ព្រះនឹងនិយាយ ប្រសិនបើគាត់ស្គាល់ព្រះបន្ទូលរបស់ព្រះ។ ប្រសិនបើគាត់ជា ហោរាពិត គាត់—គាត់ស្គាល់ព្រះបន្ទូល ព្រោះវាមកដល់គាត់។

338 អ៊ីស្រាអែល នៅក្នុងសម្ព័ន្ធភាពរបស់ពួកគេជាមួយ—ជាមួយសត្រូវដែលបាន បង្កើតរបស់ពួកគេ។ ដំបូង ពួកគេត្រូវតែចេញឆ្ងាយពីព្រះបន្ទូលរបស់ព្រះ មុនពេល ពួកគេអាចបង្កើតសម្ព័ន្ធភាពជាមួយសត្រូវរបស់ពួកគេ។

339 ហើយមុនពេលយើងអាចបង្កើតសម្ព័ន្ធភាពជាមួយសត្រូវនិងអ្វីៗរបស់យើង យើងត្រូវចេញឆ្ងាយពីព្រះបន្ទូលរបស់ព្រះ។ អូ-ហូ។ ដូចគ្នាដែរឥឡូវនេះ អនុញ្ញាត ឱ្យទីក្រុងរ៉ូមកាន់កាប់។ ហេតុអ្វី យើងកំពុងធ្វើវាគ្រប់ពេល។ នាងបានយក រដ្ឋាភិបាល។ នាងកំពុងយកកន្លែង។ នាងបានយកប្រជាជន។ ឥឡូវនេះនាង កំពុងទទួលយកព្រះវិហារ។

340 តើយើងកំពុងធ្វើអ្វី? អង្គុយស្ងៀម យល់ស្របជាមួយពួកគេ។ “អូ វា មិនមានភាពខុសគ្នាទេថាតើវាជាវិធីនេះឬវិធីនោះ។ វាជាព្រះទាំងអស់ ទោះ យ៉ាងណាក៏ដោយ។” អ្នកកំសត់ វេទនា ដើរថយក្រោយ ដែលគេហៅថាហោរា។ តើមានបញ្ហាអ្វីជាមួយអ្នក? ពួកគេមិនស្គាល់ព្រះបន្ទូលអំពីព្រះនិងរឿងទាំងនេះ ទេ។ ពួកគេមិនសិក្សាព្រះបន្ទូលទេ។ ពួកគេមិនដឹងទេ។ ពួកគេនិយាយថា កុម្មុយនិស្តនឹងយកពិភពលោក។ ទេ វាមិនមែនទេ។

341 រ៉ូម៉ាំងនិយមនឹងកាន់កាប់ពិភពលោក ហើយវាកំពុងធ្វើវាក្រោមឈ្មោះរបស់ គ្រីស្ទាន។ តើព្រះគម្ពីរមិនបានចែងទេឬ ព្រះយេស៊ូវមានបន្ទូលថា “វាជិតដល់ ហើយ រហូតដល់វាបញ្ឆោតដល់ពួកវីសតាំង បើអាច”?

342 អ្វីដែលយើងត្រូវការនៅថ្ងៃនេះ...ខ្ញុំសូមបញ្ចប់ក្នុងការនិយាយនេះ។ ឥឡូវនេះ ខ្ញុំនឹងបិទ។ អ្វីដែលយើងត្រូវការនៅថ្ងៃនេះគឺជាហោរាពិតមួយទៀត។ អាម៉ែន។ យើងត្រូវការបុរសម្នាក់សម្រាប់ព្រះបន្ទូលរបស់ព្រះមក។ បាទ បងប្រុស។ គាត់នឹង ត្រូវបានបដិសេធ ហើយរត់ចេញ ហើយដេញចេញ ប៉ុន្តែគាត់ប្រាកដជាផ្ទះរន្ធមួយ។ គាត់ គាត់...បាទ អូហូ។ គាត់ប្រាកដជាបោះគ្រាប់ពូជបែបនេះរហូតដល់អ្នកវីស តាំងនឹងរកឃើញវា។ អូ-ហូ។ ហ្នឹងហើយ។ យើងត្រូវការហោរា។ យើងត្រូវការបុរស ម្នាក់ដែលការបកស្រាយត្រឹមត្រូវនៃព្រះបន្ទូលមកដល់ ថាព្រះមានបន្ទូលតាមរយៈ

គាត់និងបើកសម្តែងព្រះបន្ទូល ដើម្បីធ្វើឱ្យវាក្លាយជាការពិត។ នោះហើយជាអ្វី ដែលយើងត្រូវការ។ ហើយ បងប្អូនអើយ យើងត្រូវបានសន្យាមួយ យោងទៅតាម ម៉ាទ្យាគី៤ “ដើម្បីស្តារឡើងវិញ។” អ្វី? “ជំនឿរបស់ប្រជាជន ត្រឡប់ទៅព្រះគម្ពីរ វិញ។” យើងត្រូវបានសន្យាមួយ។ គាត់នឹងធ្វើវា។

343 អេម៉ុសបានដឹង។ បាទ មែនហើយ។ អេម៉ុសដឹងថា អ៊ីស្រាអែល អ្នកដែល ស្រឡាញ់អំពើទុច្ចរិតរបស់នាងនឹងបំផ្លាញពួកគេឆាប់ៗនេះ។

344 ហើយអ្នកស្រឡាញ់ទុច្ចរិតរបស់ពួកគេនៅថ្ងៃនេះនឹងបំផ្លាញពួកគេឆាប់ៗនេះ គោលលទ្ធិនិកាយនិងអ្វីដែលពួកគេបានចងខ្លួនឯង។ អ្នកពេនទីកុស្ត នោះជា រឿងនឹងបំផ្លាញអ្នក គោលលទ្ធិនិងនិកាយរបស់អ្នក។ អ្នកកំពុងចងខ្លួនឯងនៅត្រង់ នេះ យកសញ្ញារបស់សត្វនោះ ហើយមិនដឹងសូម្បីតែវា ទាញវានៅលើភ្នែករបស់ អ្នក។ ប្រាកដណាស់។ វាគឺជាការធ្វើពហិការ។ តើអ្នកកំពុងព្យាយាមធ្វើអ្វី? “អ្នកជា កម្មសិទ្ធិរបស់នេះ ឬអ្នកមិនមែនជាកម្មសិទ្ធិ។” ឃើញទេ? អ្នកគ្រាន់តែរង់ចាំបន្តិច យូរបន្តិច។ បន្ទាប់មក អ្នកនិយាយថា “ខ្ញុំនឹងចេញពីវា។” ទេ អ្នកនឹងមិនធ្វើអញ្ចឹង ទេ។ អ្នកស្ថិតនៅក្នុងវារួចហើយ។ អ្នកត្រូវបានសម្គាល់រួចហើយ។ អ្នកត្រូវបាន ចាប់បានជាមួយនឹងសញ្ញានៅលើអ្នក។

345 មិនអីទេ អេស្តារបានយំយ៉ាងដូរចត់ នៅពេលដែលគាត់ដឹងច្បាស់។ ប៉ុន្តែគាត់ បានយំយ៉ាងដូរចត់ ដោយព្យាយាមកកន្លែងដើម្បីប្រែចិត្ត ហើយរកមិនឃើញ។ អ្នកនឹងនៅទីនោះ។ ឥឡូវនេះជាពេលដែលត្រូវរត់គេច។

346 អេម៉ុសបានដឹងថាគូស្មេហ៍ដែលមិនគោរពព្រះនឹងបំផ្លាញនាងឆាប់ៗនេះ ដ្បិតពួកគេ ដែលជាក្រុមជំនុំ បានចាកចេញពីទ្រង់ ជាព្រះ និងព្រះបន្ទូលរបស់ ទ្រង់ ដែលជាផ្លូវនៃជីវិត។ ពួកគេបានចេញឆ្ងាយពីផ្លូវជីវិតរបស់ព្រះ ហើយបង្កើត ដោយខ្លួនឯង។ អូ ព្រះបន្ទូលគឺជាឧបសគ្គដល់ពួកគេ។

347 ហើយវាជារឿងដដែលនៅថ្ងៃនេះ។ ព្រះបន្ទូលរបស់ព្រះគឺជាឧបសគ្គចំពោះ អ្វីដែលហៅថាគ្រីស្ទាន។ ប្រាប់គាត់អំពីពិធីបុណ្យជ្រមុជទឹកក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ។ ប្រាប់គាត់អំពីព្រះដ៏បរិសុទ្ធ។ នោះនឹងធ្វើឱ្យ...

ហើយពួកគេនិយាយថា “មែនហើយ យើងបានទទួលព្រះវិញ្ញាណបរិសុទ្ធ។”

348 ចុះហេតុអ្វីបានជាអ្នកនៅតែកាត់សក់ខ្លី? ហេតុអ្វីបានជាអ្នកនៅតែធ្វើបុណ្យ

ជ្រមុជទឹកក្នុងព្រះនាម “ព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធ”?
ហេតុអ្វីបានជាអ្នកនៅតែជឿលើរឿងផ្សេងទៀតដែលអ្នកជឿ ហើយធ្វើតាមវិធីដែល
អ្នកធ្វើ? ទៅបង្ហាញវា។ ផលផ្លែរបស់អ្នកបញ្ជាក់វា។ ព្រះយេស៊ូវមានបន្ទូលថា
“ដោយសារផលផ្លែរបស់ពួកគេ អ្នកស្គាល់ពួកគេ។” បាទ។ ឃើញទេ? នោះ
គ្រាន់តែបង្ហាញ អ្នកកំពុងនិយាយអំពីអ្វីដែលអ្នកមិនដឹងអ្វីទាំងអស់។ បាទ
មែនហើយ។ បាទ។

349 ប្រសិនបើអេម៉ុសនៅទីនេះ គាត់នឹងយំប្រឆាំងនឹងប្រព័ន្ធរបស់ពួកគេ។
អ្នកដឹងទេ?

350 ឥឡូវនេះខ្ញុំនឹងអានខមួយមុនពេលបញ្ចប់ ខទី៨ នៃជំពូកទី៣។ ហើយសូម
អាន។

*វិសិដ្ឋបានស្រែកគ្រហឹមហើយ តើមានអ្នកណាដែលមិនព្រមខ្លាច
ព្រះអម្ចាស់ព្រះយេស៊ូវ...ទ្រង់បានចេញវាចាហើយ តើមានអ្នកណានឹង
ទប់មិនទាយបានឬ?*

351 ស្តាប់។ ចុងបញ្ចប់ខ្ញុំចង់និយាយរឿងនេះ។ ខ្ញុំសុំទោសដែលបានទុកអ្នក
កន្លះម៉ោងយឺត។ ប៉ុន្តែ មើល។ ខ្ញុំចង់និយាយរឿងនេះ។ ខ្ញុំជាអ្នកប្រមាញ់។ ខ្ញុំ
បរាជ័យ។ ខ្ញុំរីករាយដែលព្រះប្រទានឱ្យខ្ញុំនូវអ្វីមួយដូចនោះ។

352 នៅថ្ងៃមុននៅពេលដែលកាំភ្លើងបានរលត់ ខ្ញុំបានចុះទៅក្រោម មើលថា
តើខ្ញុំអាចបាញ់ម្តងទៀតឬអត់។ ខ្ញុំមិនចង់ឱ្យវាបំភ័យខ្ញុំទេ។ ប្រសិនបើខ្ញុំមាន
ឧប្បត្តិហេតុនៅតាមផ្លូវ ខ្ញុំនឹងមិនឈប់បើកបរទេ។ ប្រសិនបើខ្ញុំដើរឆ្លងកាត់តដ្ឋ
ហើយជំពប់ជើងនៅលើកំរាលព្រំ ហើយដើរតាមបង្អួច ខ្ញុំនឹងមិនឈប់ដើរទេ។
ឃើញទេ? ទេ ទេ។ ព្រះប្រទានឱ្យខ្ញុំនូវលំហាត់ស្អាត។ នោះគឺជាសាតាំង។ នោះ
មិនមែនជាព្រះទេ។ ឃើញទេ? នោះគឺជាសាតាំង។

353 ឥឡូវនេះ ខ្ញុំដឹងពីការអនុវត្តខាងវិញ្ញាណចំពោះវា។ មានយើងបីនាក់នៅក្នុង
បន្ទប់នេះឥឡូវនេះ ដែលដឹងថាវាជាអ្វី។ ហើយវាលើកសក់នៅលើក្បាលរបស់អ្នក
ប៉ុន្តែខ្ញុំមិនប្រាប់នរណាម្នាក់ទេ។ ឃើញទេ? គ្រាន់តែមនុស្សបីនាក់នេះ សម្រាប់ការ
បញ្ជាក់។ ឥឡូវនេះ វាមិនអីទេ។ វាទាំងអស់...ព្រះបានដឹងទាំងអស់អំពីវា ហើយ
បានព្រមានវាជាមុន និងអ្វីៗផ្សេងទៀត។ ហើយយើងដឹងហើយ។ វាជាកំហុស

របស់ខ្ញុំមួយផ្នែក ហើយខ្ញុំមានអ្វីមួយ។

354 ខ្ញុំ—ខ្ញុំបានយកបុរសម្នាក់ម្តង នៅពេលដែលខ្ញុំមិនគួរយក។ ខ្ញុំអាចគ្រាន់តែ ញញើមចេញពីគាត់។ ឃើញទេ? ជំនួសឱ្យការធ្វើវា ខ្ញុំត្រូវចំណាយសម្រាប់វា។ ដូច្នោះ ដូច្នោះ យើង...នោះមិនអីទេ។ វាជាខ្ញុំ ហើយវាត្រូវបានលើកលែងទោស ឥឡូវនេះ។ ហើយយើងនឹងបន្ត។ ឃើញទេ? បាទ។

អេម៉ុស ខទី៨ “បើសិដ្ឋគ្រហឹម តើអ្នកណាមិនខ្លាច?”

355 ខ្ញុំបានបរាជ័យនៅក្នុងព្រៃអាហ្វ្រិក។ ខ្ញុំបានទៅកន្លែងដែលសត្វតោនៅ។ គាត់ ជាស្តេចនៃសត្វ។ ខ្ញុំបានដេកនៅក្នុងព្រៃនៅពេលយប់ហើយពួកក្រីស្រែកយំនិង ចចកព្រៃ សំលេងសើចនិងស្រែកលូ និង—និង—និងសត្វផ្សេងៗគ្នា។ ហើយ បន្ទាប់មកពួកគេមួយចំនួននឹងបង្កើតបាន គ្រាន់តែបិតឈាមរបស់អ្នកនៅពេល ដែលពួកគេស្រែក។ ហើយនៅទីនោះមានខ្លាខ្លា ស្រែកយំ និងអ្វីៗផ្សេងទៀត និង សត្វល្អិត និងស្វា និងសត្វទន្សោង និងរាប់ពាន់ដងរាប់ពាន់ដង “ភ្នាក់ ភ្នាក់។” ដើរគ្រប់ទីកន្លែង អ្នកអាចឮអ្វីៗគ្រប់យ៉ាងកើតឡើង។ ប៉ុន្តែសូមឱ្យសត្វតោគ្រហឹម សត្វដទៃនឹងនៅស្ងៀម។ វាជាកាពស្ងប់ស្ងាត់។ ពួកគេនៅស្ងៀម។ អ្វី? ស្តេចរបស់ ពួកគេមានបន្ទូល។ អាម៉ែន។

356 “បើសិដ្ឋគ្រហឹម តើអ្នកណាមិនខ្លាច? ពេលព្រះមានបន្ទូល តើអ្នកណាអាច យាត់មិនឱ្យទាយបាន?” នៅពេលដែលព្រះមានបន្ទូល ហោរាយំ។ ដឹងថាខ្ញុំចង់ មានន័យអ្វីទេ? ហោរាពិតយំ។ មិត្តអើយ ទ្រង់មានបន្ទូល។ ដូច្នោះ សូមឱ្យមនុស្ស ទាំងអស់នៃព្រះរាជាណាចក្ររបស់ទ្រង់យកចិត្តទុកដាក់ចំពោះអ្វីដែលទ្រង់មាន បន្ទូល។

357 ប្រសិនបើសត្វតោអាចទទួលស្គាល់ថាមានអ្វីខុស នៅពេលដែលវាគ្រហឹម អ្វី ៗនៃនគរបស់វាស្ងាត់។ ពួកគេស្តាប់។ សូម្បីតែសត្វល្អិតតូចក៏ដោយ ក៏វានៅក្នុង នគរបស់សត្វតោនោះ។ សម្លេងស្រែកដោយឈាមរបស់កូនហ៊ីណា វាបិទមាត់។ ដំរីនោះនៅទីនោះ ដែលអាចចាប់សត្វតោ ហើយផ្តល់វាវិញ “រឺល! រឺល!” ហើយទុក ឱ្យសត្វតោគ្រហឹម វានឹងបិទមាត់ហើយឈរស្ងៀម។ សូមឱ្យក្របីក្បាលតូច ដែល អាចស្រមុកបាន មើលទៅដូចជាភ្លើងចេញពីច្រមុះរបស់វា។ នៅពេលដែលសត្វ តោលោតមកលើវា ក៏មិនធ្វើបាបវាបានដែរ។ អនុញ្ញាតឱ្យមានជាមួយនឹងគ្រឿង សឹកប្រាំពីរតោនរបស់វាចោះវានិងច្រមុះជំរបស់វា។ សូមឱ្យសត្វតោគ្រហឹម វាឈប់

នៅក្នុងផ្លូវរបស់គាត់។ តើមានបញ្ហាអ្វី? ស្តេចទ្រង់មានបន្ទូល។ ឃើញទេ? គាត់ ចង់ស្តាប់អ្វីដែលនឹងនិយាយ។

358 ហើយនៅពេលដែលព្រះមានបន្ទូល ហោរាក៏យំ។ ហើយបន្ទាប់មកសូមឱ្យ ព្រះរាជាណាចក្ររបស់ទ្រង់យកចិត្តទុកដាក់ចំពោះអ្វីដែលទ្រង់កំពុងមានបន្ទូល។ ព្រះបានមានបន្ទូល។ សូមឲ្យមនុស្សទាំងអស់នៃព្រះរាជាណាចក្ររបស់ទ្រង់ស្តាប់ នូវអ្វីដែលទ្រង់កំពុងមានបន្ទូល។

ចូរយើងអធិស្ឋាន។


359 អូ តោនៃកុលសម្ព័ន្ធយូដាអើយ ចូរក្រោកឡើងហើយគ្រហឹម! អ្នកកំពុង គ្រហឹមនៅថ្ងៃចុងក្រោយនេះ។ ភ្នែករបស់អ្នករួមតូច។ អ្នកកំពុងមើលចុះក្រោម។ អ្នកកំពុងឃើញអំពើបាបនៃប្រជាជាតិដែលហៅខ្លួនគ្រីស្ទានិងពិភពលោកនេះ។ អ្នកកំពុងឃើញអំពើបាបរបស់ប្រជាជាតិនេះ នៅពេលដែលវាត្រូវបានទិញដោយ ព្រះលោហិតដ៏មានតម្លៃ។ អ្នកកំពុងឃើញពីរបៀបដែលនិកាយកំពុងដើរលើ ព្រះបន្ទូលរបស់ទ្រង់។ សូមមើលពីរបៀបដែលហោរាក្លែងក្លាយកំពុងនិយាយ កុហក។ សេចក្តីពិតរបស់ព្រះដែលពួកគេកំពុងបដិសេធ។

360 ឱសត្វតោនៃស្រុកយូដាអើយ! សូមឲ្យហោរារបស់ទ្រង់ស្រែកឡើង។ “ពេល ព្រះមានបន្ទូល តើអ្នកណាអាចយាត់មិនឱ្យទាយបាន?” វាជាព្រះបន្ទូលរបស់ ព្រះដែលចេញពីព្រះគម្ពីរ ឡើងតាមរយៈហោរា។ តើគាត់អាចនៅស្ងៀមដោយ របៀបណា? បើគាត់ចង់ គាត់នឹងខ្ទេចខ្ទីជាបំណែក។ ឱព្រះជាម្ចាស់អើយ សូមឲ្យ ហោរារបស់ទ្រង់គ្រហឹមចុះ ព្រះអម្ចាស់អើយ។ ឱព្រះជាម្ចាស់អើយ សូមបន្លឺឡើង នូវសាររបស់ទ្រង់ ហើយសូមឲ្យមនុស្សទាំងអស់នៃព្រះរាជាណាចក្ររបស់ទ្រង់ យកចិត្តទុកដាក់។

361 សូមឱ្យពួកគេឈប់។ សូមឱ្យស្ត្រីឈប់ហើយពិនិត្យមើលខ្លួនឯង។ សូម ឱ្យបុរសឈប់ហើយពិនិត្យមើលខ្លួនឯង។ សូមឲ្យគ្រូអធិប្បាយទាំងអស់ដែល ស្តាប់ខ្សែអាត់នេះ ឈប់ ហើយពិនិត្យមើលខ្លួនឯង ព្រោះសត្វតោនៃកុលសម្ព័ន្ធ យូដាគ្រហឹម។ ហើយព្រះបន្ទូលពិតបានមកដល់ពួកហោរា និងយាយ ស្រែកឡើង “ប្រែចិត្តហើយគ្រលប់មកវិញមុនពេលវាយឺតពេល។”

362 ព្រះអង្គអើយ ទូលបង្គំសូមបញ្ជូនសារ នៅលើខ្សែអាត់សំឡេង និងនៅក្នុង ទស្សនិកជនដែលអាចមើលឃើញនេះ ទៅកាន់ទ្រង់នៅព្រឹកនេះ សម្រាប់

ការជឿទុកចិត្តទ្រង់នឹងបញ្ជាក់វា។ ហើយហោរាកូនប្រុសស្រីទាំងអស់របស់ព្រះ ដែលស្ថិតនៅក្រោម...ដែលធ្លាប់ឮខ្សែអាត់នេះ ឬនៅក្រោមសំឡេង ពួកគេនឹង ត្រឡប់ទៅរកការប្រែចិត្តវិញមុនពេលវាយឺតពេល។

³⁶³ ហើយទូលបង្គំជឿថា ព្រះអម្ចាស់ ប្រសិនបើទ្រង់បញ្ជូនអម្ពុសមកទីនេះ គាត់នឹងយំដូចគ្នា។ ដ្បិតគាត់មិនអាចយំបានទេ...ប៉ុន្តែប្រសិនបើគាត់ជាហោរា របស់ព្រះអម្ចាស់ គាត់គឺជាអ្នកបញ្ជូនព្រះបន្ទូល។ ទ្រង់ត្រូវបានបញ្ជូនមកដោយ ព្រះបន្ទូល ជាមួយនឹងព្រះបន្ទូល ហើយទ្រង់គឺជាព្រះបន្ទូល។ ឥឡូវនេះ ព្រះអម្ចាស់ អើយ សូមឲ្យវាបានសម្រេច ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។ 

62-0513M មាត់នៃហោរាដ៏ពិតរបស់ព្រះ
រោងឧបោសថប្រាណហាំ
ជេហ្វឺសាន់វីល, អ៊ីនឌៀអាយណា ស.ហ.រ

KHMER

©2024 VGR, ALL RIGHTS RESERVED

VOICE OF GOD RECORDINGS
P.O. Box 950, JEFFERSONVILLE, INDIANA 47131 U.S.A.
www.branham.org

ការរក្សាសិទ្ធិ

សៀវភៅនេះត្រូវបានរក្សាសិទ្ធិ។ សៀវភៅនេះអាចថតចម្លង បានជា
ការប្រើប្រាស់ផ្ទាល់ខ្លួន ដោយសេរី ឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយ
ដំណឹងល្អអំពីព្រះយេស៊ូគ្រីស្ទ។ សៀវភៅនេះ មិនអាចលក់ ផលិតជា
ទ្រង់ទ្រាយធំ យកទៅដាក់ក្នុងវេបសាយ លក់តាមប្រព័ន្ធអេឡិចត្រូនិក
ត្រូនីក ឬ បកប្រែ ដោយគ្មានការអនុញ្ញាតិពី វ៉ែស អូហ្វ ហ្គត់ វីខខតឌីង
(VOICE OF GOD RECORDINGS®)ឡើយ។

សម្រាប់ទំនាក់ទំនងបន្ថែម និង ឬសម្រាប់តម្រូវការទាក់ទងនឹង
ឯកសារសូមទំនាក់ទំនង៖

វ៉ែស អូហ្វ ហ្គត់ វីខខតឌីង (VOICE OF GOD RECORDINGS)

P.O. Box 950, JEFFERSONVILLE, INDIANA 47131 U.S.A.

WWW.BRANHAM.ORG